



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ៥៤

ត្រីមាសទី ០៣ ឆ្នាំ ២០១៨

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារបាត

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាកាច ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១-ព្រះរាជក្រម

០៦-០៧-២០១៨ -ព្រះរាជក្រម នស/រកម/០៧១៨/០១៤ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ការអនុម័ត
យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន
ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវីឡូបមែន គ្រប ៦៣៦៧

២-ព្រះរាជក្រឹត្យ

៣០-០៦-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៦១៨/៦៧៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ និងអស់លោក
ចំនួន ១៨ រូប ៦៣៨៤

៣០-០៦-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៦១៨/៦៨០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវិជ្ជន៍ ចំពោះ លោក **ឈុន ហុក** និងលោក **ឱម សិទ្ធិ** ៦៣៨៥

៣០-០៦-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៦១៨/៦៨១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងកងកម្លាំងប្រដាប់អាវុធ ចំនួន ៥១ រូប និងចំពោះ
កងអង្គភាពវៀតណាម ចំនួន ០១ ៦៣៨៦

៣០-០៦-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៦១៨/៦៨២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ បុគ្គល ចំនួន ១៥៤ រូប និងចំពោះ កងឯកភាព ចំនួន ១៥ ៦៣៨៩

០២-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៦៨៣ ស្តីពី ការបញ្ចប់មុខតំណែង តែងតាំង
និងផ្តល់ឋានៈ ឯកឧត្តម **ប្រាក់ ប្រាក់** ជាទីប្រឹក្សាក្រសួងឧស្សាហកម្ម និងសិប្បកម្ម មាន
ឋានៈស្មើ អគ្គនាយក ៦៣៩៦

០៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៦៨៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយទាហាន
ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ១៩ រូប ៦៣៩៧

០៣-០៧-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៧១៨/៦៨៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស សហមេត្រី តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី ចំនួន ០៨ រូប ៦៣៩៩

II~រាជរដ្ឋាភិបាល

អនុក្រឹត្យ

០៤-០៧-២០១៨	-អនុក្រឹត្យលេខ ៩២ អនក្រ.បក ស្តីពី ការបង្កើតស្ថានភាពអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប៊ុលហ្គារី	៦៤០០
០៤-០៧-២០១៨	-អនុក្រឹត្យលេខ ៩៣ អនក្រ.បក ស្តីពី ការបង្កើតស្ថានភាពអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី	៦៤០២
០៤-០៧-២០១៨	-អនុក្រឹត្យលេខ ៩៤ អនក្រ.បក ស្តីពី ការបង្កើតស្ថានភាពអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋស៊ែរី	៦៤០៤
០៩-០៧-២០១៨	-អនុក្រឹត្យលេខ ៩៥ អនក្រ.បក ស្តីពី និរាករណ៍អនុក្រឹត្យលេខ ១៨៦ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧ ស្តីពី ការធ្វើអនុបយោគ ប្តូរចំណាត់ថ្នាក់ពី ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ	៦៤០៦
២៧-០៦-២០១៨	-អនុក្រឹត្យលេខ ៦២៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៦៤០៨
២៧-០៦-២០១៨	-អនុក្រឹត្យលេខ ៦២៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៦៤៤៥
២៧-០៦-២០១៨	-អនុក្រឹត្យលេខ ៦២៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៦៤៤៧

III~ការងារបណ្តាញសង្គម

ទិស្តីការរដ្ឋប្បវេណីបណ្តាញសង្គម និង សិប្បកម្ម

០៥-០៤-២០១៨	-ប្រកាសលេខ ១២០ ឧស.កឧ.ប្រក ០៤ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន សីផាសស៊ីង ហ្គាមិន ហ្វេកធើរី ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់	៦៤៨២
------------	---	------



ព្រះរាជក្រម

យើង

នស/រកម/០៧១៨/០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណាល អ៊ិនវេស្តមែន ឌីវីឡុបមែន គ្រុប ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នាសម័យ ប្រជុំពេញអង្គលើកទី១ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



**ច្បាប់
ស្តីពី**

**ការអនុវត្តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល
នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេស្យូណាល
អ៊ិនវេស្តមែន ឌីវីឡបមែន ក្រុម**

មាត្រា ១.-

អនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំពោះ ក្រសួងរ៉ែនិងថាមពល និងអគ្គិសនីកម្ពុជា ឲ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេស្យូណាល អ៊ិនវេស្តមែន ឌីវីឡបមែន គ្រប ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងអនុវត្តគម្រោង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា- ចក្រកម្ពុជា និងក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេស្យូណាល អ៊ិនវេស្តមែន ឌីវីឡបមែន គ្រប និងកិច្ចព្រម ព្រៀងទិញថាមពលអគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន ខេមបូឌា អ៊ិនធើណេស្យូណាល អ៊ិន វេស្តមែន ឌីវីឡបមែន គ្រប ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នាថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ។ ការធានានេះ មានអត្ថបទទាំងស្រុងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៨ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា ភ្ជាប់មកជាមួយនេះ ។

មាត្រា ២.-

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបន្តរាល់នីតិវិធីដើម្បីអនុវត្តលិខិតធានាទូទាត់នេះ ។

មាត្រា ៣.-

ច្បាប់នេះ ត្រូវបានប្រកាសជាការប្រញាប់ ។

ថ្ងៃ សុក្រ ១៧ ខែ ឧសភា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៨

លេខ: ០៨០៧.០៧០៧

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

បានយកសេចក្តីត្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
**នាយករដ្ឋមន្ត្រី
ហត្ថលេខា**
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ហត្ថលេខា**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
លេខ: ២៧១ ស.ណ

សំណៅជូនមានតម្លៃជាការចែករំលែក
ថ្ងៃចន្ទ ១២ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល





ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ.០០១.....សហវ.

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨

លិខិតធានារបស់រាជរដ្ឋាភិបាលលើការទូទាត់

ជូនចំពោះ : **លោកស្រី ឡាន សុខ ហ៊ុយ**
ក្រុមហ៊ុន ខេមបូឌា អ៊ិនវេស្តម៉េនស្យូណាល អ៊ិនវេស្តម៉េន ឌីវីឌីយ៉ូបម៉េន គ្រុប
អាសយដ្ឋាន : អាសយដ្ឋាន លេខ ១, ជាន់ទី២៥, អគារ អេ, វិមាន កុលាប,
សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

យោង :

- (ក) សិទ្ធិប្រទាន លេខ ៣០ សប្រទ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** (លិខិតសិទ្ធិប្រទានក្នុងឧបសម្ព័ន្ធ១) ។
- (ខ) កិច្ចព្រមព្រៀងអនុវត្តគម្រោង (IA) ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដែលបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយ **រដ្ឋមន្ត្រីក្រសួងវិស័យធានារ៉ាប់រង និងថាមពល (ក.វ.ថ)** និង **ក្រុមហ៊ុន ខេមបូឌា អ៊ិនវេស្តម៉េនស្យូណាល អ៊ិនវេស្តម៉េន ឌីវីឌីយ៉ូបម៉េន គ្រុប** (Cambodia International Investment Development Group Co., Ltd.) (**ក្រុមហ៊ុន**) ។
- (គ) **អគ្គិសនីកម្ពុជា** ជាសហគ្រាសរដ្ឋ មានការទទួលខុសត្រូវមានកំណត់ បានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ ជស/រកត/០៣៩៦/១០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៦ មានការិយាល័យធំរបស់ខ្លួន តាំងនៅផ្លូវលេខ ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា រាប់បញ្ចូលទាំងអ្នកបន្តវេន និងអ្នកដែលបានអនុញ្ញាតឱ្យទទួលសិទ្ធិ (អ.ក) ដែលបានចុះកិច្ចព្រមព្រៀងទិញអគ្គិសនី (PPA) ជាមួយក្រុមហ៊ុន ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
- (ឃ) រាជរដ្ឋាភិបាលកម្ពុជា យល់ព្រមផ្តល់ : (១)-ការធានាលើការទូទាត់ថ្លៃទិញថាមពលអគ្គិសនីក្នុងករណីដែល អ.ក មិនធ្វើការទូទាត់ និង (២)-ការធានាលើការទូទាត់បញ្ចប់កិច្ចព្រមព្រៀងស្របតាមប្រការ ១៥.៥ នៃ PPA និង/ឬ IA ។

លិខិតធានារបស់រាជរដ្ឋាភិបាលលើការទូទាត់, រវាងក្រុមអគ្គិសនីមុតព្យុងថ្ម អានុភាព ៧០០ MW, ខេត្តព្រះសីហនុ

ទំព័រទី 1 នៃ 7

(ង) តាមការតម្រូវក្នុងប្រការ ៤.៨ នៃកិច្ចព្រមព្រៀងអនុវត្តគម្រោង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ស.ហ.វ) ជំនួសមុខឱ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា (រាជរដ្ឋាភិបាល ឬ អ្នកធានា) បានយល់ព្រមចុះហត្ថលេខាលើលិខិតធានាលើការទូទាត់ ដោយ អ.ក/ក.រ.ថ ស្របតាម PPA ។ ក្នុងលិខិតធានានេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន ត្រូវបានហៅកាត់ ដោយឡែក ថា “ភាគី” និងហៅកាត់រួមគ្នាថា “ភាគីទាំងពីរ”។

ដូច្នេះ យើងខ្ញុំសូមធានា ថា :

១. អ្នកធានា ដោយមានជំនឿចិត្ត និងដោយកិត្តិយស នៃរាជរដ្ឋាភិបាលកម្ពុជា សូមធានា និងសន្យា ដោយគ្មានលក្ខខណ្ឌ និងដោយគ្មានការបដិសេធ ទូទាត់ឱ្យក្រុមហ៊ុន នូវចំនួនទឹកប្រាក់ណាមួយ និងទាំងអស់ ដែលត្រូវបង់ និងជំពាក់ដោយ ក.រ.ថ ឬ អ.ក ឱ្យក្រុមហ៊ុន ស្របតាម IA ឬ PPA ដែល ក.រ.ថ ឬ អ.ក ខកខានពុំបានទូទាត់ អនុលោមតាមអាណត្តិ នៃ IA ឬ PPA ។
២. លិខិតធានានេះ ត្រូវជាការធានាថាបន្តរហូត និងឱ្យបានសមស្រប និងត្រូវទូទាត់តុល្យការ ទឹកប្រាក់ ដែលត្រូវបង់ឱ្យក្រុមហ៊ុន គ្រប់ពេលដោយ ក.រ.ថ និង/ឬ អ.ក ស្របតាម IA និង/ឬ PPA ទោះជាមានលិខិតជូនដំណឹងណាមួយ ស្តីពីការបញ្ចប់កិច្ចព្រមព្រៀង ការរំលាយ ឬ អសមត្ថភាព ឬការផ្លាស់ប្តូរណាមួយ ក្នុងព្រះរាជក្រឹត្យពាក់ព័ន្ធនឹង ក.រ.ថ និង/ឬ អ.ក ឬក្នុងនាម ឬរបៀប ឬការទូទាត់គណនីណាមួយ ឬបញ្ហាផ្សេងទៀតក៏ដោយ ។
៣. មុនពេលឈានដល់ការអនុវត្តលិខិតធានានេះ និងធ្វើសំណើសុំការទូទាត់ពីអ្នកធានា ក្រុមហ៊ុន ត្រូវធ្វើសំណើជាលាយលក្ខណ៍អក្សរ ស្នើសុំការទូទាត់ពី ក.រ.ថ និង/ឬ អ.ក តាមដាក់ស្តែង ។ ក្រោយរយៈពេលហុកសិប (៦០) ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃវិក្កយបត្រ ដូចមានចែងក្នុងប្រការ ៨.៦ នៃ PPA ឬសំណើសុំទូទាត់ណាមួយពីក្រុមហ៊ុន ទៅ អ.ក ឬ ក.រ.ថ ត្រូវបានទទួលដោយ អ.ក ឬ ក.រ.ថ ក្រុមហ៊ុនអាចជូនដំណឹងទៅអ្នកធានា ជាលាយលក្ខណ៍អក្សរថាការទូទាត់ ដោយ ក.រ.ថ និង/ឬ អ.ក បានហួសកាលកំណត់ និងលើកសំណើសុំទូទាត់ពីអ្នកធានា ស្របតាម លិខិតធានានេះ ហើយអ្នកធានា ត្រូវធ្វើការទូទាត់ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ។ ការយឺតយ៉ាវក្នុងការទូទាត់របស់អ្នកធានា ក្រោមលិខិតធានានេះ ត្រូវគិតការប្រាក់តាមអត្រា ការប្រាក់ប្រចាំឆ្នាំ LIBOR បូក ៣% (បីភាគរយ)។ ហើយពុំមានសំណើណាមួយ ដែលធ្វើឡើង ដោយក្រុមហ៊ុន ស្របតាមលិខិតធានានេះ ដែលប៉ះពាល់ ឬជំទាស់សិទ្ធិ របស់ក្រុមហ៊ុន ក្នុងការធ្វើសំណើបន្ថែម ឬផ្សេងទៀត ចំពោះវិក្កយបត្រ ដែលមិនទាន់ទូទាត់ផ្សេងទៀត។

ទឹកប្រាក់ទាំងអស់ ដែលអ្នកធានាត្រូវទូទាត់តាមលិខិតធានានេះ ត្រូវបង់ទាំងអស់ចូលក្នុង គណនីធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុនបានកំណត់ ជាដុល្លារអាមេរិក ឱ្យក្រុមហ៊ុន។

៤. រាល់សំណើសុំទូទាត់ណាមួយ ដែលបានធ្វើឡើង តាមលិខិតធានានេះ ត្រូវធ្វើឡើងតាមរយៈ អ្នករត់សំបុត្រ ឬដោយផ្ទាល់ ដោយមន្ត្រីទទួលបានការអនុញ្ញាតស្របច្បាប់ របស់ក្រុមហ៊ុន នៅ ការិយាល័យរបស់អ្នកធានា និងត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ ដែលមានចុះហត្ថលេខា ដោយមន្ត្រី ដែលបានទទួលការអនុញ្ញាតស្របច្បាប់របស់ក្រុមហ៊ុន ដោយគ្មានកាតព្វកិច្ចណា ផ្សេងទៀត ដោយបញ្ជាក់ថាៈ

“យើងខ្ញុំ សូមបញ្ជាក់ថា ៖

- (១). ក្រុមហ៊ុន ខេមបូឌា អ៊ិនវេស្តមេន អ៊ិនវេស្តមេន ឌីវីឡូបមេន គ្រុប ឬ អ្នកបន្តវេន ឬអ្នកដែលបានអនុញ្ញាតឱ្យទទួលសិទ្ធិ (ក្រុមហ៊ុន) បានធ្វើសំណើសុំ ទូទាត់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អ្នកធានា) នូវចំនួនទឹកប្រាក់..... {បញ្ចូលទឹកប្រាក់} ដុល្លារអាមេរិក ស្របតាមចំណុចទី១ នៃលិខិតធានារបស់ រាជរដ្ឋាភិបាលលើការទូទាត់ ចុះថ្ងៃទី..... ខែ..... ឆ្នាំ..... រវាង អ្នកធានា និង ក្រុមហ៊ុន ។
- (២). ចំនួនទឹកប្រាក់ខាងលើ គឺដល់ពេលត្រូវទូទាត់ដោយ អ.ក ឬ ក.រ.ថ ស្របតាម PPA/IA រវាងក្រុមហ៊ុន និង អ.ក/ក.រ.ថ និងពុំមានផ្នែកណាមួយ នៃចំនួនទឹកប្រាក់ ដែលបានបញ្ជាក់ខាងលើ ជាកម្មវត្ថុនៃវិវាទ រវាង អ.ក/ក.រ.ថ និង ក្រុមហ៊ុន ដែលមិនទាន់ដោះស្រាយដាច់ស្រេចនោះទេ។
- (៣). សំណើសុំទូទាត់ពី ក.រ.ថ/អ.ក ជាលាយលក្ខណ៍អក្សរ បានផ្ញើរចេញហើយ ។
- (៤). ចំនួនទឹកប្រាក់នេះ នៅពុំទាន់បានទូទាត់ដោយ ក.រ.ថ/អ.ក រហូតដល់ថ្ងៃនេះ។

៥. អ្នកធានា សូមអះអាង នៅថ្ងៃនេះថា ៖

- អ្នកធានា មានសិទ្ធិពេញលេញ និងការអនុញ្ញាតស្របច្បាប់ ក្នុងការទទួលកាតព្វកិច្ច ការចុះ ហត្ថលេខា និងការប្រគល់ ព្រមទាំងប្រតិបត្តិ និងអង្កេត តាមអាណត្តិ និងបញ្ញត្តិធានា នៃ លិខិតធានានេះ ។
- លិខិតធានានេះ ជាកាតព្វកិច្ចស្របច្បាប់ មានសុពលភាព និងប្រសិទ្ធភាព និងជាឯកសារ ចំណងជូនច្បាប់ អនុលោមតាមអាណត្តិ របស់លិខិតធានានេះ ។
- រាល់សកម្មភាពចាំបាច់ត្រូវបានអនុវត្ត និងរាល់ការយល់ព្រម ដែលតម្រូវឱ្យមាន ត្រូវបាន ទទួលរួចហើយ ក្រោមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់សិទ្ធិក្នុងការចុះហត្ថលេខា ការប្រគល់ និងការប្រតិបត្តិ លិខិតធានានេះ ។

- កាតព្វកិច្ច និងកិច្ចព្រមព្រៀងនានា របស់អ្នកធានា ក្នុងលិខិតធានានេះ ជាកាតព្វកិច្ចដោយគ្មានលក្ខខណ្ឌរបស់អ្នកធានា ដើម្បីអនុវត្តកាតព្វកិច្ចទាំងនេះ សម្រាប់ផ្តល់ការជឿទុកចិត្ត និងកិត្តិយសរបស់អ្នកធានា ។
- អ្នកធានា បានយល់ព្រមដោយគ្មានលក្ខខណ្ឌ និងដោយគ្មានការបដិសេធចា ការចុះហត្ថលេខា ការប្រគល់ និងការអនុវត្តដោយអ្នកធានា តាមលិខិតធានានេះ គឺជាសកម្មភាពពាណិជ្ជកម្ម មិនមែនជាសកម្មភាពសាធារណៈ ឬជាសកម្មភាពរដ្ឋាភិបាលទេ ហើយលិខិតធានានេះ ជាកាតព្វកិច្ចដោយផ្ទាល់ ដោយគ្មានលក្ខខណ្ឌ និងដោយមិនអាចបដិសេធបានឡើយ ។
- ប្រសិនបើមានបណ្តឹងណាមួយ ចំពោះអ្នកធានា ឬចំពោះទ្រព្យសម្បត្តិរបស់អ្នកធានា ក្នុងយុត្តាធិការណាមួយ ដែលទាក់ទងនឹងលិខិតធានានេះ ពុំមានអភ័យឯកសិទ្ធិណាមួយពីបណ្តឹងនោះ ត្រូវបានទាមទារដោយ ឬតាងនាមរបស់ខ្លួន ឬទាក់ទងទៅនឹងទ្រព្យសម្បត្តិរបស់ខ្លួន ដែលមានបច្ចុប្បន្ន ឬអាចទទួលបាននាពេលអនាគត។

៦. លិខិតធានានេះ ត្រូវមានសុពលភាព និងប្រសិទ្ធភាព ចាប់ពីកាលបរិច្ឆេទចូលជាធរមាន (Effective Date) នៃ PPA រហូតដល់បញ្ចប់អាណត្តិ នៃ IA ឬ PPA និងត្រូវបន្តពេលយូរតទៅទៀត តាមចំនួនទឹកប្រាក់ជំពាក់ណាមួយ ដែល ក.រ.ថ ឬ អ.ក នៅជំពាក់ក្រុមហ៊ុន ទាក់ទងនឹងអាណត្តិនោះ ឬនៅពុំទាន់ទូទាត់។ ប៉ុន្តែ ចំពោះការធានាលើថ្លៃទិញអគ្គិសនី ក្នុងករណីដែល អ.ក ពុំបានទូទាត់ លិខិតធានានេះត្រូវមានប្រសិទ្ធភាព ចាប់ពីថ្ងៃដំណើរការអាជីវកម្ម នៃគម្រោង (Commercial Operation Date) ឬចាប់ពីកាលបរិច្ឆេទដាក់ឱ្យដំណើរការសាកល្បង ដូចមាននិយមន័យ កំណត់នៅក្នុង PPA នៃគម្រោង។

៧. មិនយកការខកខាន ឬការយឺតយ៉ាវណាមួយ ដោយក្រុមហ៊ុន ក្នុងការអនុវត្តសិទ្ធិ ឬការដោះស្រាយណាមួយ ក្រោមលិខិតធានានេះ ជាការបដិសេធសិទ្ធិ ឬការដោះស្រាយឡើយ។ គ្មានការអនុវត្តសិទ្ធិ ឬការដោះស្រាយតែមួយ ឬតែមួយផ្នែក ច្រានចោលការអនុវត្តបន្ថែមនូវសិទ្ធិ ឬការដោះស្រាយណាមួយផ្សេងទៀតឡើយ។ ការបដិសេធរបស់ក្រុមហ៊ុន មានប្រសិទ្ធភាពលុះត្រាតែការបដិសេធនោះ ធ្វើឡើងជាលាយលក្ខណ៍អក្សរ។ សិទ្ធិ និងការដោះស្រាយនានា ដែលបានផ្តល់ឱ្យក្រុមហ៊ុន ដោយលិខិតធានានេះ គឺជាការផ្តល់បន្ថែម និងមិនលើកលែងសិទ្ធិ និងការដោះស្រាយណាមួយ ដែលបានផ្តល់ដោយច្បាប់ឡើយ។

៨. រាល់លិខិតជូនដំណឹង ឬលិខិតឆ្លើយឆ្លងផ្សេងៗទៀត (ដែលត្រូវហៅកាត់រួមគ្នាថា “លិខិតជូនដំណឹង”) ដែលត្រូវផ្តល់ ឬធ្វើឡើង ស្របតាមលិខិតធានានេះ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ និងត្រូវបញ្ជូនទៅបុគ្គល និងអាសយដ្ឋាន ដូចមានបញ្ជាក់ខាងក្រោម ដោយត្រូវប្រគល់ផ្ទាល់ដៃ ឬតាមប្រៃសណីយ៍។ រាល់លិខិតជូនដំណឹង ត្រូវបានចាត់ទុកថា បានប្រគល់:

(ក). ពេលបានប្រគល់ផ្ទាល់ដៃ, ឬ

(ខ). នៅពេលប្រគល់ដោយមានការកត់ត្រាត្រឹមត្រូវ និងមានការបានទទួល ដោយអ្នក ធ្វើឯកសារអន្តរជាតិ ដែលមានការទទួលស្គាល់ បញ្ជូនទៅភាគីទទួល ទៅកាន់ អាសយដ្ឋានដូចខាងក្រោម (ឬក៏អាសយដ្ឋានដទៃទៀត ដែលភាគីទទួលនោះ អាច បញ្ជាក់តាមរយៈលិខិតជូនដំណឹង ឱ្យទៅភាគីប្រគល់លិខិតតាមអាសយដ្ឋាន ឬ លេខទូរសារ ចែងខាងក្រោម):

សម្រាប់ អ្នកធានា :

ជូនចំពោះ : ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អាសយដ្ឋាន : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ផ្លូវលេខ៩២, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ,
ព្រះរាជាណាចក្រកម្ពុជា
ទូរសារលេខ : ៨៥៥ ២៣ ៤២៧ ៧៩៨

សម្រាប់ ក្រុមហ៊ុន :

ជូនចំពោះ : **លោកស្រី ឡាន សុខ ហ៊ុយ**
អាសយដ្ឋាន : លេខ ១, ជាន់ទី២៥, អគារ អេ, វិមាន កុលាប,
សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន,
រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ឬក៏អាសយដ្ឋានផ្សេងទៀត ដែលភាគីណាមួយ អាចជូនដំណឹងឱ្យភាគីមួយទៀត។

៩. អ្នកធានា មិនត្រូវប្រគល់ ឬផ្ទេរសិទ្ធិ ឬកាតព្វកិច្ចទាំងអស់ ឬមួយផ្នែករបស់ខ្លួន ក្រោមលិខិត ធានានេះ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុន ពីក្រុមហ៊ុនឡើយ ហើយ ក្រុមហ៊ុន មិនត្រូវប្រគល់ ឬផ្ទេរសិទ្ធិ ឬកាតព្វកិច្ចទាំងអស់ ឬមួយផ្នែករបស់ខ្លួន ក្រោមលិខិត ធានានេះ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុន ពីអ្នកធានាឡើយ លើកលែង ការផ្ទេរសិទ្ធិជូនអ្នកឱ្យខ្ចីប្រាក់ ដូចមានចែងក្នុងចំណុចទី១៥ខាងក្រោម។ ថ្វីបើមានបញ្ញត្តិក្នុង វាក្យខណ្ឌមុននេះក្តី សម្រាប់គោលបំណងអភិវឌ្ឍន៍ ឬផ្តល់ហិរញ្ញប្បទានជាអចិន្ត្រៃយ៍ដល់ គម្រោង ក្រុមហ៊ុនអាចប្រគល់សិទ្ធិ ឬបង្កើតការធានាផលប្រយោជន៍ ចំពោះសិទ្ធិ និងផល ប្រយោជន៍ ក្នុង និងចំពោះលិខិតធានានេះ សម្រាប់ជាប្រយោជន៍ដល់អ្នកឱ្យខ្ចីប្រាក់។ លិខិត ធានានេះ ត្រូវជាចំណងផ្លូវច្បាប់ និងមានប្រសិទ្ធភាព ជាប្រយោជន៍ដល់អ្នកធានា និងក្រុមហ៊ុន ព្រមទាំងអ្នកបន្តវេន និងអ្នកទទួលសិទ្ធិស្របច្បាប់ របស់ភាគីនីមួយៗ។

១០. សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកធានា និងក្រុមហ៊ុន ក្រោម ឬអនុលោមតាមលិខិតធានានេះ និង អាណត្តិនៃលិខិតធានានេះ ត្រូវបានគ្រប់គ្រងដោយ និងបកស្រាយ តាមច្បាប់កម្ពុជា។ ប្រសិនបើ ពុំមានចែងក្នុងច្បាប់កម្ពុជា ច្បាប់អង់គ្លេសនឹងត្រូវជាច្បាប់គ្រប់គ្រងមជ្ឈត្តវិនិច្ឆ័យ។

១១. ប្រសិនបើមានវិវាទ ឬការខ្វែងគំនិតណាមួយកើតឡើង តាមរូបភាពណាក៏ដោយ ឬពាក់ព័ន្ធនឹង លិខិតធានានេះ ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ បន្ទាប់ពីភាគីមួយ បានទទួលសេចក្តី ជូនដំណឹងពីភាគីមួយទៀត ស្តីពីការកើតឡើងនៃវិវាទ អ្នកធានា និងក្រុមហ៊ុន ត្រូវដោះស្រាយ វិវាទនោះ តាមរយៈការពិភាក្សា ជាមិត្តភាព។ ប្រសិនបើមិនអាចដោះស្រាយបាន តាមរយៈ ការពិភាក្សាជាមិត្តភាពទេ ត្រូវដាក់វិវាទនោះ ទៅមជ្ឈមណ្ឌលមជ្ឈត្តវិនិច្ឆ័យអន្តរជាតិសាំងហ្គាពួរ ដើម្បីដោះស្រាយស្របតាមវិធាន នៃមជ្ឈមណ្ឌលមជ្ឈត្តវិនិច្ឆ័យអន្តរជាតិសាំងហ្គាពួរនោះ។ ប្រសិនបើមានភាពមិនស្របគ្នាដោយអន្លើ រវាងបញ្ញត្តិនេះ និងវិធានរបស់មជ្ឈមណ្ឌលមជ្ឈត្ត វិនិច្ឆ័យអន្តរជាតិសាំងហ្គាពួរនោះ បញ្ញត្តិនេះត្រូវមានប្រសិទ្ធភាព។ សេចក្តីសម្រេច ត្រូវធ្វើជា លាយលក្ខណ៍អក្សរ ហើយគឺជាសេចក្តីសម្រេចស្ថាពរ និងមានប្រសិទ្ធភាពទៅលើអ្នកធានា និង ក្រុមហ៊ុន និងអាចយកមកអនុវត្ត នៅក្នុងតុលាការកម្ពុជាណាមួយ ដែលមានយុត្តាធិការ ធ្វើឱ្យ សេចក្តីសម្រេចនេះ អនុវត្តបាន។ ភាគីទាំងពីរ ត្រូវទទួលយក និងអនុវត្តសេចក្តីសម្រេចនោះ ហើយភាគីនីមួយៗ ត្រូវទម្លាក់ចោលដោយឥតលក្ខខណ្ឌ នូវសិទ្ធិណាមួយ ដែលគេអាចមាន ដើម្បីតវ៉ា អំពីសុពលភាពនៃសេចក្តីសម្រេចនេះ ឬយុត្តាធិការនៃតុលាការមជ្ឈត្តវិនិច្ឆ័យនោះ ដើម្បីធ្វើសកម្មភាពឯកសារយោងណាមួយ ទៅមជ្ឈត្តវិនិច្ឆ័យ ដែលលិខិតធានានេះ មាន ប្រសិទ្ធភាពអនុវត្ត។ ការទូទាត់តាមសេចក្តីសម្រេចរបស់មជ្ឈត្តវិនិច្ឆ័យ ត្រូវធ្វើជាប្រាក់ដុល្លារ អាមេរិក។ ចំណាយលើមជ្ឈត្តវិនិច្ឆ័យ ត្រូវទូទាត់ដោយភាគីដែលចាញ់ក្តី លើកលែងតែមាន ការកំណត់ផ្សេងពីនេះ ដោយតុលាការមជ្ឈត្តវិនិច្ឆ័យនោះ។ ភាគីដែលទទួលខុសត្រូវទូទាត់ តាមសេចក្តីសម្រេចរបស់មជ្ឈត្តវិនិច្ឆ័យ ត្រូវបង់ការប្រាក់តាមអត្រា LIBOR ឬក៏ ៣% (បីភាគរយ) ទៅឱ្យភាគីម្ខាងទៀត នៅពេលទទួលសេចក្តីសម្រេចពីមជ្ឈត្តវិនិច្ឆ័យនោះ ដោយ គិតចាប់ពីកាលបរិច្ឆេទត្រូវទូទាត់ រហូតដល់ថ្ងៃទូទាត់រួច។

១២. ពាក្យសរសេរជាអក្សរធំ ដែលបានប្រើ ប៉ុន្តែពុំមានកំណត់ន័យក្នុងលិខិតធានានេះ ត្រូវមានន័យ ដូចបានកំណត់ក្នុង PPA ឬ IA តាមដែលអាចអនុវត្តបាន។

១៣. ប្រសិនបើបញ្ញត្តិណាមួយ ឬច្រើន ដែលមានក្នុងលិខិតធានានេះ ត្រូវបានរកឃើញថា គ្មាន សុពលភាព ខុសច្បាប់ ឬគ្មានតម្លៃតាមផ្លូវច្បាប់ បញ្ញត្តិទាំងនោះ ត្រូវរក្សាតម្លៃ ដែលអនុញ្ញាត ដោយច្បាប់ ហើយភាពគ្មានសុពលភាព ភាពខុសច្បាប់ ឬភាពគ្មានតម្លៃតាមផ្លូវច្បាប់នោះ ពុំមានឥទ្ធិពលដល់សុពលភាព នៃបញ្ញត្តិផ្សេងទៀត នៃលិខិតធានានេះឡើយ។ តាមការ ឯកភាពគ្នាទៅវិញទៅមក គ្មានការទូទាត់កាត់កង ការប្តឹងទាមទារទៅវិញទៅមក ការបន្ធូរបន្ថយ

ឬការបន្ថយកាតព្វកិច្ចណាមួយ ដែលអ្នកធានាមាន ឬអាចមានចំពោះក្រុមហ៊ុន ត្រូវតែមាន សម្រាប់អ្នកធានាចំពោះក្រុមហ៊ុន ទាក់ទងនឹងកាតព្វកិច្ចណាមួយរបស់អ្នកធានា ចំពោះក្រុមហ៊ុន ក្រោមលិខិតធានានេះឡើយ។

១៤. យោងតាមចំណុចទី៦ខាងលើ លិខិតធានានេះ ត្រូវផុតកំណត់នៅពេលបញ្ចប់ IA និង PPA និងការបំពេញចប់សព្វគ្រប់នូវបទប្បញ្ញត្តិនានា តាមអាណត្តិរបស់លិខិតធានានេះ ប្រសិនបើ គ្មានការតវ៉ា ហើយនៅរក្សាការធានានេះដដែល ហេតុដូច្នេះនេះ ការស្នើសុំជាលាយលក្ខណ៍អក្សរ ណាមួយពីក្រុមហ៊ុន ជូនមកអ្នកធានា ត្រូវតែទទួលបានក្នុងរយៈពេលមួយរយប៉ែតសិប(១៨០) ថ្ងៃ ក្រោយពីបានបញ្ចប់ចុងក្រោយ នៃ IA និង PPA និងការបញ្ចប់នៃមជ្ឈត្តវិនិច្ឆ័យដែលពាក់ព័ន្ធ។

១៥. ក្រុមហ៊ុនអាចប្រគល់សិទ្ធិ ឬផ្តល់ការធានាលើសិទ្ធិ ក្រោមលិខិតធានានេះ ឱ្យដល់អ្នកឱ្យខ្ចីប្រាក់។ តាមសំណើជាលាយលក្ខណ៍អក្សររបស់ក្រុមហ៊ុន យើងខ្ញុំនឹងចុះកិច្ចព្រមព្រៀងផ្ទាល់ (Direct Agreement) ដូចមានទម្រង់កំណត់នៅក្នុង IA (ដោយជំនួស “ក.រ.ថ” ដោយ “ស.ហ.វ”) (ឬការទទួលស្គាល់ផ្សេងទៀត លើផលប្រយោជន៍នៃអ្នកឱ្យខ្ចីប្រាក់ តាមសំណើសមហេតុសមផល និងមានប្រសិទ្ធភាពដូចគ្នា) ជាកម្មវត្ថុ នៃការទទួលដោយអ្នកធានា នូវឯកសារដែលរៀបចំ ត្រឹមត្រូវ និងចុះហត្ថលេខាដោយក្រុមហ៊ុន និងអ្នកឱ្យខ្ចីប្រាក់ ឬភ្នាក់ងាររបស់ពួកគេ។

១៦. លិខិតធានានេះ នឹងចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តទៅបាន បន្ទាប់ពីទទួលបាន ការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រកម្ពុជា។

សូមលោកស្រី ទទួលនូវការរាប់អាន ពីខ្ញុំ


លោកជំទាវ អ៊ឹង ឌីន ហ៊ុន
អគ្គនាយករងនៃអគ្គនាយកដ្ឋានស្តុកស្តម្ភ និង ហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានស្តុកស្តម្ភ និង ហិរញ្ញវត្ថុ

- មន្ទ្រីជូន:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
 - ក្រសួងរ៉ែ និងថាមពល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
 - នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
 - អាជ្ញាធរអគ្គិសនីកម្ពុជា
 - អគ្គិសនីកម្ពុជា
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation Religion King

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
MINISTRY OF ECONOMY AND FINANCE

N^o. ០០១.....MEF/.....

Phnom Penh, 04 June , 2018

GOVERNMENTAL GUARANTEE OF PAYMENTS

Madam LAU SOK HUY

Cambodia International Investment Development Group Co., Ltd.

Address : No. 1, 25th Floor, Building A, Rose Garden Condominium,
 Sangkat Tonle Bassac, Khan Chamkarmon,
 Phnom Penh, Kingdom of Cambodia.

Dear Madam,

We refer to:

- (A) Delegation of Full Power No. 30 DFP dated 31 May 2018 by Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia. (please see attachment 1)
- (B) The Implementation Agreement ("IA") dated 31 May 2018, entered between the Royal Government of Cambodia ("RGC") represented by Minister of Ministry of Mines, and Energy ("MME") and CAMBODIA INTERNATIONAL INVESTMENT DEVELOPMENT GROUP CO., LTD. and any of its permitted successors in title and assigns (the "Company").
- (C) ELECTRICITÉ DU CAMBODGE, a wholly state-owned limited enterprise incorporated by Royal Decree No. CHS/RD/0396/10 of the RGC dated 9 March 1996, with its principal office located at Street 19, Sangkat Wat Phnom, Khan Daun Penh, Phnom Penh, the Kingdom of Cambodia, including its successors and permitted assignees ("EDC") has entered into a Power Purchase Agreement ("PPA") with the Company dated 31 May 2018.
- (D) The Royal Government of Cambodia agrees to provide: (i) guarantee on power purchase in the event of non-payment by EDC; and (ii) guarantee on the payment on the termination in accordance with Section 15.5 of PPA and/or the IA.

- (E) It is a requirement of the Implementation Agreement in accordance with Section 4.8 that the Minister of Economy and Finance (“MEF”) on behalf of the Royal Government of Kingdom of Cambodia (the “RGC” or “Guarantor”) has agreed to enter into this Guarantee of the payment obligations of EDC/MME under the PPA. In this Guarantee, the RGC and the Company are referred to individually as a “Party” and collectively as the “Parties”.

We hereby guarantee that:


1. The Guarantor with the full faith and credit of the Royal Government of Cambodia hereby irrevocably and unconditionally guarantees and promises to pay to the Company any and every sum of money which is due and owed by MME or EDC to the Company under the IA or PPA that MME or EDC has failed to pay in accordance with the terms of the IA or PPA.
2. This Guarantee shall be a continuing security and accordingly, shall extend to cover the balance due to the Company at any time from MME and/or EDC under the IA and/or PPA, notwithstanding any notice of termination or the liquidation or other incapacity or any change in Royal Decree concerning MME and/or EDC or in the name or style thereof or any settlement of account or other matter whatsoever.
3. Before taking steps to enforce this Guarantee and demand payment from the Guarantor, the Company shall be obliged only to make demand in writing for payment from MME and/or EDC, as applicable.

At any time after sixty (60) Days from the date of the invoice(s) as specified in Section 8.6 of the PPA or any payment demand from the Company to EDC or MME being received by EDC or MME, the Company may notify the Guarantor in writing that payment from MME and/or EDC is overdue and make a demand for payment from the Guarantor under this Guarantee, and the Guarantor shall make payment within 30 (thirty) Days of such notice. The Guarantor's late payment hereunder shall bear interest at an annual rate of LIBOR plus 3% (three percent). No demand made by the Company hereunder shall prejudice or restrict the right of the Company to make further or other demands against any other unpaid invoice(s).

All sums payable by the Guarantor under this Guarantee shall be fully paid to the bank account designated by the Company in the Kingdom of Cambodia in US Dollars to the Company.

4. Any demand for payment made pursuant to this Guarantee shall be made by courier or in person by a duly authorized officer of the Company at the Guarantor's offices and shall be accompanied by a certificate signed by a duly authorized officer of the Company stating, without the obligation to substantiate, that:

“We hereby certify that: 



- (1) CAMBODIA INTERNATIONAL INVESTMENT DEVELOPMENT GROUP CO., LTD. or a permitted successor or assign (the Company) is making this demand on the Ministry of Economy and Finance (the "Guarantor") in the amount of US Dollars [insert amount] in accordance with Section 1 of the Guarantee dated, between the Guarantor and the Company;
- (2) The amount specified above is due and payable by EDC or MME under the PPA/IA between the Company and EDC/MME and no part of the amount specified above is the subject of a dispute between the EDC/MME and the Company that has not been adjudicated;
- (3) Demand in writing for payment from MME/EDC has been made;
- (4) Such amount, on the date hereof remains unpaid by MME/EDC."
5. The Guarantor warrants that, as of the date hereof:
 - The Guarantor has full power, authority, and legal right to incur the obligation, to execute and deliver, and to perform and observe the terms and provisions of this Guarantee.
 - This Guarantee constitutes legal, valid, binding, and enforceable obligations of the Guarantor in accordance with its terms.
 - All necessary action has been taken, and all approvals required have obtained, under the Laws of the Kingdom of Cambodia to authorize the execution, delivery, and performance of this Guarantee.
 - The obligations and covenants of the Guarantor in this Guarantee constitute unconditional obligations of the Guarantor, for the performance of which the full faith and credit of the Guarantor is pledged.
 - The Guarantor unconditionally and irrevocably agrees that the execution, delivery, and performance by it of this Guarantee constitute commercial acts rather than public or governmental acts and such Guarantee constitutes our unconditional and irrevocable direct obligation.
 - Should any proceedings be brought against it or its assets in any jurisdiction in relation to this Guarantee, no immunity from such proceedings shall be claimed by or on its behalf or with respect to its assets which it now has or may acquire in the future.
6. This Guarantee shall remain in full force and effect from the Effective Date of the PPA until the termination of the term of the IA or PPA and for so long thereafter as any amount owed to the Company by MME or EDC in connection with such term is or may be outstanding. However, such Guarantee on power purchase in the event of non-payment by EDC shall be applicable from the Commercial Operation Date (COD) or



commencement of Provisional Operation, as definition stipulated in the PPA of the Project.

7. No failure or delay by the Company to exercise any right or remedy under this Guarantee shall constitute a waiver of that right or remedy. No single or partial exercise of any right or remedy shall preclude any other or further exercise thereof or the exercise of any other right or remedy. No waiver by the Company shall be effective unless it is in writing. The rights and remedies of the Company provided by this Guarantee are cumulative and not exclusive of any rights or remedies provided by law.
8. All notices or other communications (together "Notices") to be given or made hereunder shall be in writing, shall be addressed for the attention of the person indicated below and shall be delivered personally or by courier. All Notices shall be deemed delivered:
 - (a) when presented personally, or
 - (b) upon the delivery of duly recorded and receipted delivery by a recognized international document courier, addressed to the receiving Party, at the address indicated below (or such other address as such Party may have specified by notice delivered to the delivering Party at its address or facsimile number specified below).

The address for service of Notice shall be:

For the Guarantor:

Attention : H.E. Minister, Ministry of Economy and Finance
 Address : Ministry of Economy and Finance
 Street No.92, Sangkat Wat Phnom,
 Khan Daun Penh, Phnom Penh,
 Kingdom of Cambodia
 Facsimile : 855 23 427 798

For the Company:

Attention : Madam. LAU SOK HUY
 Address : No. 1, 25th Floor, Building A, Rose Garden Condominium,
 Sangkat Tonle Bassac, Khan Chamkar Morn,
 Phnom Penh, Kingdom of Cambodia.
 Tel. : (855) 23 888 808

or such other addresses as either Party may have notified to the other Party.

9. The Guarantor shall not assign or transfer all or any part of its rights or obligations hereunder without the prior written consent of the Company, and the Company shall not assign or transfer all or any part of its rights or obligations hereunder without the prior written consent of the Guarantor, except for transfers to Lenders as provided in paragraph 15 below. Notwithstanding the provision of the immediately preceding sentence, for the purpose of development or permanent financing of the Project, the Company may assign or create a security interest over its rights and interests in and to

this Guarantee in favor of the Lenders. This Guarantee shall be binding upon and inure to the benefit of the Guarantor and the Company and the respective successors and permitted assignees of each Party.

10. The rights and obligations of the Guarantor and the Company under or pursuant to this Guarantee and the terms of this Guarantee shall be governed by and construed accordance with the laws of Cambodia. If there is no applicable written law in Cambodia, the English Law shall be the law governing any arbitration.
11. If there is any dispute or difference of any kind whatsoever arising out of or in connection with this Guarantee, the Guarantor and the Company shall attempt for a period of thirty (30) days after the receipt by one Party of a notice from the other Party of the existence of the dispute to settle such dispute through mutual amicable discussions. If such dispute cannot be resolved through mutual amicable discussions, then it shall be submitted to the Singapore International Arbitration Center for arbitration in accordance with the arbitration rules of the Singapore International Arbitration Center. And if there are discrepancies between this clause and the rules of the Singapore International Arbitration Center, this clause shall govern. The award rendered shall be in writing and shall be final, conclusive and binding upon the Guarantor and the Company and award thereon may be entered in any Cambodian court having jurisdiction for its enforcement. Such Parties shall execute and perform the award and each Party hereby irrevocably waives any right it may have to contest the validity of such award or the jurisdiction of the arbitration tribunal to hear any reference to arbitration to which this Guarantee applies. Any payment under arbitration award shall be payable in U.S. Dollars. The costs of arbitration shall be borne by the losing Party, unless otherwise determined by the arbitration tribunal. The Party that is responsible to pay an arbitration award shall pay interest at a rate of LIBOR plus 3% (three percent) to the other Party in receipt of such arbitration award from the due date for the payment of such award until the date of payment of such award.
12. The capitalized terms used but not defined in this Guarantee shall have the meanings given to them in the Power Purchase Agreement or IA, as applicable.
13. If one or more provisions contained in this Guarantee is held or found to be invalid, illegal, or unenforceable in any respect, the provision(s) shall be given effect to the extent permitted by law and the invalidity, illegality, or unenforceability of any provision shall not affect the validity of the remaining provisions of this Guarantee. Subject to mutual agreement to the contrary, no set-off counterclaim, reduction, or diminution of any obligation that the Guarantor has or may have against the Company shall be available to the Guarantor against the Company in connection with any obligation of the Guarantor to the Company under this Guarantee.
14. Subject to Clause 6 hereof, this Guarantee shall expire upon the complete termination of the IA and PPA, and fulfillment of any operative surviving provisions per the terms thereof, and provided that, no claim has been made and remains outstanding hereunder and provided further that any written demand made to us by you hereunder must be received by us within one hundred eighty (180) days after the final termination of the IA and the PPA and completion of any related arbitration.

15. The Company is entitled to assign or grant security over its rights under this Guarantee to Lenders. We shall, at the written request of the Company, execute a Direct Agreement in substantially the form set out in the IA (substituting "MEF" for the "MME") (or such other acknowledgement of the interests of the Lenders as they may reasonably request and is substantially to the same effect), SUBJECT ONLY to receipt by it of an engrossment of such document duly excuted by the Company and the Lenders or their agent.
16. This Guarentee shall become in full and effective on its ratification by legislatures of the Kingdom of Cambodia.



Dr. AUN PORNMONIROTH
Senior Minister, Minister,
Ministry of Economy and Finance.

CC:

- Ministry of Royal Palace
- Secretariat of Senate
- Secretariat of National Assembly
- Council for the Development of Cambodia (CDC)
- Office of Council of Ministers
- Ministry of Foreign Affairs and International Cooperations
- Ministry of Mines, and Energy
- Cabinet of Semdech Akka Moha Sena Padei Techo
HUN SEN, Prime Minister of Kingdom of Cambodia
- Electricity Authority of Cambodia
- Electricite du Cambodge (EDC)
- File



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៣០...ស.ប្រ.ជ

ថ្ងៃពុធន្ទីរ ២២ ខែ កុម្ភៈ ឆ្នាំ ឆ ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ កុម្ភៈ ឆ្នាំ ២០១៨

សិទ្ធិប្រធាន

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រម លេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣
- បានឃើញព្រះរាជក្រម លេខ នស/រកម/១០០៧/០២៧ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសម្បទាន
- បានឃើញព្រះរាជក្រម លេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យ លេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្ម នៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមការសម្រេច របស់គណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨

រាជរដ្ឋាភិបាល

ប្រគល់សិទ្ធិពេញសមត្ថភាព ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោង ជាមួយក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណាល អ៊ិនវេស្តមែន ឌីវីឌីបមែន គ្រុប និងលើលិខិតធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយអគ្គិសនីកម្ពុជា និង/ឬ ក្រសួងរ៉ែនិងថាមពល ទៅឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណាល អ៊ិនវេស្តមែន ឌីវីឌីបមែន គ្រុប សម្រាប់គម្រោងរោងចក្រអគ្គិសនីដុតធូលី អានុភាព៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ។

ក្នុងករណីដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** មានចុះវិសោធនកម្ម ឯកឧត្តមអាចផ្ទេរសិទ្ធិនេះបាន។

ដើម្បីជាសក្ខីភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសិទ្ធិពេញលេញតាមអំណាចច្បាប់ បានចុះហត្ថលេខាខាងក្រោម លើសិទ្ធិប្រធាននេះ។


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

រាជរដ្ឋាភិបាល
Royal Government

ជាតិ សាសនា ព្រះមហាក្សត្រ
Nation Religion King

N. 30 DFP

Phnom Penh, 31 May, 2018

DELEGATION OF FULL POWERS

- Seen the Constitution of the Kingdom of Cambodia
- Seen the Royal Decree NS/RKT/0913/903 dated 24 of September 2013 on the nomination of the Royal Government of the Kingdom of Cambodia
- Seen the Royal Kram 02/NS/94 dated 20 of July 1994 promulgating the Law on the Organization and Functioning of the Council of Ministers
- Seen the Royal Kram NS/RKM/0196/18 dated 24 of January 1996 promulgating the Law on the Establishment of the Ministry of Economy and Finance
- Seen the Royal Kram 03/NS/94 dated 05 of August 1994 promulgating the Law on Investment of Kingdom of Cambodia and the Law on Amendment of Law on Investment of Kingdom of Cambodia promulgated by the Royal Kram NS/RKM/0303/009 dated 24 of March 2003
- Seen the Royal Kram NS/RKM/1007/027 dated 19 of October 2007 promulgating the Law on Concessions
- Seen the Royal Kram NS/RKM/1217/019 dated 9 of December 2017 promulgating the Law on Finance for Management of the Year 2018
- Seen Sub-decree 111 អនក្រឹត្យ បក្សី dated 27 of September 2005 on Implementation of the Law on Amendment of Law on Investment of Kingdom of Cambodia
- Referring to the decision of Council of Ministers in its plenary session on 25 May 2018

THE ROYAL GOVERNMENT

Delegates herewith to H.E. Dr. AUN PORNMONIROTH, Senior Minister, Minister of Economy and Finance, full power to sign the Implementation Agreement, and the Governmental Guarantee of Payment by the EDC/MME to Cambodia International Investment Development Group Co., Ltd. (CIIDG) for the Development of 700 MW Coal Fired Power Plant BOO Project in Preah Sihanouk Province.

These powers include the powers of delegation.

In witness whereof the undersigned, the Prime Minister of the Kingdom of Cambodia with full powers duly entrusted to him, has signed this delegation of full power.



Samdech Akka Moha Sena Padei Techo HUN SEN



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៨/ ២៧/៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ប្រកាសព្រះរាជធាន

នូវ

ក- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីចង្អុល :

- លោកស្រី ម៉ៅ សុខ

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

- | | |
|-------------------------|-----------------------------|
| ១- ឯកឧត្តម អ៊ូ ចាន់នារា | ៤- ឯកឧត្តម វ៉ែន សុផន្ទានុរៈ |
| ២- លោកជំទាវ ជា សិរី | ៥- លោកជំទាវ សាយ សំរេត |
| ៣- លោកជំទាវ ស្រី ស៊ីយុត | |

គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

- | | |
|--------------------|-------------------|
| ១- លោក ម៉ុំ ជាន់តេ | ២- លោក ម៉េង ចន្ទា |
|--------------------|-------------------|

ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

- | | |
|---------------------|------------------|
| ១- លោក ថៃ សតា | ៣- លោក ហ៊ុន សាតា |
| ២- លោក គ្រុយ ចាន់នា | |

ង- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សុធម្មិ :

- | | |
|------------------------|-------------------|
| ១- លោក ថៃ សុផន្ទានុរៈ | ៥- លោក ស៊ីង ចុះចា |
| ២- លោក ឌីន សុផន្ទានុរៈ | ៦- លោក ប៊ុន ចន្ទី |
| ៣- លោក ឌីន កោមលី | ៧- លោក ចាត សុវិរៈ |
| ៤- លោក យុ ធុណ្ណី | |

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ: ៦៩៧ ស.ណ

សំណៅនៃព្រះហស្តលេខាតម្លៃជាការចែកចាយ

ថ្ងៃអង្គារ ៦ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨

អគ្គនាយកដ្ឋានការងាររដ្ឋាភិបាល

លេខ: ១៨០៦.២៩១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៨/ ៦៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានា

ឱ្យ

ត្រៀមឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនីយឧត្តម

ចំពោះ

១-លោក ឈុន ហុក

២-លោក ឌឹម សិទ្ធិ

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៨០៦. ៦៤២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨

លេខ: ៦៩៦ ស.ណ

សំណៅដែលមានតម្លៃជាការចែកឥទ្ធិយ
ថ្ងៃអង្គារ ៦មិថុនា ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៨/ ៦៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក-ក្រឡឹកឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយ៍ឡាន៖

- ឯកឧត្តម **ប៊ុន ភារិន**

ខ-ក្រឡឹកឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនីយ៍ឡាន៖

- បញ្ហាការដ្ឋានទ័ពពិសេស នៃកងទ័ពប្រជាជនវៀតណាម

គ-ក្រឡឹកឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា៖

- ១- ឧត្តមសេនីយ៍ត្រី **យ៉ែម ចុន្ទី** អត្តលេខ ០០៩៤២៩
- ២- វរសេនីយ៍ឯក **ជូ អេង** អត្តលេខ ០១២៣៤១
- ៣- វរសេនីយ៍ឯក **ឈួន សារិន** អត្តលេខ ០១៣៣២១

ឃ-ក្រឡឹកឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតីន្ទ្រ៖

- ១- វរសេនីយ៍ទោ **ចាប សុផន** អត្តលេខ ០១០៣១៩
- ២- វរសេនីយ៍ទោ **ម៉េត ឡុក** អត្តលេខ ០១៩៤២៩
- ៣- វរសេនីយ៍ទោ **កុយ គឹច** អត្តលេខ ០២១៧៩២
- ៤- វរសេនីយ៍ទោ **ប៊ុត សំបូរ** អត្តលេខ ០១២៣៣៦
- ៥- វរសេនីយ៍ទោ **សុខ ទូសាន្ត** អត្តលេខ ០១២៣៣៣
- ៦- វរសេនីយ៍ទោ **ទូច ទួន** អត្តលេខ ០១៧៤៥៨
- ៧- វរសេនីយ៍ត្រី **ប៊ុល សុផាន់** អត្តលេខ ០១៩៣៦៦
- ៨- វរសេនីយ៍ទោ **សាំង ម៉េង** អត្តលេខ ០០៩៤៤៦
- ៩- វរសេនីយ៍ទោ **អ៊ុំ អឿន** អត្តលេខ ០១៩៣៨៦



១០-	ររសេនីយ៍ទោ	អៀង តៃឡា	អត្តលេខ ០១៩៣៨១
១១-	ររសេនីយ៍ទោ	ចាប គឹមសាន្ត	អត្តលេខ ០១២៣២៤
១២-	ររសេនីយ៍ទោ	ទុត ច័ន្ទធីតា	អត្តលេខ ០១០៣៣០
១៣-	ររសេនីយ៍ទោ	ហាស សុវណ្ណ	អត្តលេខ ០១៥១៧៨
១៤-	ររសេនីយ៍ត្រី	លីម សាយ	អត្តលេខ ០៣៦៧៣៧
១៥-	ររសេនីយ៍ត្រី	ចាប សុភ័ណ្ឌ	អត្តលេខ ០៤០៧២២
១៦-	ររសេនីយ៍ទោ	ឃួន អេត	អត្តលេខ ០០៩៤៥០
១៧-	ររសេនីយ៍ត្រី	ថោង ហ៊ាងយ	អត្តលេខ ០៤០៧២៥

១-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

១-	អនុសេនីយ៍ឯក	ហន សុខហាន	អត្តលេខ ០២៧៥១១
២-	ររសេនីយ៍ត្រី	ស៊ឹម អ៊ុំ	អត្តលេខ ០២៤៤៧៣
៣-	ររសេនីយ៍ត្រី	យី ថុន	អត្តលេខ ០១៩៣៧២
៤-	ររសេនីយ៍ត្រី	អ៊ុន ចំរើន	អត្តលេខ ០៥៩១៧១
៥-	ររសេនីយ៍ទោ	ចាន់ ពិសិដ្ឋ	អត្តលេខ ០១៩៤០៥
៦-	ររសេនីយ៍ត្រី	អ៊ុន ឫទ្ធិ	អត្តលេខ ០៤០៦៣៨
៧-	ររសេនីយ៍ត្រី	យិន អឿ	អត្តលេខ ០១៧៤២៣
៨-	ររសេនីយ៍ត្រី	សាន ពៅ	អត្តលេខ ០៤០៧៤៥
៩-	ររសេនីយ៍ត្រី	កង សុខន	អត្តលេខ ០៤០៦៧៧
១០-	ររសេនីយ៍ត្រី	ឆន កុណា	អត្តលេខ ០៣៩៨២៣
១១-	ររសេនីយ៍ត្រី	គល់ សានន	អត្តលេខ ០២៧៥១២

២-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បធិ :

១-	ររសេនីយ៍ទោ	ទួន គន្ធា	អត្តលេខ ០៣១៦២៤
២-	ររសេនីយ៍ត្រី	ទេស សុភាព	អត្តលេខ ០២៦៩៦៧
៣-	អនុសេនីយ៍ឯក	ស៊ឹម សែម	អត្តលេខ ១៩០៤២៣
៤-	ររសេនីយ៍ត្រី	ចាប ម៉េងរ័ន	អត្តលេខ ០១៩៤០៩
៥-	ររសេនីយ៍ត្រី	យុត សុឃាទ	អត្តលេខ ០១៩៣៧៥
៦-	អនុសេនីយ៍ឯក	ប៊ុល សារឿន	អត្តលេខ ០៥៩១៣២
៧-	នាយចំណង់	សន សំអឿន	អត្តលេខ ៤៩៩០៤
៨-	ររសេនីយ៍ត្រី	ម៉ៅ សារ៉ាតុន	អត្តលេខ ០១៧៤៣៧
៩-	ររសេនីយ៍ត្រី	អ៊ុំ សំអែ	អត្តលេខ ០១៩៣៨៥
១០-	អនុសេនីយ៍ឯក	ហាយ ស៊ីសុវណ្ណថា	អត្តលេខ ១៦៣១៤៩
១១-	ររសេនីយ៍ត្រី	ស្រេង សុប្ប	អត្តលេខ ០២៧៥៣៧



១២-	អនុសេនីយ៍ទោ	ជូន តាព	អត្តលេខ ៦៩០៥៩
១៣-	អនុសេនីយ៍ត្រី	ញឹម សុខន្តា	អត្តលេខ ០៤៩៧៨៤
១៤-	អនុសេនីយ៍ត្រី	សុខ វិទ	អត្តលេខ ០៥៩១០០
១៥-	អនុសេនីយ៍ឯក	គី គន្ធី	អត្តលេខ ០៦៩០៤៣
១៦-	អនុសេនីយ៍ឯក	កុយ សារ៉ាត់	អត្តលេខ ១៩០៣៥៤
១៧-	អនុសេនីយ៍ឯក	យុត យន	អត្តលេខ ០៥៩១៨១
១៨-	អនុសេនីយ៍ឯក	ជូន ឱក្ខបទ្វា	អត្តលេខ ០៤០៦៧២
១៩-	អនុសេនីយ៍ត្រី	លី យ៉េប	អត្តលេខ ០៤៩៧២៤

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៨០៦-២៩៣

លេខ: ៧០២ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ សំណៅដើម្បីស្នើសុំការចែកចាយ
ថ្ងៃអង្គារ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨



អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៨/ ៤៨៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជធាន

នូវ

ក. ត្រៀមឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរាសេរីឧត្តុង្គ

១-ឧត្តមសេនីយ៍ទោ	អ៊ូ	ខឹ	អត្តលេខ០០១២២០
២-ឧត្តមសេនីយ៍ទោ	ម៉ម	ឈាន	អត្តលេខ០០៤៩៦៩
៣-ឧត្តមសេនីយ៍ទោ	សុយ	ចាន់សៀន	អត្តលេខ០០៩៣៨០
៤-ឧត្តមសេនីយ៍ត្រី	ចៅ	សេរី	អត្តលេខ០០២៨៣៣
៥-ឧត្តមសេនីយ៍ត្រី	លីម	ស៊ីងហុច	អត្តលេខ០១១៥៣២
៦-ឧត្តមសេនីយ៍ត្រី	ត្រី	គង់	អត្តលេខ០០២០៦៧
៧-វរសេនីយ៍ឯក	ធាន	ភីចាន់	អត្តលេខ០២៦២៧០
៨-វរសេនីយ៍ឯក	អ៊ុច	សុខា	អត្តលេខ០០២០៧៤
៩-វរសេនីយ៍ឯក	អ៊ូ	ធានាល់	អត្តលេខ០០៤៩១៤

ខ. ត្រៀមឥស្សរិយយសបុរិសាភិណ្ឌ ថ្នាក់ បរាសេរីឧត្តុង្គ

១-ឧត្តមសេនីយ៍ទោ	គឹម	ហួត	អត្តលេខ០០២២៧៥
២-ឧត្តមសេនីយ៍ទោ	គឹម	មឿន	អត្តលេខ០០២២៧៤
៣-ឧត្តមសេនីយ៍ទោ	ម៉ម	សុផល	អត្តលេខ០០៩០៨១
៤-ឧត្តមសេនីយ៍ទោ	អេរា	ឈាន	អត្តលេខ០៧៣១៤១
៥-ឧត្តមសេនីយ៍ត្រី	ធីម	សុខណ្ណ	អត្តលេខ០០៩០៦៥
៦-ឧត្តមសេនីយ៍ត្រី	ឌុក	ត្រី	អត្តលេខ០១៧១២៧
៧-ឧត្តមសេនីយ៍ត្រី	ឡុច	ដាឌុប	អត្តលេខ០៤៤៩៩៧
៨-ឧត្តមសេនីយ៍ត្រី	អ៊ុច	សាវិត	អត្តលេខ០០៩០៨៦
៩-វរសេនីយ៍ឯក	កៅ	ជីងហ៊ុយ	អត្តលេខ០២៦១៤៥



១០-វរសេនីយ៍ឯក	ឡឹម សាហាង	អត្តលេខ១៦២៤៤០
១១-វរសេនីយ៍ឯក	គាំង គីមឈុន	អត្តលេខ០៣៤១៨៧
១២-វរសេនីយ៍ឯក	សៀង សុភ័ក្ត្រ	អត្តលេខ០០០៩៩២
១៣-វរសេនីយ៍ទោ	ប៊ុំ ប៊ុរី	អត្តលេខ០២៤៣៣៤
១៤-វរសេនីយ៍ទោ	អ៊ុន សារ៉ាត	អត្តលេខ០០៨៨៧០

គ. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរាសេនា
-ចំពោះកងកម្លាំង

-មជ្ឈមណ្ឌលអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទ ទីចាត់ការអភិវឌ្ឍន៍
-ចំពោះបុគ្គល

១-ឧត្តមសេនីយ៍ត្រី	ឆេត សារ៉ែន	អត្តលេខ០០៨៥៥៤
២-ឧត្តមសេនីយ៍ត្រី	ហុន ចន្ទ្រា	អត្តលេខ២២៧២៧១
៣-វរសេនីយ៍ឯក	ហាស ឡឿ	អត្តលេខ០០២០៦០
៤-វរសេនីយ៍ឯក	ប៊ុន ហុរ	អត្តលេខ០០២០៦២
៥-វរសេនីយ៍ឯក	យ៉ា ឌុច	អត្តលេខ០០៩៨៨១
៦-វរសេនីយ៍ឯក	អ៊ុន សោឡែង	អត្តលេខ០០៨៤៨៣
៧-វរសេនីយ៍ឯក	ហួត រដ្ឋនា	អត្តលេខ០៤៨៩៩៧
៨-វរសេនីយ៍ទោ	តៅ សុខឡេង	អត្តលេខ០៤៩១២៩
៩-វរសេនីយ៍ត្រី	ឆាត ប័ន្ទតារា	អត្តលេខ១៩៦៥៥៤

ឃ. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់បិបទិដ្ឋ

-ចំពោះកងកម្លាំង

- ១-លេខាធិការដ្ឋាន ទីចាត់ការអភិវឌ្ឍន៍
- ២-ការិយាល័យកសិកម្ម ទីចាត់ការអភិវឌ្ឍន៍
- ៣-ការិយាល័យបុគ្គលិក ទីចាត់ការអភិវឌ្ឍន៍

-ចំពោះបុគ្គល

១-ឧត្តមសេនីយ៍ត្រី	លីម ម៉ា	អត្តលេខ០០២០៦៩
២-ឧត្តមសេនីយ៍ត្រី	យ៉ា សុផា	អត្តលេខ០១៧១៣៩
៣-វរសេនីយ៍ឯក	អោម គោ	អត្តលេខ០១៦៩៤០
៤-វរសេនីយ៍ឯក	សួស ថេត	អត្តលេខ០៣៤២០៦
៥-វរសេនីយ៍ឯក	ឌឹម សាឡែង	អត្តលេខ០០៤៩៤២
៦-វរសេនីយ៍ឯក	នួន អុល	អត្តលេខ០០០៧០៩
៧-វរសេនីយ៍ឯក	ស្រី ស៊ីវិបុល	អត្តលេខ០០៤៩៣៩
៨-វរសេនីយ៍ឯក	លី សារ៉េត	អត្តលេខ០០៨៨៨៨



៩-អរសេនីយ៍ឯក	ស្រី	សម្បត្តិ	អត្តលេខ០០៨៨៩៦
១០-អរសេនីយ៍ឯក	សំ	តៅ	អត្តលេខ០១៧១០៥
១១-អរសេនីយ៍ឯក	ឯម	សុខចំរើន	អត្តលេខ០៣៩៦០៩
១២-អរសេនីយ៍ឯក	ហ៊ុន	សុខតោ	អត្តលេខ១៩៧៤៩៥
១៣-អរសេនីយ៍ទោ	យ៉ុង	លី	អត្តលេខ២០៧៩៧៣
១៤-អរសេនីយ៍ទោ	ព្រំ	អុន	អត្តលេខ០១៥៥៣៧
១៥-អរសេនីយ៍ទោ	រស់	ហៀង	អត្តលេខ១៥៧៧៨១
១៦-អរសេនីយ៍ទោ	ចាន់	សុដាន	អត្តលេខ០៦៥២១៦
១៧-អរសេនីយ៍ទោ	ម៉ៅ	បូរ៉ា	អត្តលេខ០២៥៩០០
១៨-អរសេនីយ៍ទោ	សុខ	លី	អត្តលេខ០៦៨៦៧៧
១៩-អរសេនីយ៍ទោ	អុក	ចំនួនរត្ន	អត្តលេខ០៧៩១២៤
២០-អរសេនីយ៍ទោ	ម៉ែន	សុដា	អត្តលេខ០១៦៩៧៩
២១-អរសេនីយ៍ទោ	ស៊ុន	អ័យស្រឡាង	អត្តលេខ០២៦២៩៤
២២-អរសេនីយ៍ត្រី	អ៊ុយ	ចយ	អត្តលេខ១៩៧០៤៩
២៣-អរសេនីយ៍ត្រី	ឡៅ	ប៊ុនហ៊ុន	អត្តលេខ១៦១៥៤៣

ខ. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា

-ចំពោះកងកតាព

- ១-ការិយាល័យវិស្វកម្ម ទីចាត់ការអភិវឌ្ឍន៍
- ២-ការិយាល័យបច្ចេកទេស ទីចាត់ការអភិវឌ្ឍន៍
- ៣-ការិយាល័យសង្គមកិច្ច ទីចាត់ការអភិវឌ្ឍន៍
- ៤-ការិយាល័យធានា ទីចាត់ការអភិវឌ្ឍន៍
- ៥-ការិយាល័យហិរញ្ញវត្ថុ ទីចាត់ការអភិវឌ្ឍន៍
- ៦-ការិយាល័យសុខាភិបាល ទីចាត់ការអភិវឌ្ឍន៍

-ចំពោះបុគ្គល

១- ឧត្តមសេនីយ៍ត្រី	ស្រាក់	បណ្ឌិត	អត្តលេខ០២៤៣៥៥
២- អរសេនីយ៍ឯក	ហោ	ខេម៉ាណូរ៉ា	អត្តលេខ០១១៦០៣
៣- អរសេនីយ៍ឯក	ហ៊ុន	បុរិស្ថ	អត្តលេខ១៤៤៩១១
៤- អរសេនីយ៍ឯក	យ៉ឹម	ហ្វុន	អត្តលេខ០៤៦៩៤៥
៥-អរសេនីយ៍ឯក	ខួន	បុណ្យរត្ន	អត្តលេខ០០៨៨៧៩
៦-អរសេនីយ៍ឯក	អ៊ុំ	ឡាច	អត្តលេខ០១៧១០០
៧-អរសេនីយ៍ឯក	ជុំ	ឧឡុ	អត្តលេខ០២១៨៣៩
៨-អរសេនីយ៍ឯក	មិន	គុណា	អត្តលេខ០៣៩៦៧៥



៩-អគ្គនាយក	ម៉ែន	គឹមឃ្មុន	អគ្គលេខ១៩៨៣៥៨
១០-អគ្គនាយក	សេង	សាវ៉ាត	អគ្គលេខ០៨៨៥២៩
១១-អគ្គនាយក	ឡាន	ហុន	អគ្គលេខ០២២៣៦៥
១២-អគ្គនាយក	ហេង	ប៊ុនឈិន	អគ្គលេខ០១៤៦៣០
១៣-អគ្គនាយក	ឆេង	តារាពៅ	អគ្គលេខ០១៦០៦៤
១៤-អគ្គនាយក	ហាស	ពុទ្ធវិទ្យា	អគ្គលេខ១៩៨៣៥៦
១៥-អគ្គនាយក	ជាន	ចន្ទា	អគ្គលេខ០៨៨៦៦៧
១៦-អគ្គនាយក	ចន្ទ	សុផល	អគ្គលេខ០២៦៣៩៣
១៧- អគ្គនាយក	ឆេង	សម្បត្តិ	អគ្គលេខ០០៨៨៨១
១៨- អគ្គនាយក	អៀង	វិស	អគ្គលេខ០០៨៩១១
១៩- អគ្គនាយក	ពិន	ប៊ុនរោង	អគ្គលេខ០០៨៩០៨
២០- អគ្គនាយក	សិន	សារ៉ាតុន	អគ្គលេខ០២៦១៥៩
២១- អគ្គនាយក	ជ័យ	ហានវិទ្យា	អគ្គលេខ០២៧០០៥
២២- អគ្គនាយក	ម៉ែន	ឆាង	អគ្គលេខ០០៨៨៨០
២៣- អគ្គនាយក	អ៊ុន	ហៀង	អគ្គលេខ០២៦១៨៦
២៤- អគ្គនាយក	គុក	ចន្ទា	អគ្គលេខ០២២៣៥២
២៥- អគ្គនាយក	ឡេង	ជេត	អគ្គលេខ០០៤៩១០
២៦- អគ្គនាយក	ខេង	កែវ	អគ្គលេខ០២៦២៩៥
២៧- អគ្គនាយក	សុក	សុផាត	អគ្គលេខ០០៩២១៤
២៨- អគ្គនាយក	គឹម	ចាន់ដារ៉ា	អគ្គលេខ០១៦៨៩៧
២៩- អគ្គនាយក	វ៉ា	សំរោត	អគ្គលេខ០១៨៥៤០
៣០- អគ្គនាយក	ម៉ែន	ជានុន	អគ្គលេខ០១៦៨៨៨
៣១- អគ្គនាយក	សុិន	សេរីច្បង	អគ្គលេខ០០២០៧១
៣២- អគ្គនាយក	យី	ត្រី	អគ្គលេខ០១៦៩០៣
៣៣- អគ្គនាយក	ចេង	សំរុន	អគ្គលេខ០០៨៩០៩
៣៤- អគ្គនាយក	ឡឹក	វិជិត	អគ្គលេខ០០២០៧៣
៣៥- អគ្គនាយក	ឡឹម	សារីទ្យា	អគ្គលេខ០១៧១៦៧
៣៦- អគ្គនាយក	ធីត	ជន្មា	អគ្គលេខ០៣០៥២៨
៣៧- អគ្គនាយក	ដេង	ចំណាន	អគ្គលេខ០៨៨២៦០
៣៨- អគ្គនាយក	អ៊ុក	ណាន់	អគ្គលេខ០៩៦១០៦



ប. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ អស្សប្បដិ

-ចំពោះកងឯកតា

- ១-ការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ទីចាត់ការអភិវឌ្ឍន៍
- ២-ការិយាល័យ ទំនាក់ទំនងសាធារណៈ ទីចាត់ការអភិវឌ្ឍន៍
- ៣-ការិយាល័យបញ្ជូនសារ ទីចាត់ការអភិវឌ្ឍន៍
- ៤-ការិយាល័យសិប្បកម្ម ទីចាត់ការអភិវឌ្ឍន៍
- ៥-ការិយាល័យផែនការ ទីចាត់ការអភិវឌ្ឍន៍

-ចំពោះបុគ្គល

១-ឧត្តមសេនីយ៍ត្រី	ឆេស សំរោត	អត្តលេខ០២១៩៣០
២-វរសេនីយ៍ឯក	ឆេង ប៊ុនថា	អត្តលេខ០២៦៣៩២
៣-វរសេនីយ៍ឯក	នង ពៅ	អត្តលេខ០៨៨៦១១
៤-វរសេនីយ៍ទោ	ញឹក វីឌ្ឍ	អត្តលេខ០៦៨៤៤៨
៥-វរសេនីយ៍ទោ	សែម បន្ទោងត្រួប	អត្តលេខ០៥៨៩៣១
៦-វរសេនីយ៍ទោ	ស ឡុងឌី	អត្តលេខ០៦៨៤៦១
៧-វរសេនីយ៍ទោ	ឡឹក សាម៉ាន់	អត្តលេខ០៤៨៨៩៥
៨-វរសេនីយ៍ទោ	សុខ ឈុនលី	អត្តលេខ០៤៩០០០
៩-វរសេនីយ៍ទោ	អ៊ុំ សុវណ្ណ	អត្តលេខ០៣៩៥៣៩
១០-វរសេនីយ៍ទោ	ហេង ម៉ារ៉ា	អត្តលេខ០៨៨៥៣៧
១១-វរសេនីយ៍ទោ	សេង បូរី	អត្តលេខ០១៧១៥៩
១២-វរសេនីយ៍ទោ	យ៉ាន សុភ័ណ្ឌ	អត្តលេខ០៦៨៥៤៨
១៣-វរសេនីយ៍ទោ	ម៉េត ម៉ារស៊ី	អត្តលេខ០១៣០៦៨
១៤-វរសេនីយ៍ទោ	ពុទ្ធ ឈន	អត្តលេខ០២៦២៧១
១៥-វរសេនីយ៍ទោ	សំ សារុន	អត្តលេខ០២២៣៥០
១៦-វរសេនីយ៍ទោ	កែវ សំបូរ	អត្តលេខ០៣២៤០៩
១៧-វរសេនីយ៍ទោ	ជួន សុភាព	អត្តលេខ០០៨៨២៧
១៨-វរសេនីយ៍ទោ	សំ វណ្ណ៌	អត្តលេខ០២៦២៦៤
១៩-វរសេនីយ៍ទោ	ជៀវ វ៉ារី	អត្តលេខ០២៦០៧៦
២០-វរសេនីយ៍ទោ	ដេង គ្រឿង	អត្តលេខ០២៦២៦០
២១-វរសេនីយ៍ទោ	ស៊ី សុខិតា	អត្តលេខ០១៦៩១២
២២-វរសេនីយ៍ទោ	ស្វាយ គេត	អត្តលេខ០១៦៩០៩
២៣-វរសេនីយ៍ទោ	ពេជ្រ ណារិន្ទ	អត្តលេខ០១៦៩០៥
២៤-វរសេនីយ៍ទោ	នុត វិន	អត្តលេខ០២៧០៧៨



២៥-អសេនីយ៍ទោ	ហាញ់ សុត្តន្តខេមរា	អត្តលេខ០២៦២៦២
២៦-អសេនីយ៍ទោ	សុខ ឡី	អត្តលេខ០១៦៩១៤
២៧-អសេនីយ៍ទោ	ឈុប ចាន់ថន	អត្តលេខ០១៦៨៩៤
២៨-អសេនីយ៍ទោ	កែត សំណាង	អត្តលេខ០១៦៩៤៧
២៩-អសេនីយ៍ទោ	ឡុង សាន់ជេនីដា	អត្តលេខ០៤០៥១៣
៣០-អសេនីយ៍ទោ	ត្រី ស៊ីមហុន	អត្តលេខ២៣២០១៨
៣១-អសេនីយ៍ទោ	ចន្ទី ចន្ទ្រវរ្ម័ន	អត្តលេខ០៦៧១០១
៣២-អសេនីយ៍ទោ	អ៊ុំ សន្យា	អត្តលេខ០៦២១៩៥
៣៣-អសេនីយ៍ទោ	ពៅ សុវិហា	អត្តលេខ០២៣៣៦៦
៣៤-អសេនីយ៍ទោ	ម៉េង គង់	អត្តលេខ០៤៨៥២១
៣៥-អសេនីយ៍ទោ	កែត ឌីណា	អត្តលេខ០៣៦១៤៥
៣៦-អសេនីយ៍ត្រី	គឹម អារ	អត្តលេខ១៩៥៤៨៨
៣៧-អសេនីយ៍ត្រី	ឈឹម ថន	អត្តលេខ១៩៦៩៩២
៣៨-អសេនីយ៍ត្រី	អ៊ុក ជាន់	អត្តលេខ១៩៨២៧១
៣៩-អសេនីយ៍ត្រី	នង គន្ធា	អត្តលេខ០៣២៤០១
៤០-អសេនីយ៍ត្រី	ឈុយ គឹមសាន	អត្តលេខ០៦៨៦០៨
៤១-អសេនីយ៍ត្រី	អ៊ុត ចន្ទា	អត្តលេខ២៣៩៧២៦
៤២-អសេនីយ៍ត្រី	គិត គឹមហួន	អត្តលេខ០៤៦៧៦៧
៤៣-អសេនីយ៍ត្រី	អ៊ែន សុំណាត	អត្តលេខ១៩៦៨៤៧
៤៤-អសេនីយ៍ត្រី	យ៉ែម ហួនចន្ទា	អត្តលេខ០២៦៤៧៨
៤៥-អសេនីយ៍ត្រី	អៀម ណាអ៊ែត	អត្តលេខ០២៦៤១២
៤៦-អសេនីយ៍ត្រី	ម៉ង សំនេរ្យង	អត្តលេខ០៨៨៥៧៨
៤៧-អសេនីយ៍ត្រី	ឈឹម ហួរ	អត្តលេខ០៦៨៤៤៨
៤៨-អសេនីយ៍ត្រី	អ៊ុយ ឡុង	អត្តលេខ០៦៨៤៨៣
៤៩-អសេនីយ៍ត្រី	គង់ ម៉ុងរិទ្ធ	អត្តលេខ១០៤៥៣៤
៥០-អសេនីយ៍ត្រី	ម៉ែ សាឡើង	អត្តលេខ០២២៣៥៦
៥១-អសេនីយ៍ត្រី	សាង សេរីចឡង់	អត្តលេខ០២៦១៩៣
៥២-អសេនីយ៍ត្រី	ម៉ៅ សុភ័ក្រ	អត្តលេខ០១៤៤៣១
៥៣-អសេនីយ៍ត្រី	សំ សុខា	អត្តលេខ០០៨៨៩២
៥៤-អសេនីយ៍ត្រី	ឌុន ចុន្ទី	អត្តលេខ០២៦២១៧
៥៥-អសេនីយ៍ត្រី	ដោង ចុន្ទី	អត្តលេខ០២៦២៨៥
៥៦-អសេនីយ៍ត្រី	ចាន់ ភារន្ទ	អត្តលេខ០២៦២៣៩



៥៧-អនុសេនីយ៍ត្រី	អ៊ុន	ប្រឹមប្រឹម	អត្តលេខ០២៦២៣៤
៥៨-អនុសេនីយ៍ត្រី	ឡី	និត	អត្តលេខ០២៦៥៦៦
៥៩-អនុសេនីយ៍ត្រី	មីក	ជានី	អត្តលេខ០៣៩៦០៤
៦០-អនុសេនីយ៍ត្រី	ខៀវ	សុលីឫត្តា	អត្តលេខ០៤៨៧៣៣
៦១-អនុសេនីយ៍ឯក	អេង	គិរុណា	អត្តលេខ០៤៨៨៨៥

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៨០៦.២៤៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨

លេខ: ៧០៤ ស.ណ

សំណៅដែលមានកម្លាំងជាអនុញ្ញាត

ថ្ងៃអង្គារ ៦៣២ ខែបឋមស័ក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/២៨៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/សន/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** បញ្ចប់មុខតំណែងឯកឧត្តម **ប្រាក់ ប្រាក់** ពីអគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ។
- មាត្រា២ :** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ប្រាក់ ប្រាក់** ជាទីប្រឹក្សាក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានឋានៈស្មើ អគ្គនាយក ។
- មាត្រា៣ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ: ៧០៥ ស.ណ

៣៣.១៨០៧.២៨៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨

សំណេរដែលមានតម្លៃជាការចែកចាយ
ថ្ងៃពុធ ៧ កើត ខែបឋមសាស្រ្ត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ែ ឌុន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/២៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២៨ស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំងរបស់ អគ្គបញ្ជាការជាន់នៃកងយោធពលខេមរាក្សមិន
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរាក្សមិន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ តម្រើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និង ថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរាក្សមិន ១៩រូប ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍នោះ

- | | | | |
|-------------------|-------------|--------------|----------------|
| ១-ឧត្តមសេនីយ៍ត្រី | ជា | ណារិន | អត្តលេខ ០៣២៣៧០ |
| ២-ឧត្តមសេនីយ៍ត្រី | ស៊ុន | នាង | អត្តលេខ ០១៨៨៧១ |
| ៣-ឧត្តមសេនីយ៍ត្រី | ម៉ីន | សុខុន | អត្តលេខ ០០៣៩៥០ |

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី

- | | | | |
|--------------|--------------|----------------|----------------|
| ១-វរសេនីយ៍ឯក | សូស | សាឡើន | អត្តលេខ ០១០៩៧៤ |
| ២-វរសេនីយ៍ឯក | ធុ | ភាបូ | អត្តលេខ ០១២៩៩៦ |
| ៣-វរសេនីយ៍ឯក | សូត្រ | ចាសនា | អត្តលេខ ០០២៣៦៨ |
| ៤-វរសេនីយ៍ឯក | អ៊ុក | កន | អត្តលេខ ០១០៩៣៥ |
| ៥-វរសេនីយ៍ឯក | មាស | សម | អត្តលេខ ០៣១៣៥៥ |
| ៦-វរសេនីយ៍ឯក | សេង | ពិសិដ្ឋ | អត្តលេខ ០១១៤៦០ |
| ៧-វរសេនីយ៍ឯក | សោ | វិន | អត្តលេខ ០០២២២៧ |
| ៨-វរសេនីយ៍ឯក | កឹម | ចន្ទ្រៈ | អត្តលេខ ០១៩៦៩១ |
| ៩-វរសេនីយ៍ឯក | ជា | នីមី | អត្តលេខ ២១៤០១៤ |



១០-វេសនីយ័ងក	លឹម	សុផល	អត្តលេខ ១៣៨៥៥០
១១-វេសនីយ័ងក	គុយ	ណាត	អត្តលេខ ០៣៩៣០៣
១២-វេសនីយ័ងក	ធីត្យារ៉ា	ឬធីនី	អត្តលេខ ២៣២០៥៦
១៣-វេសនីយ័ងក	អ៊ឹម	គឹមសៀង	អត្តលេខ ០០៤៨៨១
១៤-វេសនីយ័ងក	ឡុង	ស៊ីន	អត្តលេខ ០០២៣៦១
១៥-វេសនីយ័ងក	ម៉ុង	សុគន្ធារ័ត្ន	អត្តលេខ ០៦៣៣០៦
១៦-វេសនីយ័ងក	គង់	សុខហុន	អត្តលេខ ២៣២០៣២

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ: ១៨០៧.២៤២

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨

លេខ: ២០៧ ស.ណ

សំណៅនៃសហគមន៍ជាតិប្រកបដោយ
ថ្លៃពូជ លេខ ២០៧ ស.ណ សំណៅ ៣.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៧១៨/២៨៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក- គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនីយឡឺន

- | | |
|----------------------------------|--------------------------|
| ១- ឯកឧត្តម Andrés Pastrana | ៣- ឯកឧត្តម Agung Laksono |
| ២- ឯកឧត្តម Antonio López-Istúriz | ៤- លោក Michel Buisson |

ខ- គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

- | | |
|-----------------------------|---------------------------|
| ១- ឯកឧត្តម Makarim Wibisono | ៣- លោកស្រី ANNE LEMAISTRE |
| ២- ឯកឧត្តម Pitono Purnomo | ៤- លោក PHILIPPE DELANGHE |

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

រាជ. ១៨០៧. ២៨៥

លេខ: ៧០៦ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៨

សំណៅដែលមានកម្លាំងការចែកចាយ
ថ្ងៃពុធ ៧រោច ខែបឋមសាសា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស្រី សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩២ អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

**ការបង្កើតស្ថានភាពអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា
ប្រចាំប្រទេសប៊ុលហ្គារី**



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៣១ មាត្រា៣២ មាត្រា៣៣ និងមាត្រា៣៤ និងបំពេញបន្ថែមមាត្រា៣៤ថ្មីស្តីពីស្នងការនិងមាត្រា៣៩ស្នងការ របស់អនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- យោងតាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានបង្កើតស្ថានភាពអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប៊ុលហ្គារី ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា។

- មាត្រា ២ :** ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូតម្នាក់ ដែលមានឋានៈជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។
- មាត្រា ៣ :** សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាម តំរូវការនៃការងារជាក់ស្តែង។
- មាត្រា ៤ :** ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូតនេះ ត្រូវស្ថិតក្នុងប្រភេទ “ក”។
- មាត្រា ៥ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ២២ ខែ មេសា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩៣.....អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការបង្កើតស្ថាប័នឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា

ប្រចាំសាធារណរដ្ឋភូមា

៣៣៣៣

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៣១ មាត្រា៣២ មាត្រា៣៣ និងមាត្រា៣៤ និងបំពេញបន្ថែមមាត្រា៣៤ថ្មីស្តីពីស្ថាន និងមាត្រា៣៩ស្ថាន របស់អនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- យោងតាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានបង្កើតស្ថាប័នឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋភូមា ដែលមាននិវេសនដ្ឋាននៅទីក្រុងអង់ការ៉ា។

- មាត្រា ២ :** ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូតម្នាក់ ដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។
- មាត្រា ៣ :** សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតំរូវការនៃការងារជាក់ស្តែង។
- មាត្រា ៤ :** ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូតនេះ ត្រូវស្ថិតក្នុងប្រភេទ “ក”។
- មាត្រា ៥ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ២២ ខែ មេសា ឆ្នាំ ២០១៨ សំនុំទីស័ក ព.ស២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរានៈយុត្តិធម៌ជាតិ
- ឧទ្ធរានៈយុត្តិធម៌នយោបាយ
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩៤ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការបង្កើតស្ថាប័នឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា

ប្រចាំសាធារណរដ្ឋស៊េរី

១១១១១១

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ១០៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៣១ មាត្រា៣២ មាត្រា៣៣ និងមាត្រា៣៤ និងបំពេញបន្ថែមមាត្រា៣៤ថ្មីស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- យោងតាមសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានបង្កើតស្ថាប័នឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋស៊េរី ដែលមាននិវេសនដ្ឋាន នៅទីក្រុងប៊ែលក្រាត។

- មាត្រា ២ :** ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្មទូតម្នាក់ ដែលមានឋានៈជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព។
- មាត្រា ៣ :** សមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតំរូវការនៃការងារជាក់ស្តែង។
- មាត្រា ៤ :** ប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូតនេះ ត្រូវស្ថិតក្នុងប្រភេទ “ក”។
- មាត្រា ៥ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ២២ ខែ មេសា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៩៥ អនក្រ.បក

អនុក្រឹត្យ

ស្តីពីការអនុវត្តច្បាប់លេខ ១៨៦ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧

ស្តីពីការធ្វើអនុបយោគ ឬរចនាសម្ព័ន្ធគ្រប់គ្រងសម្បត្តិសាធារណៈរបស់រដ្ឋ

មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការប្រែប្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១ / ១៤ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០០១ ដែលប្រកាសអោយប្រើច្បាប់ភូមិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០៦/៣៣៩ ចុះថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- លិខិតលេខ ១១៦ សជណ.ជក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ៩៦១ សណជ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ៥៣៦ សជណ ចុះថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- លិខិតលេខ ១៣៦ សជណ ចុះថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមតម្រូវការការងារចាំបាច់

សង្ខេប

មាត្រា ១ : និកាមណ្ឌលអនុក្រឹត្យលេខ ១៨៦ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៧ ស្តីពីការធ្វើអនុបយោគឬរចនាសម្ព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។

មាត្រា ២ : បទបញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងផែនការ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចន្ទ ១២ រោច ខែបុស្ស ឆ្នាំ ច សិរីមុខ ព. ស. ២៥៦២
រាជធានីភ្នំពេញ, ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៦២.៥.៧.៧.ក្រ.តត

**អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជា
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សង្ខេប

មាត្រា ១. បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ជូនបុគ្គលិកអប់រំ ខេត្តកំពង់ធំ និងខេត្តតាកែវ ចំនួន ១១៧៦ គ្រឿង ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ទទួលបានលទ្ធផលល្អប្រសើរ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសាសនា

១	លោក	ឌុន	សាវ៉ន	នាយក	អនុវិទ្យាល័យប្រាសាទសំបូរ	ស្រុកប្រាសាទសំបូរ
២	លោក	វិជ័យ	ឈន់	នាយក	អនុវិទ្យាល័យសម្តេចត្រពាំងឈាយសាប៊ីតេដាហ៊ុនសែនព្រៃ	ស្រុកប្រាសាទសំបូរ
៣	លោក	លីម	ឌីម	នាយក	អនុវិទ្យាល័យអាត់ស៊ូ	ស្រុកប្រាសាទសំបូរ
៤	លោក	ឡាន	សាវីឌ្ឍ	នាយករង	អនុវិទ្យាល័យសម្តេចត្រពាំងឈាយសាប៊ីតេដាហ៊ុនសែនព្រៃ	ស្រុកប្រាសាទសំបូរ
៥	លោក	ឌី	គីរាណ	នាយក	សាលាបឋមសិក្សាអូរតាសៀវ	ស្រុកប្រាសាទសំបូរ
៦	លោក	វិជ័យ	គីរាណ	នាយក	សាលាបឋមសិក្សាប្រាសាទ	ស្រុកប្រាសាទសំបូរ
៧	លោក	ឡាន	សុខលីន	នាយក	សាលាបឋមសិក្សាជាំបឹង	ស្រុកប្រាសាទសំបូរ
៨	លោក	វិជ័យ	ឌុន	គ្រូបង្រៀន	អនុវិទ្យាល័យប្រាសាទសំបូរ	ស្រុកប្រាសាទសំបូរ
៩	លោក	ជុំ	សំគាល់	គ្រូបង្រៀន	សាលាបឋមសិក្សាជាំយសំពៅ	ស្រុកប្រាសាទសំបូរ
១០	លោក	ថេរ	សុជាតិ	មន្ត្រី	ការិយាល័យអប់រំយុវជន និងកីឡា	ស្រុកបាវាយណ៍

១១	លោក	វ៉ុន	សាវុធ	បេឡា	វិទ្យាល័យជាស៊ីមកំពង់ថ្ម	ស្រុកបាវាយណ៍
១២	លោកស្រី	ផូ	គារាង	គ្រូបង្រៀន	វិទ្យាល័យ ជាស៊ីមកំពង់ថ្ម	ស្រុកបាវាយណ៍
១៣	លោក	ម៉ៅ	សុជិន	គ្រូបង្រៀន	វិទ្យាល័យបាវាយណ៍	ស្រុកបាវាយណ៍
១៤	លោក	សៅ	ចំណាង	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែន ក្រវ៉ា	ស្រុកបាវាយណ៍
១៥	លោកស្រី	ឡេង	ស៊ីណា	គ្រូបង្រៀន	អនុវិទ្យាល័យហ៊ុន សែន ទួលដំណាក់	ស្រុកបាវាយណ៍
១៦	លោក	សូម	សេង	គ្រូបង្រៀន	អនុវិទ្យាល័យ ហ៊ុន សែន គង់	ស្រុកបាវាយណ៍
១៧	លោកស្រី	ស៊ីម	គារុណ	នាយិកា	វិទ្យាល័យហ៊ុន សែន ស្រះបន្ទាយ	ស្រុកបាវាយណ៍
១៨	លោក	ស៊ីម	ចាន់សារ៉ា	គ្រូបង្រៀន	វិទ្យាល័យទ្រៀល	ស្រុកបាវាយណ៍
១៩	លោក	ឡឿ	គីមចាន់	បណ្ឌិត	សាលាបឋមសិក្សាភោគមណ្ឌលទី១តាំងគោក	ស្រុកបាវាយណ៍
២០	លោក	លីម	គាំងហេង	នាយក	សាលាបឋមសិក្សាផ្លា	ស្រុកបាវាយណ៍
២១	លោក	ចង	សាវ៉ា	នាយក	សាលាបឋមសិក្សាទួលអណ្តែត	ស្រុកបាវាយណ៍
២២	លោក	ស៊ីម	សុខចាន់	នាយក	សាលាបឋមសិក្សាទ្រៀល	ស្រុកបាវាយណ៍
២៣	លោកស្រី	ឱង	សុខីតា	នាយិកា	សាលាបឋមសិក្សាស្រែសាំងជ័យ	ស្រុកបាវាយណ៍
២៤	លោក	សេង	សុខាភិ	នាយក	សាលាបឋមសិក្សាឈូកខ្យង់	ស្រុកបាវាយណ៍
២៥	លោកស្រី	ជុំ	វ៉ុន	គ្រូបង្រៀន	សាលាបឋមសិក្សាបឹងជើង	ស្រុកបាវាយណ៍
២៦	លោក	ហោ	ស្រៀង	នាយក	សាលាបឋមសិក្សាគូ	ស្រុកបាវាយណ៍
២៧	លោក	ម៉ៅ	ចន្ទ្រៈ	គ្រូបង្រៀន	សាលាបឋមសិក្សាកងមាស	ស្រុកបាវាយណ៍
២៨	លោក	សេង	ឈុននី	នាយករង	សាលាបឋមសិក្សាគំរូស្រុក	ស្រុកបាវាយណ៍
២៩	លោក	គាំង	ចុក្តា	នាយក	សាលាបឋមសិក្សាគគីរ	ស្រុកបាវាយណ៍
៣០	លោក	សុត	សាវិក	នាយក	សាលាបឋមសិក្សាព្រៃរាយ	ស្រុកបាវាយណ៍
៣១	លោក	ស្រាវ	សុភា	មន្ត្រីការិ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកសន្ទុក
៣២	លោក	ជួន	គីមហៀង	នាយក	អនុវិទ្យាល័យ ពិមកាបឹងល្វា	ស្រុកសន្ទុក
៣៣	លោក	ខួង	ស្រៀង	នាយករង	វិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក	ស្រុកសន្ទុក
៣៤	លោក	ឡឿ	ឡឿ	នាយក	សាលាបឋមសិក្សា តាម៉ុញ	ស្រុកសន្ទុក
៣៥	លោកស្រី	មីន	សុខមីន	នាយក	សាលាបឋមសិក្សា ឯកអគ្គសង្ឃប្បវេណី	ស្រុកសន្ទុក
៣៦	លោក	មីន	សាវុធ	នាយក	សាលាបឋមសិក្សា កោះ	ស្រុកសន្ទុក
៣៧	លោក	រតី	សុខរតី	នាយក	សាលាបឋមសិក្សា កាល់មេម	ស្រុកសន្ទុក
៣៨	លោក	ស្រី	មីន	នាយក	សាលាបឋមសិក្សា ស្រែស្រម៉	ស្រុកសន្ទុក
៣៩	លោក	យ៉ុង	សំឡើង	នាយក	សាលាបឋមសិក្សា បន្ទាយយោមរាជ	ស្រុកសន្ទុក
៤០	លោកស្រី	ស៊ីម	សុខសុខា	គ្រូបង្រៀន	វិទ្យាល័យ តាំងក្រសាំង	ស្រុកសន្ទុក
៤១	លោក	មេត	ចាន់ត	គ្រូបង្រៀន	វិទ្យាល័យ កំពង់ថ្ម	ស្រុកសន្ទុក
៤២	លោកស្រី	វ៉ុន	ឡឿ	គ្រូបង្រៀន	សាលាបឋមសិក្សា ជ្រាប់	ស្រុកសន្ទុក
៤៣	លោកស្រី	ម៉ីន	សេរីរតនា	គ្រូបង្រៀន	សាលាបឋមសិក្សា កំពង់ថ្ម	ស្រុកសន្ទុក

៤៤	លោក	ឡាយ	ទិត	នាយករង	វិទ្យាល័យកំពង់ធំ	ក្រុងស្ទឹងសែន
៤៥	លោក	ច័ន	ចន្ទ្រៈ	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃតាហ្មឺ	ក្រុងស្ទឹងសែន
៤៦	លោក	គ្រិល	លោង	គ្រូបង្រៀន	អនុវិទ្យាល័យអំរីជាន់ខ្ពស់	ក្រុងស្ទឹងសែន
៤៧	លោក	ធន	អុច	នាយករង	វិទ្យាល័យស្ទឹងសែន	ក្រុងស្ទឹងសែន
៤៨	លោក	ដាន	វ៉ាម៉ូនី	នាយករង	វិទ្យាល័យហ៊ុន សែន បណ្ណដ្ឋ	ក្រុងស្ទឹងសែន
៤៩	លោកស្រី	ម៉ែន	វ៉ានី	គ្រូបង្រៀន	អនុវិទ្យាល័យតេជោមាស	ក្រុងស្ទឹងសែន
៥០	លោក	យិន	គីមធីន	គ្រូបង្រៀន	សាលាបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់	ក្រុងស្ទឹងសែន
៥១	លោកស្រី	ជួន	ហ៊ុយលីម	គ្រូបង្រៀន	សាលាបឋមសិក្សាព្រែកស្បូវ	ក្រុងស្ទឹងសែន
៥២	លោកស្រី	ជុំ	ម៉ន្ទធានី	គ្រូបង្រៀន	សាលាបឋមសិក្សាតេជោមាស	ក្រុងស្ទឹងសែន
៥៣	លោក	រស់	យឿន	នាយក	សាលាបឋមសិក្សាកំពង់ស្វាយ	ស្រុកកំពង់ស្វាយ
៥៤	លោកស្រី	ភាវ៉ា	សុខឃឹម	នាយិកា	សាលាបឋមសិក្សាមុនីរដ្ឋ	ស្រុកកំពង់ស្វាយ
៥៥	លោកស្រី	ហែម	រីម៉ា	នាយិកា	សាលាបឋមសិក្សាព្រៃព្រាល	ស្រុកកំពង់ស្វាយ
៥៦	លោក	គួន	សុផា	នាយក	សាលាបឋមសិក្សាស្ទឹងយាវ	ស្រុកកំពង់ស្វាយ
៥៧	លោក	ថោង	នគរ	នាយក	សាលាបឋមសិក្សាភ្នំ	ស្រុកកំពង់ស្វាយ
៥៨	លោក	ងា	ស៊ុន	នាយក	សាលាបឋមសិក្សាពាមត្រែង	ស្រុកកំពង់ស្វាយ
៥៩	លោក	អិន	ចន្ទ្រៈ	នាយក	សាលាបឋមសិក្សាស្នែង	ស្រុកកំពង់ស្វាយ
៦០	លោក	សុខាន	សំរោង	គ្រូបង្រៀន	អនុវិទ្យាល័យផ្តល់បែក	ស្រុកកំពង់ស្វាយ
៦១	លោកស្រី	អេង	សុខី	គ្រូបង្រៀន	សាលាបឋមសិក្សាត្រែង	ស្រុកកំពង់ស្វាយ
៦២	លោកស្រី	ស្រី	សុគន្ធា	គ្រូបង្រៀន	វិទ្យាល័យទួលក្បាល	ស្រុកកំពង់ស្វាយ
៦៣	លោក	សុ	រដ្ឋា	គ្រូបង្រៀន	សាលាបឋមសិក្សាទួលក្បាល	ស្រុកកំពង់ស្វាយ
៦៤	លោក	ជុយ	សោភ័ណ្ឌ	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃព្រាល	ស្រុកកំពង់ស្វាយ
៦៥	លោកស្រី	ស	គីមអ៊ុយ	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃព្រាល	ស្រុកកំពង់ស្វាយ
៦៦	លោក	ម៉ុង	ចន្ទ្រាគារ	មន្ត្រី	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកស្អាង
៦៧	លោក	យ៉ន	គីមលន់	នាយក	អនុវិទ្យាល័យម្សាត្រង	ស្រុកស្អាង
៦៨	លោក	សៅ	សុខា	នាយក	សាលាបឋមសិក្សា ផ្ទះវាល	ស្រុកស្អាង
៦៩	លោក	ម៉ែន	អុនី	នាយក	សាលាបឋមសិក្សាលើទាល	ស្រុកស្អាង
៧០	លោកស្រី	ដាន់	សាវ៉ន	នាយិកា	សាលាបឋមសិក្សាភូមិរោង	ស្រុកស្អាង
៧១	លោកស្រី	លឹម	ផល្លី	នាយិកា	សាលាបឋមសិក្សា ស្នាក់ក្រាញ់	ស្រុកស្អាង
៧២	លោក	អ៊ុន	សុខហេង	គណៈគ្រប់គ្រង	សាលាបឋមសិក្សា អង្គក្រាញ់	ស្រុកស្អាង
៧៣	លោកស្រី	លន	ស៊ីចាន់	នាយិកា	សាលាបឋមសិក្សាអង្គក្រាញ់	ស្រុកស្អាង
៧៤	លោក	ម៉ាន់	មិនា	គ្រូឧត្តម	វិទ្យាល័យស្ទឹងសោកណា	ស្រុកស្អាង
៧៥	លោកស្រី	ម៉ីន	សាវីម	គ្រូមគ្គុយ្យ	សាលាបឋមសិក្សាសំព្រោង	ស្រុកស្អាង
៧៦	លោកស្រី	សៀង	ឡូង	គ្រូមគ្គុយ្យ	សាលាបឋមសិក្សា ប៉ុលរួន	ស្រុកស្អាង

៧៧	លោក	ឃ្លីង	សុភី	មន្ត្រី	ការិយាល័យអប់រំ យុវជន និងកីឡា	ប្រាសាទបល្ល័ង្ក
៧៨	លោក	លន់	សាស	មន្ត្រីការិ	ការិយាល័យអប់រំ យុវជន និងកីឡា	ប្រាសាទបល្ល័ង្ក
៧៩	លោក	សាវ	អុសស្ស	នាយក	សាលាបឋមសិក្សាខ្នាក់	ប្រាសាទបល្ល័ង្ក
៨០	លោក	ហ្វុន	ឡើង	នាយក	សាលាបឋមសិក្សាក្រយា	ប្រាសាទបល្ល័ង្ក
៨១	លោកស្រី	ធីតា	នារី	នាយិកា	អនុវិទ្យាល័យប្រាក	ប្រាសាទបល្ល័ង្ក
៨២	លោក	នៃន	ស៊ីននាង	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃម្រី	ប្រាសាទបល្ល័ង្ក
៨៣	លោក	អ៊ុន	អ៊ុននាង	នាយក	សាលាបឋមសិក្សាគគីរ	ប្រាសាទបល្ល័ង្ក
៨៤	លោកស្រី	ឱន	សុឆានី	នាយិកា	សាលាបឋមសិក្សាអាក្នុង	ស្រុកសណ្តាន់
៨៥	លោកស្រី	ឃឹក	សូ	នាយិកា	សាលាបឋមសិក្សាត្រាំងដើម	ស្រុកសណ្តាន់
៨៦	លោក	សេន	សុន	នាយក	សាលាបឋមសិក្សាព្រៃគគីរ	ស្រុកសណ្តាន់
៨៧	លោក	សោម	សំអុល	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុនសែន ទំរង់	ស្រុកសណ្តាន់
៨៨	លោក	ហ៊ុន	ឡា	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុនសែន ទំរង់	ស្រុកសណ្តាន់
៨៩	លោកស្រី	អ៊ុន	និមិត្ត	គ្រូបង្រៀន	សាលាបឋមសិក្សា មានជ័យ	ស្រុកសណ្តាន់
៩០	លោកស្រី	អើត	នាង	មន្ត្រីការិយាល័យ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកសណ្តាន់
៩១	លោក	ស្រេង	សេង	មន្ត្រីការិយាល័យ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកសណ្តាន់
៩២	លោក	នាង	ម៉ៅ	មន្ត្រីការិយាល័យ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកសណ្តាន់
៩៣	លោក	ធីតា	ស៊ីវ៉ា	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
៩៤	លោក	សុខ	នី	មន្ត្រីការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ធំ
៩៥	លោក	នៃន	ហ៊ុន	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ធំ
៩៦	លោក	សុន	សុខនៃន	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ធំ
៩៧	លោក	ស្រុន	សុខុំ	អនុប្រធាន	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ធំ
៩៨	លោក	សេង	សុខីន	មន្ត្រីការិយា	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ធំ
៩៩	លោក	ឃឹក	ឃឹកន	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ធំ
១០០	លោក	សេង	សុខី	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ធំ
១០១	លោក	សុខ	សុខុំ	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡា	ខេត្តកំពង់ធំ
១០២	លោក	ឃឹក	ឃឹកន	ផ្នែករដ្ឋបាល	សាលាគរុកោសល្យ	ក្រុងស្ទឹងសែន
១០៣	លោកស្រី	សុខ	ស៊ីមុន	បណ្ណាភូមិ	សាលាគរុកោសល្យ	ក្រុងស្ទឹងសែន
១០៤	លោក	ស្រី	ស៊ីមុន	ប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ
១០៥	លោក	សុខ	សុខ	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ
១០៦	លោក	សុខ	សុខ	អនុប្រធានការិយាល័យ	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ
១០៧	លោកស្រី	សេន	ស៊ីមុន	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ
១០៨	លោកស្រី	សុខ	សុខ	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ
១០៩	លោកស្រី	សេន	ស៊ីមុន	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ

១១០	លោកស្រី	សំ	សេរីនិមល	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ
១១១	លោក	ឆឹម	ពុទ្ធ	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ
១១២	លោក	ហេន	ហឿន	មន្ត្រីរដ្ឋបាល	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ខេត្តតាកែវ
១១៣	លោក	ត័រ	អេសរ៉ា	គ្រូឧទ្ទេស	សាលាគរុកោសលប្បវិទ្យា	ខេត្តតាកែវ
១១៤	លោកស្រី	ហង់	ស៊ីន	គ្រូឧទ្ទេស	មជ្ឈមណ្ឌលគរុកោសលប្បវិទ្យា	ខេត្តតាកែវ
១១៥	លោក	ម៉ែ	អិច	បង្រៀន	វិទ្យាល័យ ហេងសំរឹន ព្រៃល្វា	ស្រុកព្រៃកប្បាស
១១៦	លោក	ឃុន	ស្រី	បង្រៀន	វិទ្យាល័យ ភូមាស	ស្រុកព្រៃកប្បាស
១១៧	លោក	ឈឹម	សុវណ្ណ	នាយករង	វិទ្យាល័យ សមរង	ស្រុកព្រៃកប្បាស
១១៨	លោកស្រី	នា	ច័ន្ទី	អនុប្រធានការព្រះប្រជុំ	វិទ្យាល័យ ក្រាំងស្លា	ស្រុកព្រៃកប្បាស
១១៩	លោក	សាវ៉ា	សុវណ្ណ	នាយក	សាលាបឋមសិក្សា សាបាត	ស្រុកព្រៃកប្បាស
១២០	លោក	អ៊ុំ	សាវ៉ា	បង្រៀន	សាលាបឋមសិក្សា សម្តេចពាន់	ស្រុកព្រៃកប្បាស
១២១	លោក	ប្រាស	ចន្ទី	បណ្ឌិតរូប	សាលាបឋមសិក្សា ព្រៃកប្បាស	ស្រុកព្រៃកប្បាស
១២២	លោក	គុជ	សុវណ្ណ	នាយក	សាលាបឋមសិក្សា ហ៊ុនសែន អង្គរញ្ញ័យ	ស្រុកព្រៃកប្បាស
១២៣	លោក	ស្រី	យ៉ែនសំណាង	នាយក	សាលាបឋមសិក្សា ហ៊ុនសែន ស្វាយពោរ	ស្រុកព្រៃកប្បាស
១២៤	លោក	ស៊ី	អុណ	នាយក	សាលាបឋមសិក្សា ព្រៃល្វា	ស្រុកព្រៃកប្បាស
១២៥	លោកស្រី	ជិន	នាងហ៊ុន	នាយិកា	សាលាបឋមសិក្សា ម៉ាឌុយ៉ាម៉ាគោកកញ្ចប់	ស្រុកព្រៃកប្បាស
១២៦	លោក	អេង	អុនី	នាយក	សាលាបឋមសិក្សា ហ៊ុនសែន ឈមរា	ស្រុកព្រៃកប្បាស
១២៧	លោក	ហុក	អូន	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកព្រៃកប្បាស	ស្រុកព្រៃកប្បាស
១២៨	លោក	ជា	អាយ	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកព្រៃកប្បាស	ស្រុកព្រៃកប្បាស
១២៩	លោក	ឌីន	ហុក	នាយករង	វិទ្យាល័យ ហ៊ុនសែន អង្គប្រឹក្សា	ស្រុកសំរោង
១៣០	លោក	យ៉ែ	ឡាន	នាយករង	វិទ្យាល័យ សុខអាន សំរោង	ស្រុកសំរោង
១៣១	លោក	ហាស	ឌីន	នាយក	វិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន ភ្នំជីសូរ	ស្រុកសំរោង
១៣២	លោកស្រី	ស្រី	សុភាព	នាយិកា	វិទ្យាល័យ ប៉ុនរ៉ានី ហ៊ុនសែន ស្ពាន	ស្រុកសំរោង
១៣៣	លោក	អូន	សំរោង	នាយករង	វិទ្យាល័យ សម្តេចឌី	ស្រុកសំរោង
១៣៤	លោក	ស្រី	អុនី	នាយក	សាលាបឋមសិក្សា អង្គទន្លាប់	ស្រុកសំរោង
១៣៥	លោក	នុប	ចំរើន	នាយក	សាលាបឋមសិក្សា ប្រាង្គអណ្តែត	ស្រុកសំរោង
១៣៦	លោក	នុប	សំរោង	នាយក	សាលាបឋមសិក្សា អង្គព្រះស្តេច	ស្រុកសំរោង
១៣៧	លោក	ចាន់	អុន	នាយក	សាលាបឋមសិក្សា បាលីចាស់	ស្រុកសំរោង
១៣៨	លោក	សុខ	ចាន់	នាយករង	សាលាបឋមសិក្សា សែនភាស	ស្រុកសំរោង
១៣៩	លោក	ស៊ី	សែន	នាយករង	សាលាបឋមសិក្សា សាមគ្គីលីហុង ទួលអង្គ	ស្រុកសំរោង
១៤០	លោក	សែ	អុន	នាយក	សាលាបឋមសិក្សា ឱមសុផាត	ស្រុកសំរោង
១៤១	លោកស្រី	ឈឹម	ស្រី	នាយិកា	សាលាបឋមសិក្សា ទ្រាសី	ស្រុកសំរោង
១៤២	លោកស្រី	ហ៊ុន	អុន	បង្រៀន	សាលាបឋមសិក្សា ដំរីយកទឹក	ស្រុកសំរោង

១៤៣	លោក	អ៊ឹម	សុំ	លេខាធិការ	សាលាបឋមសិក្សា ហ៊ុនសែន បណ្ឌិត	ស្រុកសំរោង
១៤៤	លោក	យិន	សុផល	នាយករង	វិទ្យាល័យអគ្គមហាសេនាបតី ហ៊ុនសែនអង្គព្រះស្តេច	ស្រុកសំរោង
១៤៥	លោកស្រី	ស៊ីម	ឡុង	បង្រៀន	សាលាបឋមសិក្សា ប្រាសាទស្រះកែវ	ស្រុកបាទី
១៤៦	លោក	សុន	សុវណ្ណា	បង្រៀន	សាលាបឋមសិក្សា ភ្នំទា	ស្រុកបាទី
១៤៧	លោក	អ៊ី	ចន្ទ្រៈ	បង្រៀន	សាលាបឋមសិក្សា ចក	ស្រុកបាទី
១៤៨	លោកស្រី	សេវ	ចន្ទ្រា	នាយិកា	សាលាបឋមសិក្សា អង្គរ	ស្រុកបាទី
១៤៩	លោក	តេវ	ចន្ទ្រ	នាយក	សាលាបឋមសិក្សា អង្គរភោគ	ស្រុកបាទី
១៥០	លោក	សុច	សុវណ្ណា	បង្រៀន	សាលាបឋមសិក្សា ត្រាំខ្នារ	ស្រុកបាទី
១៥១	លោកស្រី	អ៊ុន	សុខុម	បង្រៀន	សាលាបឋមសិក្សា ថ្មទ្រព្យ	ស្រុកបាទី
១៥២	លោកស្រី	សុខ	ច័ន្ទអេង	នាយិកា	សាលាបឋមសិក្សា បន្ទាយរី	ស្រុកបាទី
១៥៣	លោកស្រី	ម៉ុន	សុផល	បង្រៀន	សាលាបឋមសិក្សា ទេពបុរី	ស្រុកបាទី
១៥៤	លោកស្រី	ចេច	ស៊ីវន	នាយិកា	សាលាបឋមសិក្សា សុខអាន ពត់សរ	ស្រុកបាទី
១៥៥	លោកស្រី	ស្វាយ	នាង	បង្រៀន	សាលាបឋមសិក្សា បន្ទាយត្រាវ	ស្រុកបាទី
១៥៦	លោក	មុន	អ៊ុន	នាយក	សាលាបឋមសិក្សា ពូនភ្នំ	ស្រុកបាទី
១៥៧	លោក	អ៊ុន	ច័ន្ទស៊ី តុក្កា	នាយក	វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី	ស្រុកបាទី
១៥៨	លោក	សាអ	នាង	នាយក	វិទ្យាល័យ សុខអាន ត្រាំខ្នារ	ស្រុកបាទី
១៥៩	លោក	ឡុង	នាង	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ១មិថុនា	ស្រុកបាទី
១៦០	លោក	ទូម	នាង	នាយក	អនុវិទ្យាល័យ សុខអាន ចំបក់បិទមាស	ស្រុកបាទី
១៦១	លោក	តែង	ឡុង	មន្ត្រីរដ្ឋបាល	ការិយាល័យ ក្រុងដូនកែវ	ស្រុកដូនកែវ
១៦២	លោកស្រី	សេ	នាង	បង្រៀន	វិទ្យាល័យ ជាស៊ីម តាកែវ	ស្រុកដូនកែវ
១៦៣	លោក	នា	សុខឃី	បង្រៀន	វិទ្យាល័យ ជាស៊ីម តាកែវ	ស្រុកដូនកែវ
១៦៤	លោក	សៀម	ច័ន្ទ្រា	នាយក	វិទ្យាល័យ ហ៊ុនសែន ឈើទាល	ស្រុកដូនកែវ
១៦៥	លោក	សីម	សាវ៉ាតុក្ក	លេខាធិការ	អនុវិទ្យាល័យ បាវាយណ៍	ស្រុកដូនកែវ
១៦៦	លោកស្រី	កាន់	នី	នាយិកា	សាលាបឋមសិក្សា បាវាយណ៍	ស្រុកដូនកែវ
១៦៧	លោក	ឡុង	សុវិន	នាយក	សាលាបឋមសិក្សា ឡូង	ស្រុកដូនកែវ
១៦៨	លោកស្រី	ឈុន	ចន្ទ្រឃី	លេខាធិការ	សាលាបឋមសិក្សា ត្រាំ	ស្រុកដូនកែវ
១៦៩	លោក	នីង	នេង	នាយករង	សាលាបឋមសិក្សា តាកែវក្រុង	ស្រុកដូនកែវ
១៧០	លោកស្រី	តេវ	ស៊ី	បង្រៀន	សាលាបឋមសិក្សា អនុវត្តខេត្ត	ស្រុកដូនកែវ
១៧១	លោក	អន	នាង	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកកោះអណ្តែត	ស្រុកកោះអណ្តែត
១៧២	លោក	អី	នា	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកកោះអណ្តែត	ស្រុកកោះអណ្តែត
១៧៣	លោក	ឈុន	នាង	នាយក	សាលាបឋមសិក្សា ព្រៃយុត្តា	ស្រុកកោះអណ្តែត
១៧៤	លោក	ចេ	ចន្ទ្រា	នាយក	សាលាបឋមសិក្សា កែវកាំភ្លើង	ស្រុកកោះអណ្តែត

១៧៥	លោក	លេង	សំឡឹង	នាយករង	វិទ្យាល័យ សុខអាន ព្រៃមេលង	ស្រុកកោះអណ្តែត
១៧៦	លោក	ម៉ាន់	សុខ	បង្រៀន	វិទ្យាល័យ ហ៊ុនសែន កោះអណ្តែត	ស្រុកកោះអណ្តែត
១៧៧	លោកស្រី	ឃីយ	សេនីយ៍	បង្រៀន	សាលាបឋមសិក្សា ព្រៃមេលង	ស្រុកកោះអណ្តែត
១៧៨	លោក	ស៊ីន	ស៊ីន	បង្រៀន	សាលាបឋមសិក្សា ព្រៃក្បា	ស្រុកកោះអណ្តែត
១៧៩	លោក	អ៊ុំអ	សំនិស	ប្រធាន	ការិយាល័យស្រុកត្រាំកក់	ស្រុកត្រាំកក់
១៨០	លោក	ចៅ	ចង្ហើ	អនុប្រធាន	ការិយាល័យស្រុកត្រាំកក់	ស្រុកត្រាំកក់
១៨១	លោក	ឃុន	ចង្ហើ	នាយក	វិទ្យាល័យអង្គរកា	ស្រុកត្រាំកក់
១៨២	លោក	គាត់	រដ្ឋា	នាយក	វិទ្យាល័យ សុខអាន លាយបូរ	ស្រុកត្រាំកក់
១៨៣	លោកស្រី	អ៊ុំច	ចង្ហើ	នាយិកា	វិទ្យាល័យសង្កេតក្រុមព្រះ អង្គរឆាប	ស្រុកត្រាំកក់
១៨៤	លោក	សៀង	សុខ	នាយក	អនុវិទ្យាល័យ ឆ្មាគ្រហឹម	ស្រុកត្រាំកក់
១៨៥	លោក	ចង់	អុយ	នាយក	សាលាបឋមសិក្សា អង្គជុំមានលក្ខណ៍	ស្រុកត្រាំកក់
១៨៦	លោក	ចង់	ម៉ាន់	នាយក	សាលាបឋមសិក្សា គុស	ស្រុកត្រាំកក់
១៨៧	លោក	ស៊ីយ	ឈុយ	នាយក	សាលាបឋមសិក្សា ត្រពាំងកក់	ស្រុកត្រាំកក់
១៨៨	លោក	ស៊ី	ស៊ីន	នាយក	សាលាបឋមសិក្សា អម្ពរឆាប	ស្រុកត្រាំកក់
១៨៩	លោក	អូន	សុខ័យ	នាយក	អនុវិទ្យាល័យ មៀងពារ	ស្រុកត្រាំកក់
១៩០	លោក	ម៉េ	សំណន	នាយករង	វិទ្យាល័យ សុខអាន ខ្ពស់	ស្រុកត្រាំកក់
១៩១	លោក	អ៊ុំច	សំឡឹង	នាយករង	វិទ្យាល័យអគ្គមហាសេនាបតី ហ៊ុនសែនអង្គការសោម	ស្រុកត្រាំកក់
១៩២	លោកស្រី	ច័ន	សុខាវី	នាយិកា	អនុវិទ្យាល័យ អង្គរ	ស្រុកត្រាំកក់
១៩៣	លោក	ស៊ី	សុខគិរី	នាយក	សាលាបឋមសិក្សា អង្គស្អាត	ស្រុកត្រាំកក់
១៩៤	លោកស្រី	ឡុន	ពិសី	បង្រៀន	វិទ្យាល័យសង្កេតក្រុមព្រះ អង្គរឆាប	ស្រុកត្រាំកក់
១៩៥	លោកស្រី	ឯង	សុខាវី	បង្រៀន	សាលាបឋមសិក្សា អង្គពណ្យារាយ	ស្រុកត្រាំកក់
១៩៦	លោកស្រី	ជ័យ	ឡើង	បង្រៀន	សាលាបឋមសិក្សា វិហារខ្ពស់	ស្រុកត្រាំកក់
១៩៧	លោកស្រី	អ៊ុំអ	រដ្ឋា	បង្រៀន	សាលាបឋមសិក្សា អង្គរ	ស្រុកត្រាំកក់
១៩៨	លោកស្រី	ម៉េ	គីរីឡាយ	បង្រៀន	សាលាបឋមសិក្សាសុខអានអង្គលមានលក្ខណ៍	ស្រុកត្រាំកក់
១៩៩	លោក	ខឹម	ចេង	លេខាធិការ	សាលាបឋមសិក្សា លាយបូរ	ស្រុកត្រាំកក់
២០០	លោក	ស៊ីម	សម្បត្តិ	បង្រៀន	សាលាបឋមសិក្សា វិហារខ្ពស់	ស្រុកត្រាំកក់
២០១	លោក	ធីម	ឡើង	បង្រៀន	សាលាបឋមសិក្សា អង្គតាសោម	ស្រុកត្រាំកក់
២០២	លោក	ហង់	ហៀង	បង្រៀន	សាលាបឋមសិក្សា វិហារខ្ពស់	ស្រុកត្រាំកក់
២០៣	លោកស្រី	ហ៊ុ	គីរីហៀង	បង្រៀន	សាលាបឋមសិក្សាសុខអានអង្គលមានលក្ខណ៍	ស្រុកត្រាំកក់
២០៤	លោកស្រី	សុខ	សុខល	បង្រៀន	សាលាបឋមសិក្សាសុខអានអង្គលមានលក្ខណ៍	ស្រុកត្រាំកក់
២០៥	លោកស្រី	ចៅ	ស៊ីន	បង្រៀន	វិទ្យាល័យ អង្គរកា	ស្រុកត្រាំកក់
២០៦	លោកស្រី	ចាត់	សំនិ	បង្រៀន	សាលាបឋមសិក្សាសុខអានអង្គលមានលក្ខណ៍	ស្រុកត្រាំកក់
២០៧	លោក	យី	ចុន្ទី	មន្ត្រី រដ្ឋបាល	ការិយាល័យស្រុកគីរីវង់	ស្រុកគីរីវង់

២០៨	លោក	ប៉ា	ហួនគីរី	នាយករង	វិទ្យាល័យ សុខអាន ទន្លាប់	ស្រុកគិរីវង់
២០៩	លោក	នេន	យេន	នាយករង	វិទ្យាល័យ គិរីវង់	ស្រុកគិរីវង់
២១០	លោក	នោន	ឡើន	នាយករង	វិទ្យាល័យ សុខអាន ភ្នំ	ស្រុកគិរីវង់
២១១	លោក	លីម	ជី	នាយករង	សាលាបឋមសិក្សា វត្តលើ	ស្រុកគិរីវង់
២១២	លោក	ឌីកេ	នួន	បង្រៀន	សាលាបឋមសិក្សា សុខអាន ទន្លាប់	ស្រុកគិរីវង់
២១៣	លោកស្រី	សេវ	សុគន្ធម	បង្រៀន	សាលាបឋមសិក្សា សុខអាន ទន្លាប់	ស្រុកគិរីវង់
២១៤	លោក	ម៉ុះ	សម័យ	នាយក	សាលាបឋមសិក្សា សុខអាន ព្រៃគោម៉ៅ	ស្រុកគិរីវង់
២១៥	លោក	ថៃម	ថន	នាយក	សាលាបឋមសិក្សា សង្ក្រាន្តវិជ្ជា	ស្រុកគិរីវង់
២១៦	លោក	លីម	ឌុក	នាយក	សាលាបឋមសិក្សា ស្ពាន	ស្រុកគិរីវង់
២១៧	លោក	ឌីន	ស្រីន	នាយករង	សាលាបឋមសិក្សា គិរីវង់	ស្រុកគិរីវង់
២១៨	លោក	លីម	សុខា	បង្រៀន	សាលាបឋមសិក្សា ព្រះធាតុ	ស្រុកគិរីវង់
២១៩	លោក	ឡើម	ម៉ូលី	បង្រៀន	សាលាបឋមសិក្សា ភ្នំ	ស្រុកគិរីវង់
២២០	លោក	នាវ	សេន៍ឡុ	បង្រៀន	សាលាបឋមសិក្សា ពោធិ៍	ស្រុកគិរីវង់
២២១	លោក	គង់	ឡាឡា	នាយក	សាលាបឋមសិក្សា អំណូរ អេត្រយ៉ង់	ស្រុកគិរីវង់
២២២	លោក	គីម	និលា	នាយក	សាលាបឋមសិក្សា ទេពប្រណម្យ	ស្រុកគិរីវង់
២២៣	លោក	ឌុប	ប័ន្ទសុ	នាយក	អនុវិទ្យាល័យ ភ្នំដា	ស្រុកអង្គរបុរី
២២៤	លោក	ឡៅ	បំរើន	នាយក	សាលាបឋមសិក្សា កោះ	ស្រុកអង្គរបុរី
២២៥	លោក	រ៉ៃ	ឌីមសុភាព	នាយក	សាលាបឋមសិក្សា កំហាល់	ស្រុកអង្គរបុរី
២២៦	លោក	ឡាណា	ស្រី	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកអង្គរបុរី	ស្រុកអង្គរបុរី
២២៧	លោក	រេន	ហាន	នាយក	សាលាបឋមសិក្សា គោកធ្លក	ស្រុកអង្គរបុរី
២២៨	លោក	ឌុន	ដា	នាយក	អនុវិទ្យាល័យ ព្រែកផ្កាល	ស្រុកអង្គរបុរី
២២៩	លោក	ឌុន	ចាសនា	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកទ្រាំង	ស្រុកទ្រាំង
២៣០	លោក	ឡើន	សាវ៉ាត់	នាយក	សាលាបឋមសិក្សា ដូនកើ	ស្រុកទ្រាំង
២៣១	លោកស្រី	សេន	ម៉ាវ៉ែម	បង្រៀន	សាលាបឋមសិក្សា ដំណាក់រាជា	ស្រុកទ្រាំង
២៣២	លោកស្រី	ឌុន	បន្ទា	បង្រៀន	សាលាបឋមសិក្សា ដំណាក់រាជា	ស្រុកទ្រាំង
២៣៣	លោក	តែម	គង់	បង្រៀន	សាលាបឋមសិក្សា ដំណាក់រាជា	ស្រុកទ្រាំង
២៣៤	លោក	ព្រហ្ម	ឌីនឡើន	នាយក	សាលាបឋមសិក្សា ដំណាក់រាជា	ស្រុកទ្រាំង
២៣៥	លោក	សំ	នៃនា	នាយករង	សាលាបឋមសិក្សា ស្មោង	ស្រុកទ្រាំង
២៣៦	លោក	ឡេង	ឡើន	នាយក	សាលាបឋមសិក្សា ព្រៃផ្កា	ស្រុកទ្រាំង
២៣៧	លោក	រស់	ឌី	បង្រៀន	សាលាបឋមសិក្សា ពោធិ៍អំពិល	ស្រុកទ្រាំង
២៣៨	លោក	តែស	ហេន	នាយក	សាលាបឋមសិក្សា អង្គកែវ	ស្រុកទ្រាំង
២៣៩	លោក	សេ	សាវីម	នាយករង	វិទ្យាល័យ សុខអាន ព្រៃសណ្តែក	ស្រុកទ្រាំង
២៤០	លោក	ឌីកេ	លោក	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសណ្តែក	ស្រុកទ្រាំង

២៤១	លោក	កាត់	សំរោង	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសណ្តែក	ស្រុកទ្រាំង
២៤២	លោក	អ៊ុំ	សំរុង	នាយករង	វិទ្យាល័យ សុខអាន ខ្នារ	ស្រុកទ្រាំង
២៤៣	លោក	ហ៊ុល	ហេង	នាយករង	វិទ្យាល័យ សុខអាន ខ្នារ	ស្រុកទ្រាំង
២៤៤	លោកស្រី	ខឹម	ចន្ទ្យាវរី	បង្រៀន	សាលាបឋមសិក្សា ភ្នំខ្ពង់	ស្រុកទ្រាំង
២៤៥	លោក	នាង	ចន្ទ្យៈ	នាយករង	សាលាបឋមសិក្សា ក្រាំងធំ	ស្រុកទ្រាំង
២៤៦	លោកស្រី	អ៊ុំអ	ស្រៀន	បង្រៀន	សាលាបឋមសិក្សា សន្តិ	ស្រុកទ្រាំង
២៤៧	លោក	ព្រាង	ណាង	នាយក	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង
២៤៨	លោក	រ៉េង	អ៊ុំអ	នាយករង	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង
២៤៩	លោក	សែស	ច័យ	នាយករង	សាលាបឋមសិក្សា បារាយណ៍	ស្រុកទ្រាំង
២៥០	លោក	អ៊ុំម	សម្បត្តិ	នាយក	សាលាបឋមសិក្សា ជួស	ស្រុកទ្រាំង
២៥១	លោក	ឡែង	ប្រុស	នាយករង	សាលាបឋមសិក្សា ត្រពាំងធំ	ស្រុកទ្រាំង
២៥២	លោក	អ៊ុំ	សេនីឌុន	នាយក	សាលាបឋមសិក្សា អង្គឌី	ស្រុកទ្រាំង
២៥៣	លោក	អុល	គីមស្រង	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកបូរីជលសារ	ស្រុកបូរីជលសារ
២៥៤	លោក	រ៉េង	គុណ	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកបូរីជលសារ	ស្រុកបូរីជលសារ
២៥៥	លោក	ស្រី	ហេង	នាយក	សាលាបឋមសិក្សា ខ្នារ	ស្រុកបូរីជលសារ
២៥៦	លោក	អ៊ុំយ	សុខ	នាយក	សាលាបឋមសិក្សា ជួស	ស្រុកបូរីជលសារ

ខ-មេធាវីប្រាក់កាន់ចារ

១	លោក	ឆែវ	សាវេន	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេហ៊ុនសែនព្រៃក្តី	ស្រុកប្រាសាទសំបូរ
២	លោក	អ៊ុំ	សំរោង	គ្រូបង្រៀន	អនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេហ៊ុនសែនព្រៃក្តី	ស្រុកប្រាសាទសំបូរ
៣	លោកស្រី	សូ	ស៊ីថាង	គ្រូបង្រៀន	សាលាបឋមសិក្សាបឹងខ្នែក	ស្រុកប្រាសាទសំបូរ
៤	លោក	ស្រី	ស្រៀន	គ្រូបង្រៀន	សាលាបឋមសិក្សាឈូក	ស្រុកប្រាសាទសំបូរ
៥	លោកស្រី	ហ៊ុយ	សុដាតិ	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ថ្លា	ស្រុកប្រាសាទសំបូរ
៦	លោកស្រី	ឈឹម	សុគន្ធាវរី	គ្រូបង្រៀន	អនុវិទ្យាល័យឈូក	ស្រុកប្រាសាទសំបូរ
៧	លោក	សុខ	វិន	គ្រូបង្រៀន	អនុវិទ្យាល័យឈូក	ស្រុកប្រាសាទសំបូរ
៨	លោក	គុល	សាវ៉ា	គ្រូបង្រៀន	វិទ្យាល័យតាអោក	ស្រុកប្រាសាទសំបូរ
៩	លោក	រោង	អ៊ុំនលី	គ្រូបង្រៀន	អនុវិទ្យាល័យប្រាសាទសំបូរ	ស្រុកប្រាសាទសំបូរ
១០	លោក	ហ៊ុយ	គីមរេង	គ្រូបង្រៀន	វិទ្យាល័យតាអោក	ស្រុកប្រាសាទសំបូរ
១១	លោក	មេអ	មាង	គ្រូបង្រៀន	វិទ្យាល័យតាអោក	ស្រុកប្រាសាទសំបូរ
១២	លោក	រុន	មីន	គ្រូបង្រៀន	អនុវិទ្យាល័យទំនប់	ស្រុកប្រាសាទសំបូរ
១៣	លោក	អុច	ហ៊ុយ	គ្រូបង្រៀន	អនុវិទ្យាល័យប្រាសាទសំបូរ	ស្រុកប្រាសាទសំបូរ
១៤	លោកស្រី	ទួន	សំណាង	មន្ត្រីការិយាល័យ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកបារាយណ៍
១៥	លោក	កេរ	សិរីរតនៈ	គ្រូបង្រៀន	វិទ្យាល័យជាស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍

១៦	លោក	ហុន	សុខសុភា រ៉ា	គ្រូបង្រៀន	វិទ្យាល័យជាតិប៊ុនរ៉ា	ស្រុកបាគាយណ៍
១៧	លោកស្រី	ហ៊ុយ	សុភា	គ្រូបង្រៀន	វិទ្យាល័យបាគាយណ៍	ស្រុកបាគាយណ៍
១៨	លោកស្រី	សាន	បន្ទី	គ្រូបង្រៀន	វិទ្យាល័យបាគាយណ៍	ស្រុកបាគាយណ៍
១៩	លោក	មាស	សុភុល	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនក្រវ៉ា	ស្រុកបាគាយណ៍
២០	លោក	គង់	ឆន្ទា	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនក្រវ៉ា	ស្រុកបាគាយណ៍
២១	លោក	ម៉ីន	ចាន់ឆារ៉ា	គ្រូបង្រៀន	អនុវិទ្យាល័យហ៊ុន សែនទួលដំណាក់	ស្រុកបាគាយណ៍
២២	លោកស្រី	អង	សុឡើន	គ្រូបង្រៀន	អនុវិទ្យាល័យមាសគង់	ស្រុកបាគាយណ៍
២៣	លោក	យាន	យ៉ែង	គ្រូបង្រៀន	វិទ្យាល័យហស.ព្រះបន្ទាយ	ស្រុកបាគាយណ៍
២៤	លោក	លី	វិណ័យ	គ្រូបង្រៀន	វិទ្យាល័យព្រៀល	ស្រុកបាគាយណ៍
២៥	លោកស្រី	ហ៊ុន	ពុទ្ធាធី	គ្រូបង្រៀន	វិទ្យាល័យព្រៀល	ស្រុកបាគាយណ៍
២៦	លោកស្រី	ថន	ប័ន្ទុត្ថា	គ្រូបង្រៀន	អនុវិទ្យាល័យហ៊ុន សែនគ្រីលអណ្តូងពោធិ៍	ស្រុកបាគាយណ៍
២៧	លោក	ឌុប	បន្ទូ	គ្រូបង្រៀន	សាលាបឋមសិក្សាអន.តាំងគោក	ស្រុកបាគាយណ៍
២៨	លោក	ហែម	យូហេន	គ្រូបង្រៀន	សាលាបឋមសិក្សាបណ្តុះវិជ្ជា	ស្រុកបាគាយណ៍
២៩	លោក	អេម	មករា	គ្រូបង្រៀន	សាលាបឋមសិក្សា មាសគង់	ស្រុកបាគាយណ៍
៣០	លោក	សេង	លាម	នាយក	សាលាបឋមសិក្សាត្រពាំងវែង	ស្រុកបាគាយណ៍
៣១	លោក	លឹម	គង់	នាយក	សាលាបឋមសិក្សាអ្នករាំង	ស្រុកបាគាយណ៍
៣២	លោក	ឈឹម	ឈុនឡេង	គ្រូបង្រៀន	សាលាបឋមសិក្សាទួលអណ្តូង	ស្រុកបាគាយណ៍
៣៣	លោក	ឡេង	ស៊ីមន	នាយក	សាលាបឋមសិក្សាព្រៃពោធិ៍	ស្រុកបាគាយណ៍
៣៤	លោក	គង់	ប័ណ្ណាន	នាយក	សាលាបឋមសិក្សាភ្នំគាចិន	ស្រុកបាគាយណ៍
៣៥	លោកស្រី	វ៉ា	សានឡើន	នាយិកា	សាលាបឋមសិក្សាសំរោង	ស្រុកបាគាយណ៍
៣៦	លោក	ឡាប	សែនឡេង	នាយក	សាលាបឋមសិក្សាថ្មល់ដាតិ	ស្រុកបាគាយណ៍
៣៧	លោក	ហេង	រ៉ុន្ទីម៉ុង	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃជ្រុង	ស្រុកបាគាយណ៍
៣៨	លោក	សំ	ស្រីន	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងឈូក	ស្រុកបាគាយណ៍
៣៩	លោកស្រី	ឌុប	ឡូ	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុន សែនទួលដំណាក់	ស្រុកបាគាយណ៍
៤០	លោក	លេង	សេនឌី	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុន សែនចុងដូង	ស្រុកបាគាយណ៍
៤១	លោកស្រី	ផែង	បណ្ណា	គ្រូបង្រៀន	សាលាបឋមសិក្សាសិរីសោភ័ណ	ស្រុកបាគាយណ៍
៤២	លោកស្រី	ពុំ	ចាន់ឌី	គ្រូបង្រៀន	សាលាបឋមសិក្សាគំរូស្រុក	ស្រុកបាគាយណ៍
៤៣	លោកស្រី	ឡូន	អូលាម	គ្រូបង្រៀន	សាលាបឋមសិក្សាស្ទឹងជីនីត	ស្រុកបាគាយណ៍
៤៤	លោកស្រី	ត្រី	បិទ្គា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃស្រង់	ស្រុកបាគាយណ៍
៤៥	លោក	ស៊ីម	មេត	នាយក	សាលាបឋមសិក្សាអង្គង់ថ្ម	ស្រុកបាគាយណ៍
៤៦	លោក	ឡើង	ចាន់ឌី	នាយក	សាលាបឋមសិក្សាវាលធំ	ស្រុកបាគាយណ៍
៤៧	លោក	លាម	សោម	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃលាប	ស្រុកបាគាយណ៍

សុវិទ្យា						
៤៨	លោកស្រី	បេន	គឹមហេង	នាយិកា	បឋមសិក្សា រៀន	ស្រុកសង្កែ
៤៩	លោក	សំ	ស៊ីង	នាយក	បឋមសិក្សា ភាគីរ៉ា	ស្រុកសង្កែ
៥០	លោក	ឈាន	ស៊ីម	នាយក	បឋមសិក្សា ត្រពាំងព្រីង	ស្រុកសង្កែ
៥១	លោក	ហ៊ុន	ឆា	នាយក	បឋមសិក្សា កំពង់អំបិល	ស្រុកសង្កែ
៥២	លោកស្រី	ម៉ែម	រដ្ឋា	នាយិកា	បឋមសិក្សា បឹងល្វា	ស្រុកសង្កែ
៥៣	លោក	យ៉ង	ម៉ូលី	នាយករង	បឋមសិក្សា បញ្ញាជី	ស្រុកសង្កែ
៥៤	លោកស្រី	ឡាន	ប័ន្ទឆា	នាយិកា	បឋមសិក្សា ស្វាយកាល់	ស្រុកសង្កែ
៥៥	លោក	ម៉ូល	សុខី	លេខាធិការ	អនុវិទ្យាល័យ លេខ ១ បឹងល្វា	ស្រុកសង្កែ
៥៦	លោកស្រី	រេន	យុនាង	លេខាធិការ	អនុវិទ្យាល័យ រៀន	ស្រុកសង្កែ
៥៧	លោកស្រី	សៀង	អូឡាំពិក	គ្រូបង្រៀន	វិទ្យាល័យ តាំងក្រសាំង	ស្រុកសង្កែ
៥៨	លោក	តែ	សុភាព	គ្រូបង្រៀន	វិទ្យាល័យ កំពង់ថ្ម	ស្រុកសង្កែ
៥៩	លោក	ឌីម	ហ៊ុន	គ្រូបង្រៀន	វិទ្យាល័យ កំពង់ថ្ម	ស្រុកសង្កែ
៦០	លោក	ថាង	សុគន្ធា	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន ភ្នំសង្កែ	ស្រុកសង្កែ
៦១	លោក	យ៉ាង	សាវ័ន	គ្រូបង្រៀន	អនុវិទ្យាល័យ បញ្ញាជី	ស្រុកសង្កែ
៦២	លោក	សុខ	សុខា	គ្រូបង្រៀន	អនុវិទ្យាល័យ ទី៣	ស្រុកសង្កែ
៦៣	លោក	ស៊ីង	សុយ	គ្រូបង្រៀន	អនុវិទ្យាល័យ ក្រយា	ស្រុកសង្កែ
៦៤	លោក	សេង	សំរោង	គ្រូបង្រៀន	អនុវិទ្យាល័យ ជ្រាប់	ស្រុកសង្កែ
៦៥	លោក	ឡាន	សំឡាន	គ្រូបង្រៀន	អនុវិទ្យាល័យ ហ៊ុន សែន ប្រាសាទ	ស្រុកសង្កែ
៦៦	លោក	អ៊ឹម	គុណា	គ្រូបង្រៀន	បឋមសិក្សា ផ្អែង	ស្រុកសង្កែ
៦៧	លោក	យុន	ឈង	គ្រូបង្រៀន	បឋមសិក្សា ទួលវិហារ	ស្រុកសង្កែ
៦៨	លោក	ម៉ែម	មុនី	លេខាធិការ	វិទ្យាល័យ កំពង់ធំ	ក្រុងស្ទឹងសែន
៦៩	លោកស្រី	ឡាន	ចាន់មីថុនា	គ្រូបង្រៀន	អនុវិទ្យាល័យ ព្រែកស្បូវ	ក្រុងស្ទឹងសែន
៧០	លោក	ឈាន	ឡាន	គ្រូបង្រៀន	អនុវិទ្យាល័យ វិជ្ជាធិបតី	ក្រុងស្ទឹងសែន
៧១	លោក	យ៉ាង	សុខុម	គ្រូបង្រៀន	វិទ្យាល័យ ស្ទឹងសែន	ក្រុងស្ទឹងសែន
៧២	លោក	សាវ	ហ៊ុន	គ្រូបង្រៀន	វិទ្យាល័យ ស្ទឹងសែន	ក្រុងស្ទឹងសែន
៧៣	លោក	ឆា	ទុល	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន បណ្ណ	ក្រុងស្ទឹងសែន
៧៤	លោកស្រី	ឡាន	អនា	គ្រូបង្រៀន	អនុវិទ្យាល័យ តេជោមាស	ក្រុងស្ទឹងសែន
៧៥	លោកស្រី	លីម	សិរីរម្យនា	គ្រូបង្រៀន	សាលាបឋមសិក្សា អនុវិទ្យាល័យ ហ៊ុន សែន អាចារ្យលាក់	ក្រុងស្ទឹងសែន
៧៦	លោក	ឆា	រេន	គ្រូបង្រៀន	សាលាបឋមសិក្សា ស្រែចម្ការ	ក្រុងស្ទឹងសែន
៧៧	លោក	យ៉ាង	វិឌី	គ្រូបង្រៀន	សាលាបឋមសិក្សា កា	ក្រុងស្ទឹងសែន
៧៨	លោកស្រី	សុខ	ឆន្ទា	បណ្ណា	សាលាបឋមសិក្សា បណ្ណ	ក្រុងស្ទឹងសែន

៧៩	លោក	ជួប	សុផល	គ្រូបង្រៀន	សាលាបឋមសិក្សាអូរស	ក្រុងស្ទឹងសែន
៨០	លោកស្រី	គឹម	សិរី	គ្រូបង្រៀន	សាលាបឋមសិក្សាពោធិបាក់ក	ក្រុងស្ទឹងសែន
៨១	លោក	ជា	ម៉ីនធីន	នាយក	អនុវិទ្យាល័យការប៉ោង	ស្រុកកំពង់ស្វាយ
៨២	លោក	ឡុង	សំអុល	នាយក	អនុវិទ្យាល័យព្រៃព្រាល	ស្រុកកំពង់ស្វាយ
៨៣	លោកស្រី	នន	គឹមស្រេង	គ្រូបង្រៀន	អនុវិទ្យាល័យការប៉ោង	ស្រុកកំពង់ស្វាយ
៨៤	លោកស្រី	ម៉ីអ	គន្ធា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រៃប្រស់	ស្រុកកំពង់ស្វាយ
៨៥	លោកស្រី	ម៉េវ	ចាន់	គ្រូបង្រៀន	សាលាបឋមសិក្សាត្បែង	ស្រុកកំពង់ស្វាយ
៨៦	លោក	ហ៊ុយ	ម៉ីនថន	គ្រូបង្រៀន	វិទ្យាល័យទួលក្បាល	ស្រុកកំពង់ស្វាយ
៨៧	លោកស្រី	ម៉ី	សុខដាច	គ្រូបង្រៀន	វិទ្យាល័យទួលក្បាល	ស្រុកកំពង់ស្វាយ
៨៨	លោក	ស៊ុន	សម្បត្តិ	គ្រូបង្រៀន	សាលាបឋមសិក្សាទួលក្បាល	ស្រុកកំពង់ស្វាយ
៨៩	លោក	ចាំ	សារិទ្ធី	គ្រូបង្រៀន	វិទ្យាល័យទួលក្បាល	ស្រុកកំពង់ស្វាយ
៩០	លោកស្រី	ឱក	ចាន់ថន	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងឬស្សី	ស្រុកកំពង់ស្វាយ
៩១	លោក	អ៊ុំម	ខុន្ទី	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃព្រាល	ស្រុកកំពង់ស្វាយ
៩២	លោកស្រី	យ៉ឹម	សាវី	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃព្រាល	ស្រុកកំពង់ស្វាយ
៩៣	លោក	យ៉ា	ម៉ុន	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនត្បែង	ស្រុកកំពង់ស្វាយ
៩៤	លោកស្រី	ជួន	សុខម៉េត	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនត្បែង	ស្រុកកំពង់ស្វាយ
៩៥	លោក	ហាង	ឌុន្ទី	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនត្បែង	ស្រុកកំពង់ស្វាយ
៩៦	លោក	ចន	ម៉ីនធីន	មន្ត្រីការិ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកស្អាង
៩៧	លោក	អែម	សុខា	មន្ត្រីការិ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកស្អាង
៩៨	លោក	អុច	ឆាវ	នាយក	សាលាបឋមសិក្សាពន្លាជ័យ	ស្រុកស្អាង
៩៩	លោក	មេង	ណារី	នាយក	សាលាបឋមសិក្សាហ៊ុនសែន ឈូកជីព្រះ	ស្រុកស្អាង
១០០	លោក	ខឹម	មិរិទ្ធ	នាយក	សាលាបឋមសិក្សាស្វា	ស្រុកស្អាង
១០១	លោក	យន	ម៉ីនហៀន	នាយករង	អនុវិទ្យាល័យថ្នាក់	ស្រុកស្អាង
១០២	លោក	តេង	ត្រា	គ្រូបង្រៀន	វិទ្យាល័យស្មៅសោភ័ណ	ស្រុកស្អាង
១០៣	លោកស្រី	លីម	ចាន់ធី	គ្រូបង្រៀន	វិទ្យាល័យស្មៅសោភ័ណ	ស្រុកស្អាង
១០៤	លោក	ទួន	សុភា	គ្រូបង្រៀន	អនុវិទ្យាល័យសំព្រោង	ស្រុកស្អាង
១០៥	លោក	គី	គន្ធា	គ្រូបង្រៀន	វិទ្យាល័យជស.ប្រឡាយ	ស្រុកស្អាង
១០៦	លោក	ជុន	យ៉ា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះនាង	ស្រុកស្អាង
១០៧	លោកស្រី	យន	សុគន្ធាវី	គ្រូបង្រៀន	សាលាបឋមសិក្សាឈើទាល	ស្រុកស្អាង
១០៨	លោកស្រី	សីង	ចាសនា	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះនាង	ស្រុកស្អាង
១០៩	លោកស្រី	ស៊ីម	ពិសី	គ្រូបង្រៀន	សាលាបឋមសិក្សាស្លាក់ក្រាញ់	ស្រុកស្អាង
១១០	លោកស្រី	ហែ	ហុកឡាំ	គ្រូបង្រៀន	សាលាបឋមសិក្សាព្រះនាង	ស្រុកស្អាង
១១១	លោកស្រី	អ៊ុំម	ស្រីទូម	គ្រូបង្រៀន	សាលាបឋមសិក្សាត្រាច	ស្រុកស្អាង

១១២	លោកស្រី	ជា	កុម្មុ៎ះ	មន្ត្រី	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកប្រាសាទបណ្ឌិត
១១៣	លោក	លាង	សុខឆ័ត្ត	នាយក	សាលាបឋមសិក្សាទួលត្រើល	ស្រុកប្រាសាទបណ្ឌិត
១១៤	លោក	ឌុំ	តែងឌុំ	នាយក	សាលាបឋមសិក្សាស្មោញ	ស្រុកប្រាសាទបណ្ឌិត
១១៥	លោក	លេង្គីន	ឌីនឆន	នាយក	សាលាបឋមសិក្សាសំរោង	ស្រុកប្រាសាទបណ្ឌិត
១១៦	លោក	ឈន	វីរៈ	នាយក	សាលាបឋមសិក្សាប្រសើរដ្ឋ	ស្រុកប្រាសាទបណ្ឌិត
១១៧	លោកស្រី	ជា	សុខោច	គ្រូបង្រៀន	សាលាបឋមសិក្សាជន្លូស	ស្រុកប្រាសាទបណ្ឌិត
១១៨	លោកស្រី	ស៊ីន	ឌុយ	គ្រូបង្រៀន	សាលាបឋមសិក្សាសាលាវិស័យ	ស្រុកប្រាសាទបណ្ឌិត
១១៩	លោក	យ៉ែម	កុឡា	គ្រូបង្រៀន	សាលាបឋមសិក្សាក្របៅ	ស្រុកប្រាសាទបណ្ឌិត
១២០	លោក	គូ	សីលា	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំង	ស្រុកប្រាសាទបណ្ឌិត
១២១	លោក	សិក	កំសាន្ត	គ្រូបង្រៀន	សាលាបឋមសិក្សាសាលាវិស័យ	ស្រុកប្រាសាទបណ្ឌិត
១២២	លោក	មីក	ឌីនឆន	គ្រូបង្រៀន	សាលាបឋមសិក្សាគ្រួស	ស្រុកប្រាសាទបណ្ឌិត
១២៣	លោក	ឡែង	សុខឡា	នាយក	សាលាបឋមសិក្សាជាន់លែង-ភូមិថ្មី	ស្រុកសណ្តាន់
១២៤	លោក	សៀង	សុភ័ណ្ឌ	នាយករង	សាលាបឋមសិក្សា ប្រាសាទអភិណ្ឌត	ស្រុកសណ្តាន់
១២៥	លោក	យ៉ែម	សីលា	នាយករង	សាលាបឋមសិក្សា ក្រាំងដើម	ស្រុកសណ្តាន់
១២៦	លោកស្រី	លន់	ស៊ីថា	នាយិកា	សាលាបឋមសិក្សាហ៊ុន សែន ទំរង់	ស្រុកសណ្តាន់
១២៧	លោកស្រី	ឡូន	សុខា	នាយិកា	សាលាបឋមសិក្សាស្វាយ	ស្រុកសណ្តាន់
១២៨	លោកស្រី	ឌីន	យ៉ាងឡូ	គ្រូបង្រៀន	សាលាបឋមសិក្សា មានជ័យ	ស្រុកសណ្តាន់
១២៩	លោក	សុស	កាន់	គ្រូបង្រៀន	សាលាបឋមសិក្សា ពោធិ៍រោង	ស្រុកសណ្តាន់
១៣០	លោក	ឌីន	យ៉ាងឌី	គ្រូបង្រៀន	សាលាបឋមសិក្សា រដ្ឋមាឌ	ស្រុកសណ្តាន់
១៣១	លោក	ឌីន	ឧត្តុង្គ	គ្រូបង្រៀន	សាលាបឋមសិក្សាប្រាសាទអភិណ្ឌត	ស្រុកសណ្តាន់
១៣២	លោកស្រី	តែង	មីន្ទា	គ្រូបង្រៀន	សាលាបឋមសិក្សាជាន់លែង-ភូមិថ្មី	ស្រុកសណ្តាន់
១៣៣	លោកស្រី	លី	ស៊ីថាវិល	គ្រូបង្រៀន	សាលាបឋមសិក្សាក្រាំងដើម	ស្រុកសណ្តាន់
១៣៤	លោកស្រី	យ៉ាង	វីរា	គ្រូបង្រៀន	សាលាបឋមសិក្សាភូមិថ្មី	ស្រុកសណ្តាន់
១៣៥	លោកស្រី	យន	ស៊ីថាវិល	គ្រូបង្រៀន	សាលាបឋមសិក្សា ក្រាំងដើម	ស្រុកសណ្តាន់
១៣៦	លោក	សីលា	លី	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
១៣៧	លោកស្រី	សីលា	ឡែង	គ្រូបង្រៀន	សាលាគុកោសល្យ	ក្រុងស្ទឹងសែន
១៣៨	លោកស្រី	ឡូន	ឌុឡី	គ្រូបង្រៀន	សាលាគុកោសល្យ	ក្រុងស្ទឹងសែន
១៣៩	លោក	យ៉ែម	ពុទ្ធិធីតា	គ្រូឧទ្ទេស	សាលាគុកោសល្យនិងវិក្រិតការ	ខេត្តតាកែវ
១៤០	លោក	ឡូន	សាវ៉ាត	គ្រូឧទ្ទេស	មជ្ឈមណ្ឌលគុកោសល្យភូមិភាគ	ខេត្តតាកែវ
១៤១	លោក	ស្រុយ	ហ៊ុយ	បង្រៀន	វិទ្យាល័យ រោងសំរឹន ព្រៃល្វា	ស្រុកព្រែកប្បាស
១៤២	លោក	ឌីន	ស៊ីន	បង្រៀន	វិទ្យាល័យ ភូមាស	ស្រុកព្រែកប្បាស
១៤៣	លោក	ខឹម	គ្រួស	បង្រៀន	វិទ្យាល័យ បាឌយ	ស្រុកព្រែកប្បាស
១៤៤	លោក	ឡូន	សុខន	បង្រៀន	វិទ្យាល័យ បាឌយ	ស្រុកព្រែកប្បាស

១៤៥	លោក	ឌីអ	ចក្ខុវិ	បង្រៀន	វិទ្យាល័យ កំពង់	ស្រុកព្រែកប្បាស
១៤៦	លោក	ឃុំអ	នាយ	បង្រៀន	វិទ្យាល័យ អង្គអណ្តែត	ស្រុកព្រែកប្បាស
១៤៧	លោកស្រី	ថ្មី	ចន្ទា	បង្រៀន	វិទ្យាល័យ ក្រាំងស្នា	ស្រុកព្រែកប្បាស
១៤៨	លោកស្រី	អ៊ុំអ	ចន្ទាវី	បង្រៀន	វិទ្យាល័យ ចំប៉ា	ស្រុកព្រែកប្បាស
១៤៩	លោក	ឌី	ឡូ	បង្រៀន	អនុវិទ្យាល័យ ព្រែកប្បាស	ស្រុកព្រែកប្បាស
១៥០	លោក	ស៊ីម	សំអុល	បង្រៀន	អនុវិទ្យាល័យសុខភាពសាធារណៈព្រែកប្បាស	ស្រុកព្រែកប្បាស
១៥១	លោក	ស្រុយ	ម៉េង	បង្រៀន	អនុវិទ្យាល័យហ៊ុនសែន សម្តេចពាន់	ស្រុកព្រែកប្បាស
១៥២	លោក	ឡូ	ឡើង	បង្រៀន	សាលាបឋមសិក្សាភ្នំចេក	ស្រុកព្រែកប្បាស
១៥៣	លោកស្រី	ស៊ី	នាវី	បង្រៀន	សាលាបឋមសិក្សាអង្គអណ្តែត	ស្រុកព្រែកប្បាស
១៥៤	លោក	ឡូង	អុល	បង្រៀន	សាលាបឋមសិក្សាភ្នំមាស	ស្រុកព្រែកប្បាស
១៥៥	លោក	ឡូង	លីដា	បង្រៀន	បឋមសិក្សាទិត្យវិស័យស្នូលខ្ពស់	ស្រុកព្រែកប្បាស
១៥៦	លោក	ពេរ	យ៉ុង	បង្រៀន	សាលាបឋមសិក្សាហ៊ុនសែន បានយ	ស្រុកព្រែកប្បាស
១៥៧	លោក	ឌីអ	យ៉េអ	បង្រៀន	សាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុនសែន ព្រៃផ្តៅ	ស្រុកព្រែកប្បាស
១៥៨	លោក	អុំ	គាន	បង្រៀន	សាលាបឋមសិក្សាកំពង់	ស្រុកព្រែកប្បាស
១៥៩	លោក	ឡូង	ពន្លក	បង្រៀន	សាលាបឋមសិក្សាកញ្ជ័យ	ស្រុកព្រែកប្បាស
១៦០	លោកស្រី	ថ្មី	ស៊ីថា	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកព្រែកប្បាស	ស្រុកព្រែកប្បាស
១៦១	លោក	ច	វីរ៉ា	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកព្រែកប្បាស	ស្រុកព្រែកប្បាស
១៦២	លោកស្រី	យស	ស្រីយ៉ាង	នាយការងារ	វិទ្យាល័យ ហ៊ុនសែន ស្នាគូ	ស្រុកសំរោង
១៦៣	លោកស្រី	នុប	ឡើង	មន្ត្រីរដ្ឋបាល	វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្នារម	ស្រុកសំរោង
១៦៤	លោក	ចាន់	ចន្ទា	នាយការងារ	អនុវិទ្យាល័យ ក្បាលសំរោង	ស្រុកសំរោង
១៦៥	លោក	មិន	សាវី	បង្រៀន	អនុវិទ្យាល័យ ក្បាលសំរោង	ស្រុកសំរោង
១៦៦	លោក	ស្រៀង	សាវី	បង្រៀន	អនុវិទ្យាល័យ អង្គចង្កូរ	ស្រុកសំរោង
១៦៧	លោក	ឡូង	មុន័រ	បង្រៀន	សាលាបឋមសិក្សាអង្គរកា	ស្រុកសំរោង
១៦៨	លោក	សំ	ឡូង	នាយក	សាលាបឋមសិក្សាស្រះក្រាំងបន្ទាយ	ស្រុកសំរោង
១៦៩	លោក	សុខ	ចន្ទី	លេខាធិការ	សាលាបឋមសិក្សាអង្គរខ្ពស់	ស្រុកសំរោង
១៧០	លោកស្រី	ប៊ុល	ចន្ទន	បង្រៀន	សាលាបឋមសិក្សាស្នារម	ស្រុកសំរោង
១៧១	លោកស្រី	នាង	សុខា	បង្រៀន	សាលាបឋមសិក្សាស្នារម	ស្រុកសំរោង
១៧២	លោក	គាត	ឡូង	នាយការងារ	សាលាបឋមសិក្សាម៉ុកម៉ាវេត ទួលទ្រា	ស្រុកសំរោង
១៧៣	លោកស្រី	ឡូង	ចន្ទា	បង្រៀន	សាលាបឋមសិក្សាវិជ្ជាភិក្ខុ	ស្រុកសំរោង
១៧៤	លោក	ស្រី	តូង	នាយការងារស្តីទី	សាលាបឋមសិក្សាអង្គរខ្ពស់	ស្រុកសំរោង
១៧៥	លោក	សំរិទ្ធ	អុន	នាយការងារ	បឋមសិក្សាប៊ុនរ៉ានី ហ៊ុនសែននាងថ្មៅ	ស្រុកសំរោង
១៧៦	លោកស្រី	អ៊ុំ	គីមសា	បង្រៀន	បឋមសិក្សា ទន្លេប៉ា	ស្រុកសំរោង
១៧៧	លោក	សុខ	ឡើង	បង្រៀន	បឋមសិក្សា ខ្សាច់ស	ស្រុកសំរោង

១៧៨	លោកស្រី	ឌីន	ចន្ទា	បង្រៀន	សាលាបឋមសិក្សាត្រពាំងកី	ស្រុកសំរោង
១៧៩	លោក	ហ៊ុន	សុផល	បង្រៀន	សាលាបឋមសិក្សាជើងគួន	ស្រុកសំរោង
១៨០	លោក	ឡុង	សុវណ្ណ	បង្រៀន	សាលាបឋមសិក្សាចិត្តរៀង	ស្រុកសំរោង
១៨១	លោក	សុភ	ឈុន	បង្រៀន	សាលាបឋមសិក្សាប្រាសាទ	ស្រុកសំរោង
១៨២	លោកស្រី	សៀង	សុខន	បង្រៀន	សាលាបឋមសិក្សាទួលរៀង	ស្រុកសំរោង
១៨៣	លោកស្រី	ស	ឡាវី	បង្រៀន	សាលាបឋមសិក្សាត្រពាំងពង្រ	ស្រុកបាទី
១៨៤	លោកស្រី	ឌីន	សុភាព	បង្រៀន	សាលាបឋមសិក្សាត្រពាំងពង្រ	ស្រុកបាទី
១៨៥	លោកស្រី	ឌីន	វី	បង្រៀន	សាលាបឋមសិក្សាភ្នំទា	ស្រុកបាទី
១៨៦	លោក	ហ៊ុន	សេចង្វារ	បង្រៀន	សាលាបឋមសិក្សាភូមិថ្មី	ស្រុកបាទី
១៨៧	លោកស្រី	លោក	ធាវី	បណ្ឌិត	សាលាបឋមសិក្សាផ្កាត្រ	ស្រុកបាទី
១៨៨	លោកស្រី	ធាវី	វណ្ណ	បង្រៀន	សាលាបឋមសិក្សាប្រាសាទ	ស្រុកបាទី
១៨៩	លោក	ហ៊ុន	ឌីន	បង្រៀន	សាលាបឋមសិក្សាប្រាសាទ	ស្រុកបាទី
១៩០	លោក	សុភ	អរ	នាយក	សាលាបឋមសិក្សាចំបក់	ស្រុកបាទី
១៩១	លោក	ឌីន	វ៉ាន	បង្រៀន	សាលាបឋមសិក្សាថ្មស	ស្រុកបាទី
១៩២	លោកស្រី	លោក	ចន្ទា	បង្រៀន	សាលាបឋមសិក្សាថ្មស	ស្រុកបាទី
១៩៣	លោក	ឌីន	សុផល	បណ្ឌិត	សាលាបឋមសិក្សាភ្នំគូច	ស្រុកបាទី
១៩៤	លោក	លឿន	ដា	នាយករង	សាលាបឋមសិក្សាត្នោត	ស្រុកបាទី
១៩៥	លោក	សាវ	គីរ	បង្រៀន	សាលាបឋមសិក្សាភ្នំគូច	ស្រុកបាទី
១៩៦	លោក	តេជ	អរ	បង្រៀន	សាលាបឋមសិក្សាត្រពាំងត្រាវ	ស្រុកបាទី
១៩៧	លោកស្រី	ឡុង	លីម	បង្រៀន	សាលាបឋមសិក្សាទន្លេបាទី	ស្រុកបាទី
១៩៨	លោក	ឡុង	វ៉ាន	នាយក	សាលាបឋមសិក្សាអង្គបរិច្ចាគ	ស្រុកបាទី
១៩៩	លោក	ឡុង	ចង	បង្រៀន	សាលាបឋមសិក្សាសិរីជោគវ័ន	ស្រុកបាទី
២០០	លោក	ឡុង	សំណាម	បង្រៀន	សាលាបឋមសិក្សាទ្រព្យករ	ស្រុកបាទី
២០១	លោក	ឡុង	ពុយ	បង្រៀន	សាលាបឋមសិក្សាបន្ទាយរី	ស្រុកបាទី
២០២	លោក	ឡុង	សុផល	នាយករង	សាលាបឋមសិក្សាប្រាំសៀម	ស្រុកបាទី
២០៣	លោក	ឡុង	សុផល	នាយក	សាលាបឋមសិក្សាត្រកៀត	ស្រុកបាទី
២០៤	លោក	ឡុង	សុភាព	នាយករង	សាលាបឋមសិក្សាសុភី	ស្រុកបាទី
២០៥	លោក	ឡុង	សុខដា	បង្រៀន	វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី	ស្រុកបាទី
២០៦	លោកស្រី	សាវ	សុខឡុង	បណ្ឌិត	វិទ្យាល័យ សុខអាន ត្រាំខ្នារ	ស្រុកបាទី
២០៧	លោក	សាវ	ឌីន	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ខម្មីថុនា	ស្រុកបាទី
២០៨	លោក	ឡុង	សាវ	បង្រៀន	អនុវិទ្យាល័យ ថ្មស	ស្រុកបាទី
២០៩	លោកស្រី	ឡុង	សុផល	មន្ត្រីរដ្ឋបាល	ការិយាល័យ ក្រុងដូនកែវ	ស្រុកដូនកែវ
២១០	លោកស្រី	ឡុង	ឡុង	បង្រៀន	វិទ្យាល័យ ជាស៊ីម តាកែវ	ស្រុកដូនកែវ

២១១	លោក	អ័រ	អ័រ	បង្រៀន	វិទ្យាល័យ ជាស៊ីម តាកែវ	ស្រុកដូនកែវ
២១២	លោកស្រី	គីង	បុត្រា	បណ្ណាវក្ស	វិទ្យាល័យ ហ៊ុនសែន ឈើទាល	ស្រុកដូនកែវ
២១៣	លោកស្រី	ឌីអ	សុគន្ធី	បង្រៀន	អនុវិទ្យាល័យ អង្គមេត្រី	ស្រុកដូនកែវ
២១៤	លោកស្រី	ចង្វ	ស្រីម៉ុ	គណនេយ្យ	អនុវិទ្យាល័យ គុំ	ស្រុកដូនកែវ
២១៥	លោក	អ័រ	សាវ៉ាន	បង្រៀន	សាលាបឋមសិក្សាផ្លូវមន់	ស្រុកដូនកែវ
២១៦	លោក	ឌីអ	បុរ	បង្រៀន	សាលាបឋមសិក្សាត្រសក់ផ្អែម	ស្រុកដូនកែវ
២១៧	លោក	ឌីអ	ស៊ុន	បង្រៀន	សាលាបឋមសិក្សាជ្រោយសំរោង	ស្រុកដូនកែវ
២១៨	លោកស្រី	ត្រួត	នារីម	បង្រៀន	សាលាបឋមសិក្សាអង្គមេត្រី	ស្រុកដូនកែវ
២១៩	លោក	នេវ	ឡើង	បង្រៀន	សាលាបឋមសិក្សាត្រចាប់	ស្រុកដូនកែវ
២២០	លោក	នេវ	មីន	បង្រៀន	សាលាបឋមសិក្សាឈើទាល	ស្រុកដូនកែវ
២២១	លោក	ឌីអ	ជីណុំ	បង្រៀន	សាលាបឋមសិក្សាអមរា	ស្រុកដូនកែវ
២២២	លោកស្រី	ជូ	គីមអេង	បង្រៀន	សាលាបឋមសិក្សាគុំ	ស្រុកដូនកែវ
២២៣	លោកស្រី	អ៊ីម	សុផានី	បង្រៀន	មគ្គុយ្យ តាកែវក្រុង	ស្រុកដូនកែវ
២២៤	លោក	ផន	សុគិន	បង្រៀន	វិទ្យាល័យ ហ៊ុនសែន កោះអណ្តែត	ស្រុកកោះអណ្តែត
២២៥	លោក	ឌីអ	ចាន់	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃមេលង	ស្រុកកោះអណ្តែត
២២៦	លោក	ខាន់	យុទ្ធនា	បង្រៀន	អនុវិទ្យាល័យ សុខអាន ព្រៃធំ	ស្រុកកោះអណ្តែត
២២៧	លោក	ឈុន	នើត	បង្រៀន	សាលាបឋមសិក្សា កោះអណ្តែត	ស្រុកកោះអណ្តែត
២២៨	លោក	សូ	សំបូ	បង្រៀន	សាលាបឋមសិក្សា កោះអណ្តែត	ស្រុកកោះអណ្តែត
២២៩	លោកស្រី	នី	ចរិយា	បង្រៀន	សាលាបឋមសិក្សា កោះអណ្តែត	ស្រុកកោះអណ្តែត
២៣០	លោកស្រី	អ៊ុំ	សំបុត្រសាវ	បង្រៀន	សាលាបឋមសិក្សា កោះអណ្តែត	ស្រុកកោះអណ្តែត
២៣១	លោក	យស	ចង្វុរី	បង្រៀន	សាលាបឋមសិក្សា ក្រព័ន្ធមូក	ស្រុកកោះអណ្តែត
២៣២	លោក	ចាន់	ឌី	បង្រៀន	សាលាបឋមសិក្សា ព្រៃមេលង	ស្រុកកោះអណ្តែត
២៣៣	លោកស្រី	ឡើង	អនា	បង្រៀន	សាលាបឋមសិក្សា ព្រឹក្សា	ស្រុកកោះអណ្តែត
២៣៤	លោក	សាវ	ចាន់នា	នាយក	សាលាបឋមសិក្សា អង្គសិរីមាលី	ស្រុកកោះអណ្តែត
២៣៥	លោក	ទូច	ឌីអ	នាយករង	សាលាបឋមសិក្សា រលួស	ស្រុកកោះអណ្តែត
២៣៦	លោក	អ័រ	គុំ	នាយក	សាលាបឋមសិក្សាពោធិ៍ដុះ	ស្រុកត្រាំកក់
២៣៧	លោក	អ៊ុំអ	សាខុយ	នាយករង	អនុវិទ្យាល័យ ព្រៃដកពរ	ស្រុកត្រាំកក់
២៣៨	លោកស្រី	អ៊ុំង	សំឡើង	នាយិការង	អនុវិទ្យាល័យ ខ្នាត្រហឹម	ស្រុកត្រាំកក់
២៣៩	លោកស្រី	ច័ន្ទ	ឡើង	នាយិការង	អនុវិទ្យាល័យ អង្គសិមា	ស្រុកត្រាំកក់
២៤០	លោក	ទូច	សំរុល	នាយក	សាលាបឋមសិក្សាបុស្សតាផង	ស្រុកត្រាំកក់
២៤១	លោក	ប៉ាង	សុខុន	នាយក	សាលាបឋមសិក្សាព្រៃត្រូច	ស្រុកត្រាំកក់
២៤២	លោកស្រី	គង់	ស្រីលីក្ខ	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកត្រាំកក់	ស្រុកត្រាំកក់
២៤៣	លោក	យ៉ែម	ចុន	នាយករង	អនុវិទ្យាល័យ ព្រៃជួរ	ស្រុកត្រាំកក់

២៤៤	លោកស្រី	នាង	សុផល	បង្រៀន	វិទ្យាល័យ សុខអាន លាងបួរ	ស្រុកត្រាំកក់
២៤៥	លោក	តេជ	វិបុល	បង្រៀន	វិទ្យាល័យ អង្គរកា	ស្រុកត្រាំកក់
២៤៦	លោក	ចិន	ទូច	បង្រៀន	សាលាបឋមសិក្សាអង្គបូរ	ស្រុកត្រាំកក់
២៤៧	លោក	មេធា	សុផាន់	បង្រៀន	វិទ្យាល័យ អង្គរកា	ស្រុកត្រាំកក់
២៤៨	លោក	អុច	ចាន់សុ	បង្រៀន	វិទ្យាល័យ អង្គរកា	ស្រុកត្រាំកក់
២៤៩	លោក	សោម	សុផន	បង្រៀន	វិទ្យាល័យសុខអាន ខនសោ	ស្រុកត្រាំកក់
២៥០	លោក	អ៊ុំម	សុខុន	បង្រៀន	អនុវិទ្យាល័យ អង្គរ	ស្រុកត្រាំកក់
២៥១	លោក	តែន	ម៉ុនផ្លូ	បង្រៀន	សាលាបឋមសិក្សាអង្គបក្សី	ស្រុកត្រាំកក់
២៥២	លោកស្រី	អ៊ុំច	សាវិ	បង្រៀន	សាលាបឋមសិក្សាចំប៉ាឈើក	ស្រុកត្រាំកក់
២៥៣	លោក	គូ	ឡើង	បង្រៀន	សាលាបឋមសិក្សាអង្គជុំមានលក្ខណ៍	ស្រុកត្រាំកក់
២៥៤	លោកស្រី	ម៉ុំឡា	សាវ៉ែម	បង្រៀន	សាលាបឋមសិក្សាតាកឹម	ស្រុកត្រាំកក់
២៥៥	លោក	ហួន	សាវ៉ែច	បង្រៀន	សាលាបឋមសិក្សាអង្គបក្សី	ស្រុកត្រាំកក់
២៥៦	លោកស្រី	អ៊ុំ	ម៉ុន	បង្រៀន	សាលាបឋមសិក្សាស្រែនាង	ស្រុកត្រាំកក់
២៥៧	លោក	អ៊ុំអ	តែល	បង្រៀន	វិទ្យាល័យ អង្គរកា	ស្រុកត្រាំកក់
២៥៨	លោកស្រី	តែម៉ែ	សុផានី	បង្រៀន	សាលាបឋមសិក្សាពោធិ៍រុន	ស្រុកត្រាំកក់
២៥៩	លោកស្រី	សំរឹត	ធីត្យុជារា	បង្រៀន	សាលាបឋមសិក្សាអង្គតាសោម	ស្រុកត្រាំកក់
២៦០	លោក	សោម	ម៉ុនធី	នាយក	សាលាបឋមសិក្សាត្រាំកក់	ស្រុកត្រាំកក់
២៦១	លោក	ឡា	ហាវសាវី	បង្រៀន	អនុវិទ្យាល័យ អង្គរ	ស្រុកត្រាំកក់
២៦២	លោកស្រី	ស្រីច	អិម្ស	បង្រៀន	វិទ្យាល័យ សុខអាន ខនសោ	ស្រុកត្រាំកក់
២៦៣	លោកស្រី	ហៀង	ចាច	បង្រៀន	សាលាបឋមសិក្សាឧត្តមសុវិយា	ស្រុកត្រាំកក់
២៦៤	លោក	សេវ	សាវ៉ែត	បង្រៀន	វិទ្យាល័យ សុខអាន ខនសោ	ស្រុកត្រាំកក់
២៦៥	លោក	គាត់	មេម	បង្រៀន	វិទ្យាល័យ សុខអាន ខនសោ	ស្រុកត្រាំកក់
២៦៦	លោក	ឡា	ឡា	បង្រៀន	អនុវិទ្យាល័យ មៀងចាវ	ស្រុកត្រាំកក់
២៦៧	លោក	អ៊ុំច	ស្រេច	បង្រៀន	សាលាបឋមសិក្សាវិហារខ្ពស់	ស្រុកត្រាំកក់
២៦៨	លោក	ឆា	ឌុឌី	បង្រៀន	សាលាបឋមសិក្សាអម្ពរអាកាម	ស្រុកត្រាំកក់
២៦៩	លោកស្រី	គីម	ម៉ុនផ្លូ	បង្រៀន	សាលាបឋមសិក្សាអង្គប្រសើរ	ស្រុកត្រាំកក់
២៧០	លោក	គី	ឌី	បង្រៀន	វិទ្យាល័យ អង្គរកា	ស្រុកត្រាំកក់
២៧១	លោក	អ៊ុំច	គា	បង្រៀន	សាលាបឋមសិក្សាអង្គស្នែង	ស្រុកត្រាំកក់
២៧២	លោក	ឡា	សម្បត្តិ	បង្រៀន	សាលាបឋមសិក្សាត្រពាំងអណ្តើក	ស្រុកត្រាំកក់
២៧៣	លោក	អ៊ុំអ	សេវីឌី	បង្រៀន	សាលាបឋមសិក្សាស្រែនាង	ស្រុកត្រាំកក់
២៧៤	លោកស្រី	ម៉ែម	សុម៉ែម	បង្រៀន	វិទ្យាល័យ សុខអាន ខនសោ	ស្រុកត្រាំកក់
២៧៥	លោកស្រី	ម៉ុំអ	ឌុល	បង្រៀន	សាលាបឋមសិក្សាអង្គរ	ស្រុកត្រាំកក់
២៧៦	លោកស្រី	ឡា	ម៉ែនធី	បង្រៀន	សាលាបឋមសិក្សាកោះក្អក	ស្រុកត្រាំកក់

២៧៧	លោកស្រី	ស៊ុន	ស្រីចន	បង្រៀន	វិទ្យាល័យ អង្គស័ង្ក	ស្រុកត្រាំកក់
២៧៨	លោកស្រី	ខាត់	សុភ័ក្ត្រ	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកគីរីវង់	ស្រុកគីរីវង់
២៧៩	លោក	ចាន់	សារីរ័ត្ន	បង្រៀន	អនុវិទ្យាល័យ សុខអាន សិរីវង្ស	ស្រុកគីរីវង់
២៨០	លោក	ចឹម	សុខ	នាយករង	អនុវិទ្យាល័យ សុខអាន អង្គប្រាសាទ	ស្រុកគីរីវង់
២៨១	លោកស្រី	យុទ្ធ	ធីតា	បង្រៀន	សាលាបឋមសិក្សាសុខអាន ទន្លាប់	ស្រុកគីរីវង់
២៨២	លោក	ម៉េង	ចន្ទឡា	បង្រៀន	សាលាបឋមសិក្សាសុខអាន ទន្លាប់	ស្រុកគីរីវង់
២៨៣	លោកស្រី	គុយ	សម័យ	បង្រៀន	សាលាបឋមសិក្សាវត្តលើ	ស្រុកគីរីវង់
២៨៤	លោកស្រី	សេក	សំរុល	បង្រៀន	សាលាបឋមសិក្សាវត្តលើ	ស្រុកគីរីវង់
២៨៥	លោក	ហេង	កុសល	បង្រៀន	សាលាបឋមសិក្សាគីរីចុងកោះ	ស្រុកគីរីវង់
២៨៦	លោក	ប្រាសា	វិធី	បង្រៀន	សាលាបឋមសិក្សាគីរីចុងកោះ	ស្រុកគីរីវង់
២៨៧	លោក	ឡាយ	ចន្ទឡា	នាយក	សាលាបឋមសិក្សាខ្នុរ	ស្រុកគីរីវង់
២៨៨	លោក	យល	ធីតា	នាយករង	សាលាបឋមសិក្សាសិរីវង្ស	ស្រុកគីរីវង់
២៨៩	លោកស្រី	ឈឹម	សុដ៏	បង្រៀន	សាលាបឋមសិក្សាស្លា	ស្រុកគីរីវង់
២៩០	លោក	តែង	ឈុន	បង្រៀន	សាលាបឋមសិក្សាតាអូ	ស្រុកគីរីវង់
២៩១	លោក	ជា	ជ	នាយករង	សាលាបឋមសិក្សាគីរីក្រៀម	ស្រុកគីរីវង់
២៩២	លោក	ស្រេង	ចន្ទឡា	នាយករង	សាលាបឋមសិក្សាព្រៃវែង	ស្រុកគីរីវង់
២៩៣	លោក	ឡាយ	យេក	បង្រៀន	សាលាបឋមសិក្សាព្រះធាតុ	ស្រុកគីរីវង់
២៩៤	លោក	សុខ	គឹមលន	បង្រៀន	សាលាបឋមសិក្សាប៉ុនប៉ង ហ៊ុនសែន ទ្រូមូង	ស្រុកគីរីវង់
២៩៥	លោក	ធីតា	វិធី	នាយករង	សាលាបឋមសិក្សាព្រៃវែង	ស្រុកគីរីវង់
២៩៦	លោក	ឡាយ	ឡាយ	នាយក	សាលាបឋមសិក្សាសុខអាន អាងស្វាយ	ស្រុកគីរីវង់
២៩៧	លោក	គឹម	ហេង	បង្រៀន	សាលាបឋមសិក្សាសុខអាន ព្រៃជើង	ស្រុកគីរីវង់
២៩៨	លោក	ម៉េង	សុដ៏	បង្រៀន	សាលាបឋមសិក្សាសុខអាន ព្រៃជើង	ស្រុកគីរីវង់
២៩៩	លោក	ហេង	គុយ	នាយករង	សាលាបឋមសិក្សាអឺណូអេត្រយ៉ង	ស្រុកគីរីវង់
៣០០	លោក	ធីតា	សុខ	បង្រៀន	សាលាបឋមសិក្សាអឺណូអេត្រយ៉ង	ស្រុកគីរីវង់
៣០១	លោក	ធី	ប្រុស	នាយក	សាលាបឋមសិក្សាទួលស្វាយ	ស្រុកគីរីវង់
៣០២	លោក	ធីតា	សុខល	បង្រៀន	សាលាបឋមសិក្សាជាស៊ីម កូនត្នោត	ស្រុកគីរីវង់
៣០៣	លោក	ធីតា	ធីតា	មន្ត្រីរដ្ឋបាល	វិទ្យាល័យ ហ៊ុនសែន អង្គរវប្ប	ស្រុកអង្គរវប្ប
៣០៤	លោក	តែង	សុខាធិ	មន្ត្រីរដ្ឋបាល	អនុវិទ្យាល័យ ភ្នំដា	ស្រុកអង្គរវប្ប
៣០៥	លោក	គុយ	ហេង	បង្រៀន	សាលាបឋមសិក្សាអង្គរជុំ	ស្រុកអង្គរវប្ប
៣០៦	លោក	ចាន់	គុយ	អគ្គប្រតិភូគណៈគ្រប់គ្រង	សាលាបឋមសិក្សាកោះ	ស្រុកអង្គរវប្ប
៣០៧	លោក	ហេង	ម៉េង	បណ្ឌិតរក្ស	បឋមសិក្សាព្រៃកាតាផ្សារភ្នំមៀល	ស្រុកអង្គរវប្ប
៣០៨	លោក	ឡាយ	សុត	មន្ត្រីរដ្ឋបាល	វិទ្យាល័យ សំរោងព័ន្ធុ	ស្រុកអង្គរវប្ប
៣០៩	លោកស្រី	ឡាយ	សេនាគី	បង្រៀន	វិទ្យាល័យ សំរោងព័ន្ធុ	ស្រុកអង្គរវប្ប

៣១០	លោក	សេ	ចិន្ដា	លេខាធិការ	អនុវិទ្យាល័យ ហ៊ុនសែន រំលក	ស្រុកអង្គរបុរី
៣១១	លោក	អឿន	ឈន	បង្រៀន	វិទ្យាល័យ ហ៊ុនសែន អង្គរបុរី	ស្រុកអង្គរបុរី
៣១២	លោកស្រី	ឡុង	សុខាធិការ	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកទ្រាំង	ស្រុកទ្រាំង
៣១៣	លោកស្រី	ស៊ុន	ច័ន្ទស្រី	មន្ត្រីរដ្ឋបាល	ការិយាល័យស្រុកទ្រាំង	ស្រុកទ្រាំង
៣១៤	លោកស្រី	ស៊ុន	សុខត្រី	បង្រៀន	សាលាបឋមសិក្សាហ៊ុនសែន ច្រឡំដង្កែម	ស្រុកទ្រាំង
៣១៥	លោកស្រី	ច័ន្ទ	សារ៉េន	បណ្ណាការៈ	សាលាបឋមសិក្សាហ៊ុនសែន ច្រឡំដង្កែម	ស្រុកទ្រាំង
៣១៦	លោក	អ៊ឹម	ខុន	បង្រៀន	សាលាបឋមសិក្សាហ៊ុនសែន ច្រឡំដង្កែម	ស្រុកទ្រាំង
៣១៧	លោក	សែន	សុខស្រី	នាយករង	សាលាបឋមសិក្សាហ៊ុនសែន ច្រឡំដង្កែម	ស្រុកទ្រាំង
៣១៨	លោក	អ៊ឹម	ធិន	នាយករង	សាលាបឋមសិក្សាអូរកើ	ស្រុកទ្រាំង
៣១៩	លោក	ឡុង	អិ	បង្រៀន	សាលាបឋមសិក្សាអូរកើ	ស្រុកទ្រាំង
៣២០	លោក	ព្រី	ឡុង	បង្រៀន	សាលាបឋមសិក្សាអូរកើ	ស្រុកទ្រាំង
៣២១	លោកស្រី	ជិន	ឃីន	បង្រៀន	សាលាបឋមសិក្សាអូរកើ	ស្រុកទ្រាំង
៣២២	លោក	អ៊ឹម	សេវ	បង្រៀន	សាលាបឋមសិក្សាអូរកើ	ស្រុកទ្រាំង
៣២៣	លោក	អ៊ឹម	ភាព	នាយក	សាលាបឋមសិក្សាព្រីង	ស្រុកទ្រាំង
៣២៤	លោក	ឡុង	សារ៉េន	នាយក	សាលាបឋមសិក្សាព្រីង	ស្រុកទ្រាំង
៣២៥	លោកស្រី	សែន	អ៊ឹម	បង្រៀន	សាលាបឋមសិក្សាស្មាង	ស្រុកទ្រាំង
៣២៦	លោក	ឡុង	ខេ	បង្រៀន	សាលាបឋមសិក្សាស្មាង	ស្រុកទ្រាំង
៣២៧	លោក	អិ	ភាសីអ៊ឹម	បង្រៀន	សាលាបឋមសិក្សាគ្រាំងកណ្តាល	ស្រុកទ្រាំង
៣២៨	លោក	ឡុង	ឈី	បង្រៀន	សាលាបឋមសិក្សាគ្រាំងកណ្តាល	ស្រុកទ្រាំង
៣២៩	លោក	ឈី	សុខី	នាយករង	សាលាបឋមសិក្សាគ្រាំងកណ្តាល	ស្រុកទ្រាំង
៣៣០	លោកស្រី	ឡុង	ចន្ទា	បង្រៀន	សាលាបឋមសិក្សាពោធិ៍អំពិល	ស្រុកទ្រាំង
៣៣១	លោក	ជី	ជី ចាន់	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែត	ស្រុកទ្រាំង
៣៣២	លោក	សាន	សុខន្ទា	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែត	ស្រុកទ្រាំង
៣៣៣	លោកស្រី	សុខ	ពុទ្ធវិទ្យា	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែត	ស្រុកទ្រាំង
៣៣៤	លោកស្រី	នាយ	សុខន	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែត	ស្រុកទ្រាំង
៣៣៥	លោក	សែន	អិរេង	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែត	ស្រុកទ្រាំង
៣៣៦	លោក	ឡុង	ម៉េវ	លេខាធិការ	វិទ្យាល័យ សុខអាន ទ្វារ	ស្រុកទ្រាំង
៣៣៧	លោក	អ៊ឹម	សារីន	បង្រៀន	សាលាបឋមសិក្សាភ្នំខ្លែង	ស្រុកទ្រាំង
៣៣៨	លោក	អុន	នន	បង្រៀន	សាលាបឋមសិក្សាគ្រាំងធំ	ស្រុកទ្រាំង
៣៣៩	លោក	ខុន	ខៀន	បណ្ណាការៈ	សាលាបឋមសិក្សាបាធាយណ៍	ស្រុកទ្រាំង
៣៤០	លោកស្រី	សាន	សេរីសោភា	បង្រៀន	សាលាបឋមសិក្សាហ៊ុនសែន ព្រៃផ្តួរ	ស្រុកទ្រាំង
៣៤១	លោក	សែន	អិរេន	នាយករង	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង

៣៤២	លោក	ឡេង	វិឌ្ឍី	លេខាធិការ	វិទ្យាល័យ សុខអាន សន្តិដ	ស្រុកទ្រាំង
៣៤៣	លោក	នាង	សារិទ្ធ	បង្រៀន	សាលាបឋមសិក្សាជួស	ស្រុកទ្រាំង
៣៤៤	លោក	សាវ	ជា	បង្រៀន	សាលាបឋមសិក្សាជួស	ស្រុកទ្រាំង
៣៤៥	លោក	សុខ	ស៊ីណាអ	នាយករង	អនុវិទ្យាល័យ សុខអាន ប្រាំបីមុំ	ស្រុកទ្រាំង
៣៤៦	លោក	សោ	សុផល	នាយក	សាលាបឋមសិក្សាសន្តិដ	ស្រុកទ្រាំង
៣៤៧	លោក	ម៉ាត	ហេង	បង្រៀន	វិទ្យាល័យ សុខអាន ដូងខ្ពស់ បូរីជលសារ	ស្រុកបូរីជលសារ
៣៤៨	លោកស្រី	សំ	ស្រីអូន	បង្រៀន	វិទ្យាល័យ សុខអាន ដូងខ្ពស់ បូរីជលសារ	ស្រុកបូរីជលសារ
៣៤៩	លោក	អ៊ុំអ	ឃុន	បង្រៀន	អនុវិទ្យាល័យ សុខអាន អង្គក្រូច	ស្រុកបូរីជលសារ
៣៥០	លោក	ណាម	ឡើង	បង្រៀន	អនុវិទ្យាល័យ គោកពោធិ៍	ស្រុកបូរីជលសារ
៣៥១	លោក	ហួង	ឃុន	នាយករង	សាលាបឋមសិក្សាខ្នារ	ស្រុកបូរីជលសារ
៣៥២	លោកស្រី	ឡើង	ទូ	បង្រៀន	សាលាបឋមសិក្សាត្រើយឃ្លោក	ស្រុកបូរីជលសារ
ក-មេដាយសំរិទ្ធិការងារ						
១	លោក	លួន	ហួន	គ្រូបង្រៀន	សាលាបឋមសិក្សាទំនប់	ស្រុកប្រាសាទសំបួរ
២	លោកស្រី	សៀង	សុខហ៊ុន	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងសាលា	ស្រុកប្រាសាទសំបួរ
៣	លោកស្រី	ហ៊ុយ	ជិន	គ្រូបង្រៀន	សាលាបឋមសិក្សាតាអោក	ស្រុកប្រាសាទសំបួរ
៤	លោក	ឡាយ	សុភក្រ្ត	គ្រូបង្រៀន	សាលាបឋមសិក្សាវាលវែង	ស្រុកប្រាសាទសំបួរ
៥	លោកស្រី	គុយ	គឹមឡុង	គ្រូបង្រៀន	សាលាបឋមសិក្សាសំបួរ	ស្រុកប្រាសាទសំបួរ
៦	លោក	ស៊ីម	សេងឡើង	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ឈើទាល	ស្រុកប្រាសាទសំបួរ
៧	លោក	ណាម	ម៉ាម	គ្រូបង្រៀន	សាលាបឋមសិក្សាទឹកអណ្តូង	ស្រុកប្រាសាទសំបួរ
៨	លោក	ចាម	គឹមសៀង	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំង	ស្រុកប្រាសាទសំបួរ
៩	លោក	សេអ	តាងន	គ្រូបង្រៀន	សាលាបឋមសិក្សាឃ្លាញ	ស្រុកប្រាសាទសំបួរ
១០	លោក	ស៊ីម	អុក	គ្រូបង្រៀន	សាលាបឋមសិក្សាបឹងថ្លែក	ស្រុកប្រាសាទសំបួរ
១១	លោក	ខឹម	វ៉ាន	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំង	ស្រុកប្រាសាទសំបួរ
១២	លោកស្រី	ឈរ	ហាងលុយ	គ្រូបង្រៀន	សាលាបឋមសិក្សាអូរតាសៀវ	ស្រុកប្រាសាទសំបួរ
១៣	លោក	មាស	ស៊ីអេន	គ្រូបង្រៀន	សាលាបឋមសិក្សាអូរតាសៀវ	ស្រុកប្រាសាទសំបួរ
១៤	លោក	ម៉ា	ឡើងលី	គ្រូបង្រៀន	សាលាបឋមសិក្សាអូរតាសៀវ	ស្រុកប្រាសាទសំបួរ
១៥	លោក	លី	គឹមអ៊ុន	គ្រូបង្រៀន	សាលាបឋមសិក្សាអាត់ស្វី	ស្រុកប្រាសាទសំបួរ
១៦	លោក	តែ	សំណាង	គ្រូបង្រៀន	សាលាបឋមសិក្សាអាត់ស្វី	ស្រុកប្រាសាទសំបួរ
១៧	លោក	ទួន	ឃ	គ្រូបង្រៀន	អនុវិទ្យាល័យប្រាសាទសំបួរ	ស្រុកប្រាសាទសំបួរ
១៨	លោក	សំរិទ្ធ	វ៉ា	គ្រូបង្រៀន	អនុវិទ្យាល័យប្រាសាទសំបួរ	ស្រុកប្រាសាទសំបួរ
១៩	លោកស្រី	អី	ហឹម	គ្រូបង្រៀន	សាលាបឋមសិក្សាជាំបឹង	ស្រុកប្រាសាទសំបួរ
២០	លោកស្រី	លុយ	សុភាព	គ្រូបង្រៀន	សាលាបឋមសិក្សាឈើទាលជ្រុំ	ស្រុកប្រាសាទសំបួរ
២១	លោក	លីម	ខេងឆាយ	គ្រូបង្រៀន	វិទ្យាល័យតាអោក	ស្រុកប្រាសាទសំបួរ

២២	លោក	ឡុយ	ណារ៉ា	គ្រូបង្រៀន	អនុវិទ្យាល័យអូរកាសៀវ	ស្រុកប្រាសាទសំបូរ
២៣	លោក	ឌីម	ពិសិដ្ឋ	មន្ត្រីការិ.	ការិយាល័យអប់រំ យុវជន និងកីឡាបារាយណ៍	ស្រុកបារាយណ៍
២៤	លោក	សំ	អ៊ុក	គ្រូបង្រៀន	វិទ្យាល័យជាស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍
២៥	លោក	ឡេង	យាន	គ្រូបង្រៀន	វិទ្យាល័យជាស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍
២៦	លោកស្រី	អ៊ុន	តូចមេឆន	គ្រូបង្រៀន	វិទ្យាល័យជាស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍
២៧	លោកស្រី	ឌី	នីវ៉ាណូ	គ្រូបង្រៀន	វិទ្យាល័យជាស៊ីមកំពង់ថ្ម	ស្រុកបារាយណ៍
២៨	លោកស្រី	សុខ	ឈុនលី	គ្រូបង្រៀន	វិទ្យាល័យបារាយណ៍	ស្រុកបារាយណ៍
២៩	លោកស្រី	ឆន់	សុខា	គ្រូបង្រៀន	វិទ្យាល័យបារាយណ៍	ស្រុកបារាយណ៍
៣០	លោក	យ៉ា	សុខា	គ្រូបង្រៀន	វិទ្យាល័យបារាយណ៍	ស្រុកបារាយណ៍
៣១	លោក	ទួន	សុខាធិបាទ	បណ្ឌិតរក្ស	វិទ្យាល័យហ៊ុនសែន.ក្រវ៉ា	ស្រុកបារាយណ៍
៣២	លោកស្រី	លូន	ឡែង	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែន.ក្រវ៉ា	ស្រុកបារាយណ៍
៣៣	លោកស្រី	ចាន់	នា	គ្រូបង្រៀន	អនុវិទ្យាល័យហ៊ុនសែនទួលដំណាក់	ស្រុកបារាយណ៍
៣៤	លោក	ជិន	ស៊ាន់	គ្រូបង្រៀន	អនុវិទ្យាល័យភ្នំពេញ	ស្រុកបារាយណ៍
៣៥	លោក	ស្រី	សំណាម	គ្រូបង្រៀន	អនុវិទ្យាល័យបាក់ស្នា	ស្រុកបារាយណ៍
៣៦	លោក	រតន	ស៊ីថា	គ្រូបង្រៀន	អនុវិទ្យាល័យគគីរវង់	ស្រុកបារាយណ៍
៣៧	លោក	ណា	ជារណាអក្ស	គ្រូបង្រៀន	អនុវិទ្យាល័យមាសកង	ស្រុកបារាយណ៍
៣៨	លោក	អន	ថា	គ្រូបង្រៀន	អនុវិទ្យាល័យទួលអណ្តែត	ស្រុកបារាយណ៍
៣៩	លោក	ថា	ឡោ	គ្រូបង្រៀន	អនុវិទ្យាល័យពណ្តារាយ	ស្រុកបារាយណ៍
៤០	លោកស្រី	ទួន	សុខចំរើន	គ្រូបង្រៀន	អនុវិទ្យាល័យពណ្តារាយ	ស្រុកបារាយណ៍
៤១	លោកស្រី	សៀង	លីខេង	គ្រូបង្រៀន	អនុវិទ្យាល័យអូរដូង	ស្រុកបារាយណ៍
៤២	លោក	ថា	ណា	គ្រូបង្រៀន	អនុវិទ្យាល័យបឹង	ស្រុកបារាយណ៍
៤៣	លោកស្រី	អ៊ុក	សាស្ត្រី	គ្រូបង្រៀន	អនុវិទ្យាល័យបឹង	ស្រុកបារាយណ៍
៤៤	លោកស្រី	គ្រី	ចាន់ថន	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ	ស្រុកបារាយណ៍
៤៥	លោក	តោត	សាខុន	គ្រូបង្រៀន	វិទ្យាល័យទ្រៀល	ស្រុកបារាយណ៍
៤៦	លោក	សុ	ឡុន	គ្រូបង្រៀន	វិទ្យាល័យទ្រៀល	ស្រុកបារាយណ៍
៤៧	លោក	ឡេង	ចាន់	គ្រូបង្រៀន	វិទ្យាល័យទ្រៀល	ស្រុកបារាយណ៍
៤៨	លោក	ស្រី	មនុស្ស	គ្រូបង្រៀន	អនុវិទ្យាល័យហ៊ុនសែន គ្រឹះស្ថានអណ្តូងពោធិ៍	ស្រុកបារាយណ៍
៤៩	លោកស្រី	ឌីម	សុភាវី	គ្រូបង្រៀន	សាលាបឋមសិក្សាអន្តរជាតិ តាំងគោក	ស្រុកបារាយណ៍
៥០	លោក	គាំ	សុខា	គ្រូបង្រៀន	សាលាបឋមសិក្សាបឹងឡុយ	ស្រុកបារាយណ៍
៥១	លោក	ឡេង	ឡេង	នាយក	សាលាបឋមសិក្សាខ្លោម	ស្រុកបារាយណ៍
៥២	លោកស្រី	ឌីម	លីស	គ្រូបង្រៀន	សាលាបឋមសិក្សាសៀគ្វយង្គ	ស្រុកបារាយណ៍
៥៣	លោកស្រី	លីម	សុខតូច	នាយិកាអង្គ	សាលាបឋមសិក្សាភូមិចាន់	ស្រុកបារាយណ៍
៥៤	លោកស្រី	យ៉ា	ចាន់ឌី	គ្រូបង្រៀន	សាលាបឋមសិក្សាប្រាំងសំរោង	ស្រុកបារាយណ៍

៥៥	លោកស្រី	ផ្កាខ	សុភុតា	គ្រូបង្រៀន	សាលាបឋមសិក្សាអណ្ណាងរោង	ស្រុកបាគាយណ៍
៥៦	លោក	ឈុំ	អែន	គ្រូបង្រៀន	សាលាបឋមសិក្សាសិរីសោមគ្គី	ស្រុកបាគាយណ៍
៥៧	លោក	ថ្ងៃ	ស្រស់	គ្រូបង្រៀន	សាលាបឋមសិក្សាឧត្តម	ស្រុកបាគាយណ៍
៥៨	លោក	យិន	ឌីនឌុំ	គ្រូបង្រៀន	សាលាបឋមសិក្សាទ្រៀល	ស្រុកបាគាយណ៍
៥៩	លោកស្រី	ណីម	ស៊ីននា	គ្រូបង្រៀន	សាលាបឋមសិក្សាបាណក	ស្រុកបាគាយណ៍
៦០	លោក	ឆៀង	សុភី	បណ្ឌិត	សាលាបឋមសិក្សាបាគាយណ៍	ស្រុកបាគាយណ៍
៦១	លោកស្រី	អុល	សុគន្ធ	គ្រូបង្រៀន	សាលាបឋមសិក្សារោងឌុម	ស្រុកបាគាយណ៍
៦២	លោកស្រី	ផាន់	ឌីន	គ្រូបង្រៀន	សាលាបឋមសិក្សាបឹងខាងត្បូង	ស្រុកបាគាយណ៍
៦៣	លោក	ជីម	អុន	គ្រូបង្រៀន	សាលាបឋមសិក្សាឡាច់ស្អិត	ស្រុកបាគាយណ៍
៦៤	លោក	គាន់	ម៉ៅ	គ្រូបង្រៀន	សាលាបឋមសិក្សាពពេជ	ស្រុកបាគាយណ៍
៦៥	លោកស្រី	ឡេង	ចេត	គ្រូបង្រៀន	សាលាបឋមសិក្សាភ្នំត្នោត	ស្រុកបាគាយណ៍
៦៦	លោក	ជុន	គីមហៀន	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុន សែន បង្អង់	ស្រុកបាគាយណ៍
៦៧	លោកស្រី	ជន	ស៊ីថាវី	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងជ្រៃ	ស្រុកបាគាយណ៍
៦៨	លោកស្រី	សិន	ឡីង	គ្រូបង្រៀន	សាលាបឋមសិក្សាគោក	ស្រុកបាគាយណ៍
៦៩	លោក	យីម	សុខកា	គ្រូបង្រៀន	សាលាបឋមសិក្សាចើងដើង	ស្រុកបាគាយណ៍
៧០	លោក	ចៅ	ឡាំ	នាយក	សាលាបឋមសិក្សា ទួកពីរ	ស្រុកបាគាយណ៍
៧១	លោក	ឯល	ជាន់	គ្រូបង្រៀន	សាលាបឋមសិក្សាវាលស្តុរ	ស្រុកបាគាយណ៍
៧២	លោក	យិន	ស្រាង	គ្រូបង្រៀន	សាលាបឋមសិក្សាដូង	ស្រុកបាគាយណ៍
៧៣	លោកស្រី	យិន	សាវ័ង	នាយិកា	សាលាបឋមសិក្សា ធម្មនាថ	ស្រុកសន្ទុក
៧៤	លោក	អុប	ឌីនឌុំ	នាយក	សាលាបឋមសិក្សាជ័យស្បែ	ស្រុកសន្ទុក
៧៥	លោក	ជុត	ជ	នាយក	សាលាបឋមសិក្សាចំបក់ត្បូង	ស្រុកសន្ទុក
៧៦	លោក	ឌីន	ជែន	នាយក	សាលាបឋមសិក្សា អូរក្រប្បាង	ស្រុកសន្ទុក
៧៧	លោក	សុន	ឌីនស៊ីន	នាយក	សាលាបឋមសិក្សា ត្រពាំងត្រុំ	ស្រុកសន្ទុក
៧៨	លោកស្រី	សូ	សុខាភិ	គ្រូបង្រៀន	វិទ្យាល័យ តាំងក្រសាំង	ស្រុកសន្ទុក
៧៩	លោក	ឡេវ	គីមសាន	គ្រូបង្រៀន	វិទ្យាល័យ តាំងក្រសាំង	ស្រុកសន្ទុក
៨០	លោក	សុខ	ឈាន់	គ្រូបង្រៀន	វិទ្យាល័យ កំពង់ថ្ម	ស្រុកសន្ទុក
៨១	លោកស្រី	ជ័ន	ហ៊ីម	គ្រូបង្រៀន	វិទ្យាល័យ កំពង់ថ្ម	ស្រុកសន្ទុក
៨២	លោកស្រី	សេវ	សុខាភិ	គ្រូបង្រៀន	វិទ្យាល័យ ហ៊ុន សែន ភ្នំសន្ទុក	ស្រុកសន្ទុក
៨៣	លោកស្រី	ឈុំ	ថាវី	គ្រូបង្រៀន	អនុវិទ្យាល័យ បញ្ញាជី	ស្រុកសន្ទុក
៨៤	លោក	ថ័រ	ថា	គ្រូបង្រៀន	អនុវិទ្យាល័យពេទ្យាបឹងល្វា	ស្រុកសន្ទុក
៨៥	លោក	ខេន	អកា	គ្រូបង្រៀន	អនុវិទ្យាល័យទីពោ	ស្រុកសន្ទុក
៨៦	លោកស្រី	សេង	សាគា	គ្រូបង្រៀន	អនុវិទ្យាល័យក្រយា	ស្រុកសន្ទុក
៨៧	លោក	ផ្ទុំ	ថាសនា	គ្រូបង្រៀន	អនុវិទ្យាល័យ រៀ	ស្រុកសន្ទុក

៨៨	លោក	ទួន	សុខន្ទ្រ	គ្រូបង្រៀន	អនុវិទ្យាល័យ ជ្រាប់	ស្រុកសន្ទុក
៨៩	លោក	នាង	យុនណាត	គ្រូបង្រៀន	អនុវិទ្យាល័យហ៊ុន សែនប្រាសាទ	ស្រុកសន្ទុក
៩០	លោក	ងា	ស៊ីនាត	គ្រូបង្រៀន	សាលាបឋមសិក្សា ជ្រាប់	ស្រុកសន្ទុក
៩១	លោកស្រី	ម៉ៅ	សុខិក្ខុ	គ្រូបង្រៀន	សាលាបឋមសិក្សាទួលវិហារ	ស្រុកសន្ទុក
៩២	លោក	អ៊ី	គុន	គ្រូបង្រៀន	សាលាបឋមសិក្សា ចំបក់ជ្រុំ	ស្រុកសន្ទុក
៩៣	លោក	គីង	ឈាន	គ្រូបង្រៀន	សាលាបឋមសិក្សា ប្រាសាទ	ស្រុកសន្ទុក
៩៤	លោក	ឡាង	សារីន	គ្រូបង្រៀន	សាលាបឋមសិក្សា ខ្វែក	ស្រុកសន្ទុក
៩៥	លោកស្រី	មេង	សុគា	គ្រូបង្រៀន	សាលាបឋមសិក្សា កំពង់ថ្ម	ស្រុកសន្ទុក
៩៦	លោក	យុត	សុភ័ក្ត្រ	គ្រូបង្រៀន	សាលាបឋមសិក្សា ត្រពាំងព្រីង	ស្រុកសន្ទុក
៩៧	លោកស្រី	ហាង	សំណាង	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងព្រីង	ស្រុកសន្ទុក
៩៨	លោកស្រី	ហេង	សុភុណ	គ្រូបង្រៀន	សាលាបឋមសិក្សាបញ្ញាជី	ស្រុកសន្ទុក
៩៩	លោក	កុច	អ៊ឹមសាន	គ្រូបង្រៀន	សាលាបឋមសិក្សាបញ្ញាជី	ស្រុកសន្ទុក
១០០	លោកស្រី	អ៊ិន	ឈន់	គ្រូបង្រៀន	សាលាបឋមសិក្សាទីពោ	ស្រុកសន្ទុក
១០១	លោកស្រី	តាត	គឹមឈៀង	មន្ត្រី	ការិយាល័យអប់រំ យុវជន និងកីឡា	ក្រុងស្ទឹងសែន
១០២	លោកស្រី	ស៊ីន	ចន្ទី	គ្រូបង្រៀន	វិទ្យាល័យកំពង់ធំ	ក្រុងស្ទឹងសែន
១០៣	លោក	តែ	ម៉ីន	គ្រូបង្រៀន	វិទ្យាល័យកំពង់ធំ	ក្រុងស្ទឹងសែន
១០៤	លោក	ធីត	សុខាភិ	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃតាហ្វី	ក្រុងស្ទឹងសែន
១០៥	លោក	ឡាង	ម៉ីនឈៀង	គ្រូបង្រៀន	អនុវិទ្យាល័យកំពង់ក្របៅ	ក្រុងស្ទឹងសែន
១០៦	លោក	ង	រ៉ែម	គ្រូបង្រៀន	វិទ្យាល័យស្ទឹងសែន	ក្រុងស្ទឹងសែន
១០៧	លោក	កុក	អរា	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនបណ្តែង	ក្រុងស្ទឹងសែន
១០៨	លោក	ស្រី	ខឹម	គ្រូបង្រៀន	វិទ្យាល័យហ៊ុនសែនបណ្តែង	ក្រុងស្ទឹងសែន
១០៩	លោកស្រី	អ៊ឹម	ចិន្តា	គ្រូបង្រៀន	អនុវិទ្យាល័យកំពង់រទេះ	ក្រុងស្ទឹងសែន
១១០	លោកស្រី	ម៉ៅ	សិរីវិទ្យា	គ្រូបង្រៀន	អនុវិទ្យាល័យកំពង់រទេះ	ក្រុងស្ទឹងសែន
១១១	លោកស្រី	អ៊ុំ	គឹមបារិទ្ធ	បណ្ឌិត	សាលាបឋមសិក្សាកំពង់ធំក្រុង	ក្រុងស្ទឹងសែន
១១២	លោកស្រី	អ៊ុំ	ឈន់	គ្រូបង្រៀន	សាលាបឋមសិក្សាស្ទឹងសែន	ក្រុងស្ទឹងសែន
១១៣	លោកស្រី	ស៊ីន	សុខឈៀង	គ្រូបង្រៀន	សាលាបឋមសិក្សាអនុវិទ្យាល័យហ៊ុនសែនអាចារ្យលាក់	ក្រុងស្ទឹងសែន
១១៤	លោកស្រី	ហុង	នាងរ៉ែម	គ្រូបង្រៀន	សាលាបឋមសិក្សាស្លាកែត	ក្រុងស្ទឹងសែន
១១៥	លោកស្រី	ឃន	សុខាភិ	គ្រូបង្រៀន	សាលាបឋមសិក្សាក្របាប់	ក្រុងស្ទឹងសែន
១១៦	លោក	ចាត	សុខា	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ក្របៅ	ក្រុងស្ទឹងសែន
១១៧	លោក	តែ	មុនី	គ្រូបង្រៀន	សាលាបឋមសិក្សាស្ទឹងស្រី	ក្រុងស្ទឹងសែន
១១៨	លោកស្រី	ម៉ី	មុនី	គ្រូបង្រៀន	សាលាបឋមសិក្សាចំបក់	ក្រុងស្ទឹងសែន
១១៩	លោក	ថាង	ឃីន	គ្រូបង្រៀន	សាលាបឋមសិក្សាម្នាវ	ក្រុងស្ទឹងសែន
១២០	លោកស្រី	សាង	សុខី	គ្រូបង្រៀន	សាលាបឋមសិក្សាស្រែចម្ការជើង	ក្រុងស្ទឹងសែន

១២១	លោកស្រី	យាន	សុគន្ធា	គ្រូបង្រៀន	សាលាបឋមសិក្សាអាកា	ក្រុងស្ទឹងសែន
១២២	លោកស្រី	អ៊ឹម	វីណា	គ្រូបង្រៀន	សាលាបឋមសិក្សាពុកយុក	ក្រុងស្ទឹងសែន
១២៣	លោកស្រី	ហុង	គឹមហ៊ុន	គ្រូបង្រៀន	សាលាបឋមសិក្សាស្រយូរត្បូង	ក្រុងស្ទឹងសែន
១២៤	លោកស្រី	គៀន	សម្ពុស្ស	គ្រូបង្រៀន	សាលាបឋមសិក្សាអូរកន្ទួរត្បូង	ក្រុងស្ទឹងសែន
១២៥	លោកស្រី	តែន	វិធី	គ្រូបង្រៀន	សាលាបឋមសិក្សាព្រែកស្បូវ	ក្រុងស្ទឹងសែន
១២៦	លោកស្រី	ជុំ	ស៊ីមន្តា	គ្រូបង្រៀន	សាលាបឋមសិក្សាបណ្ណដ្ឋ	ក្រុងស្ទឹងសែន
១២៧	លោកស្រី	ហោ	ចន្ទនី	គ្រូបង្រៀន	សាលាបឋមសិក្សាបណ្ណដ្ឋ	ក្រុងស្ទឹងសែន
១២៨	លោកស្រី	ឈាន	វ៉ានី	គ្រូបង្រៀន	សាលាបឋមសិក្សាអូរកន្ទួរជើង	ក្រុងស្ទឹងសែន
១២៩	លោកស្រី	ហុង	ចាន់ថេន	គ្រូបង្រៀន	សាលាបឋមសិក្សាកំពង់ធំ	ក្រុងស្ទឹងសែន
១៣០	លោក	អំប	សុគន្ធារី	គ្រូបង្រៀន	សាលាបឋមសិក្សាត្រពាំងដង	ក្រុងស្ទឹងសែន
១៣១	លោកស្រី	អ៊ុន	ចាន់ឌូ	គ្រូបង្រៀន	សាលាបឋមសិក្សាពោធិបាក់ក	ក្រុងស្ទឹងសែន
១៣២	លោក	តាម	ឈ	គ្រូបង្រៀន	វិទ្យាល័យហ៊ុន សែនត្បូង	ស្រុកកំពង់ស្វាយ
១៣៣	លោក	ផូ	ឈាន់	គ្រូបង្រៀន	សាលាបឋមសិក្សាទួលក្បាល	ស្រុកកំពង់ស្វាយ
១៣៤	លោកស្រី	ជា	នៃនុន	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃព្រាល	ស្រុកកំពង់ស្វាយ
១៣៥	លោក	ថោង	ផ្សេងៗ	គ្រូបង្រៀន	អនុវិទ្យាល័យព្រៃព្រាល	ស្រុកកំពង់ស្វាយ
១៣៦	លោក	ធីន	ឌីណា	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយ	ស្រុកកំពង់ស្វាយ
១៣៧	លោកស្រី	តាត	គឹមសោតា	មន្ត្រីការិ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកស្អាង
១៣៨	លោក	លេង្គិន	ប្អូម	មន្ត្រីការិ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកស្អាង
១៣៩	លោក	នួន	ស៊ីនុល	មន្ត្រីការិ	ការិយាល័យអប់រំ យុវជន និងកីឡា	ស្រុកស្អាង
១៤០	លោក	ហាត់	នេនតាយ	នាយក	សាលាបឋមសិក្សាប្រដិត	ស្រុកស្អាង
១៤១	លោក	ប្រាជ្ញ	ម៉ុងថៃ	គណៈគ្រប់គ្រង	សាលាបឋមសិក្សាស្ទឹងអង្កាញ់	ស្រុកស្អាង
១៤២	លោកស្រី	ហ៊ុន	អូឡាម	គណៈគ្រប់គ្រង	សាលាបឋមសិក្សាអំពិល	ស្រុកស្អាង
១៤៣	លោក	អង	សុភាព	នាយក	សាលាបឋមសិក្សាព្រែកជីក	ស្រុកស្អាង
១៤៤	លោក	ឃឹម	ឃត	នាយក	សាលាបឋមសិក្សាពោធិដំណាក់	ស្រុកស្អាង
១៤៥	លោកស្រី	ហេង	សុនី	នាយិកា	សាលាបឋមសិក្សាត្រាច	ស្រុកស្អាង
១៤៦	លោកស្រី	ឡេវ	អញ្ញា	នាយិកាអង	សាលាបឋមសិក្សាប៉ុលស្ទែន	ស្រុកស្អាង
១៤៧	លោក	ខែម	ឡូ	នាយក	សាលាបឋមសិក្សាបុសតាងក	ស្រុកស្អាង
១៤៨	លោក	បូ	លៀម	គណៈគ្រប់គ្រង	សាលាបឋមសិក្សាសំប៉ាន	ស្រុកស្អាង
១៤៩	លោកស្រី	ខួន	ស៊ីណា	នាយិកា	សាលាបឋមសិក្សាសំព័រ	ស្រុកស្អាង
១៥០	លោក	ឃឹម	កាណា	គ្រូបង្រៀន	វិទ្យាល័យស្ទឹងសោតណា	ស្រុកស្អាង
១៥១	លោកស្រី	នេង	ចិត្រា	គ្រូបង្រៀន	អនុវិទ្យាល័យសំព័រ	ស្រុកស្អាង
១៥២	លោក	សន	ណារ៉ា	គ្រូបង្រៀន	អនុវិទ្យាល័យកំពង់ចិន	ស្រុកស្អាង
១៥៣	លោក	នី	នារ៉ា	គ្រូបង្រៀន	វិទ្យាល័យជាស៊ីម.ប្រឡាយ	ស្រុកស្អាង

១៥៤	លោក	លឿន	ម៉ីនឡា	គ្រូបង្រៀន	សាលាបឋមសិក្សាបឹង	ស្រុកស្អាង
១៥៥	លោក	តាំង	ម៉ីនឡា	គ្រូបង្រៀន	សាលាបឋមសិក្សាអង្គរ	ស្រុកស្អាង
១៥៦	លោក	រឹម	ហុង	គ្រូបង្រៀន	សាលាបឋមសិក្សាអង្គរ	ស្រុកស្អាង
១៥៧	លោក	លាង	សុខ	គ្រូបង្រៀន	សាលាបឋមសិក្សាអង្គរ	ស្រុកស្អាង
១៥៨	លោកស្រី	វិណ	នាយសាលា	គ្រូបង្រៀន	សាលាបឋមសិក្សាពោធិ៍ដីណាក់	ស្រុកស្អាង
១៥៩	លោកស្រី	សុខ	ចាន់ដាវី	គ្រូបង្រៀន	បឋមសិក្សាសំព្រោង	ស្រុកស្អាង
១៦០	លោកស្រី	ច័ន	សុភាព	គ្រូបង្រៀន	សាលាបឋមសិក្សាសំព្រោង	ស្រុកស្អាង
១៦១	លោក	ឡុង	តាន់	គ្រូបង្រៀន	សាលាបឋមសិក្សាបុម	ស្រុកស្អាង
១៦២	លោកស្រី	គឹម	វណ្ណ	គ្រូបង្រៀន	សាលាបឋមសិក្សា តាទ្រៀល	ស្រុកស្អាង
១៦៣	លោក	ហ៊ុ	តាម	គ្រូបង្រៀន	សាលាបឋមសិក្សា ពង្រ	ស្រុកស្អាង
១៦៤	លោកស្រី	ក	ស្រីកែវ	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុន សែន ឈូកជ័យព្រះ	ស្រុកស្អាង
១៦៥	លោក	រឹម	រ៉េ	នាយក	សាលាបឋមសិក្សាដងអង្គរ	ស្រុកប្រាសាទបន្ទីង
១៦៦	លោក	យី	នាវិច	នាយក	សាលាបឋមសិក្សាផ្កាម្លិះ	ស្រុកប្រាសាទបន្ទីង
១៦៧	លោក	រិន	គឹមវិណ	គ្រូបង្រៀន	សាលាបឋមសិក្សាជួនស	ស្រុកប្រាសាទបន្ទីង
១៦៨	លោក	សុ	រីឡុង	នាយករង	សាលាបឋមសិក្សាភូមិស្រែ	ស្រុកប្រាសាទបន្ទីង
១៦៩	លោក	វី	មិត្តា	គ្រូបង្រៀន	សាលាបឋមសិក្សាខ្នាត	ស្រុកប្រាសាទបន្ទីង
១៧០	លោកស្រី	រ៉ុន	លក្ខណា	គ្រូបង្រៀន	សាលាបឋមសិក្សាប្រាក	ស្រុកប្រាសាទបន្ទីង
១៧១	លោក	មាស	សំបាត់	គ្រូបង្រៀន	សាលាបឋមសិក្សាដូង	ស្រុកប្រាសាទបន្ទីង
១៧២	លោក	គុយ	វ៉ានី	គ្រូបង្រៀន	សាលាបឋមសិក្សាបាឃយណ៍	ស្រុកប្រាសាទបន្ទីង
១៧៣	លោក	ច័ន	គឹមហុង	គ្រូបង្រៀន	សាលាបឋមសិក្សាបាឃយណ៍	ស្រុកប្រាសាទបន្ទីង
១៧៤	លោកស្រី	ឡុង	ស៊ីជេន	គ្រូបង្រៀន	សាលាបឋមសិក្សាបាឃយណ៍	ស្រុកប្រាសាទបន្ទីង
១៧៥	លោក	តុង	នេន	គ្រូបង្រៀន	សាលាបឋមសិក្សាគន្ធាក	ស្រុកប្រាសាទបន្ទីង
១៧៦	លោក	ម៉ីន	គូបកត់	គ្រូបង្រៀន	សាលាបឋមសិក្សាចំណាវ	ស្រុកប្រាសាទបន្ទីង
១៧៧	លោក	លឿន	លីន	គ្រូបង្រៀន	សាលាបឋមសិក្សាក្រយា	ស្រុកប្រាសាទបន្ទីង
១៧៨	លោក	ឡុង	សុខុម	គ្រូបង្រៀន	សាលាបឋមសិក្សាប្រាក	ស្រុកប្រាសាទបន្ទីង
១៧៩	លោកស្រី	យីន	នេនគង់	គ្រូបង្រៀន	សាលាបឋមសិក្សាស្រីរដ្ឋ	ស្រុកប្រាសាទបន្ទីង
១៨០	លោក	រ៉ុ	ចាន់ណា	គ្រូបង្រៀន	សាលាបឋមសិក្សាអង្គរជួរ	ស្រុកប្រាសាទបន្ទីង
១៨១	លោកស្រី	យ៉េន	សំរុង	គ្រូបង្រៀន	សាលាបឋមសិក្សាសាលាវិស័យ	ស្រុកប្រាសាទបន្ទីង
១៨២	លោក	ចា	ស៊ីន	គ្រូបង្រៀន	សាលាបឋមសិក្សាសាលាវិស័យ	ស្រុកប្រាសាទបន្ទីង
១៨៣	លោក	អុង	នីមឡុង	នាយក	សាលាបឋមសិក្សាដង្កិត	ស្រុកសណ្តាន់
១៨៤	លោក	សុខ	ស៊ីថា	នាយក	សាលាបឋមសិក្សាវង្សមានវិទ្យា	ស្រុកសណ្តាន់
១៨៥	លោក	អាន	សុមី	នាយករង	សាលាបឋមសិក្សាពោធិ៍រោង	ស្រុកសណ្តាន់
១៨៦	លោក	រ៉េន	តុងឡា	នាយករង	សាលាបឋមសិក្សាវង្សមានវិទ្យា	ស្រុកសណ្តាន់

១៨៧	លោក	លៀង	សំរឿង	នាយករង	សាលាបឋមសិក្សាជាន់លែង-ភូមិថ្មី	ស្រុកសណ្តាន់
១៨៨	លោកស្រី	ខៀវ	ស៊ីនេង	នាយិការង	សាលាបឋមសិក្សាកាដូរ	ស្រុកសណ្តាន់
១៨៩	លោកស្រី	តៅ	រដ្ឋា	គ្រូបង្រៀន	សាលាបឋមសិក្សាកាដូរ	ស្រុកសណ្តាន់
១៩០	លោកស្រី	មេ	សុផល	គ្រូបង្រៀន	សាលាបឋមសិក្សាកាដូរ	ស្រុកសណ្តាន់
១៩១	លោកស្រី	ពុក	ផល	គ្រូបង្រៀន	សាលាបឋមសិក្សាកាដូរ	ស្រុកសណ្តាន់
១៩២	លោក	ម៉ែន	លៀម	គ្រូបង្រៀន	សាលាបឋមសិក្សាកាដូរ	ស្រុកសណ្តាន់
១៩៣	លោក	បាង	វិះ	គ្រូបង្រៀន	សាលាបឋមសិក្សាភូមិថ្មី	ស្រុកសណ្តាន់
១៩៤	លោក	សូ	យ៉េង	គ្រូបង្រៀន	សាលាបឋមសិក្សាស្វាយ	ស្រុកសណ្តាន់
១៩៥	លោក	ឃុន	សុភា	គ្រូបង្រៀន	សាលាបឋមសិក្សាហ៊ុនសែន ទំរង់	ស្រុកសណ្តាន់
១៩៦	លោកស្រី	តោត	ស៊ីនេង	គ្រូបង្រៀន	សាលាបឋមសិក្សាគ្រាំងដើម	ស្រុកសណ្តាន់
១៩៧	លោកស្រី	សុន	នេងហ៊ុន	គ្រូបង្រៀន	សាលាបឋមសិក្សាវង្សមានវិទ្យា	ស្រុកសណ្តាន់
១៩៨	លោកស្រី	សូរ	សុផល	គ្រូបង្រៀន	សាលាបឋមសិក្សាវង្សមានវិទ្យា	ស្រុកសណ្តាន់
១៩៩	លោកស្រី	ហេង	លីដា	គ្រូបង្រៀន	សាលាបឋមសិក្សាពោធិរោង	ស្រុកសណ្តាន់
២០០	លោកស្រី	សុក	សិទ្ធិ	គ្រូបង្រៀន	សាលាបឋមសិក្សាមានជ័យ	ស្រុកសណ្តាន់
២០១	លោកស្រី	សូ	ខុនណា	គ្រូបង្រៀន	សាលាបឋមសិក្សាមានជ័យ	ស្រុកសណ្តាន់
២០២	លោកស្រី	ឡុង	ចាន់ឡើង	គ្រូបង្រៀន	សាលាបឋមសិក្សាជាន់លែង-ភូមិថ្មី	ស្រុកសណ្តាន់
២០៣	លោក	ចិន	តា	គ្រូបង្រៀន	សាលាបឋមសិក្សាជាន់លែង-ភូមិថ្មី	ស្រុកសណ្តាន់
២០៤	លោកស្រី	បាង	សុខឃី	គ្រូបង្រៀន	សាលាបឋមសិក្សា ជាន់លែង-ភូមិថ្មី	ស្រុកសណ្តាន់
២០៥	លោកស្រី	សុទ្ធ	ពិសី	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២០៦	លោកស្រី	សេង	ស៊ីណា	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២០៧	លោកស្រី	អ៊ុន	ចាន់សី	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២០៨	លោក	ជិម	ឌីន	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២០៩	លោក	ស្វាយ	ចេង	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២១០	លោក	អ៊ី	សោភ័ណ្ឌ	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២១១	លោក	អេង	អុសល	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២១២	លោក	លុក	អ៊ុនរ័ត្ន	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២១៣	លោកស្រី	ឡាយ	សុផាត្ន	មន្ត្រី	មន្ទីរអប់រំ យុវជន និងកីឡាខេត្ត	ក្រុងស្ទឹងសែន
២១៤	លោក	ឃី	សាវី	គណនេយ្យ	សាលាគរុកោសល្យ	ក្រុងស្ទឹងសែន
២១៥	លោកស្រី	នេង	សុភារ៉ា	គ្រូបង្រៀន	សាលាគរុកោសល្យ	ក្រុងស្ទឹងសែន
២១៦	លោក	ស៊ុន	សុផល	គ្រូឧទ្ទេស	សាលាគរុកោសល្យនិងវិក្រិតការ	ខេត្តតាកែវ
២១៧	លោកស្រី	នេង	ម៉ៅ	គ្រូឧទ្ទេស	សាលាគរុកោសល្យនិងវិក្រិតការ	ខេត្តតាកែវ
២១៨	លោកស្រី	នេត	ឌី	គ្រូឧទ្ទេស	សាលាគរុកោសល្យនិងវិក្រិតការ	ខេត្តតាកែវ
២១៩	លោក	ថង	សុផារិទ្ធ	គ្រូឧទ្ទេស	មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ	ខេត្តតាកែវ

២២០	លោក	អន	សុខុម	គ្រូឧទ្ទេស	មជ្ឈមណ្ឌលគរុកោសលបុរាណវិទ្យា	ខេត្តតាកែវ
២២១	លោកស្រី	កាន់	សុវណ្ណារី	គ្រូឧទ្ទេស	មជ្ឈមណ្ឌលគរុកោសលបុរាណវិទ្យា	ខេត្តតាកែវ
២២២	លោក	បេច	សេង	បង្រៀន	វិទ្យាល័យ ហេងសំរិន ព្រៃស្នា	ស្រុកព្រែកប្បាស
២២៣	លោក	ស	ឡា	បង្រៀន	វិទ្យាល័យ ភ្នំមាស	ស្រុកព្រែកប្បាស
២២៤	លោក	នីង	ឌីណា	បង្រៀន	វិទ្យាល័យ ភ្នំមាស	ស្រុកព្រែកប្បាស
២២៥	លោក	ត្រីង	គីមលី	បង្រៀន	វិទ្យាល័យ បាឆយ	ស្រុកព្រែកប្បាស
២២៦	លោក	តែង	មុនី	បង្រៀន	វិទ្យាល័យ កំពង់	ស្រុកព្រែកប្បាស
២២៧	លោក	ឡាង	ណាង	បង្រៀន	វិទ្យាល័យ សមរោង	ស្រុកព្រែកប្បាស
២២៨	លោក	ឌុប	ប្រុប	បង្រៀន	វិទ្យាល័យ អង្គរវត្ត	ស្រុកព្រែកប្បាស
២២៩	លោកស្រី	ស្រុយ	អូន	បង្រៀន	វិទ្យាល័យ ក្រាំងស្លា	ស្រុកព្រែកប្បាស
២៣០	លោក	ម៉ៅ	នាងអ៊ុន	បង្រៀន	វិទ្យាល័យ ចំប៉ា	ស្រុកព្រែកប្បាស
២៣១	លោកស្រី	ស្រុយ	ស្រីថា	បង្រៀន	អនុវិទ្យាល័យ ព្រែកប្បាស	ស្រុកព្រែកប្បាស
២៣២	លោក	មាស	សំគាស់	បង្រៀន	អនុវិទ្យាល័យហ៊ុនសែន សង្កេត	ស្រុកព្រែកប្បាស
២៣៣	លោក	យាន	បេនា	បង្រៀន	អនុវិទ្យាល័យ បាឆយ	ស្រុកព្រែកប្បាស
២៣៤	លោក	យ៉េ	យ៉ុង	បង្រៀន	អនុវិទ្យាល័យ សេដ្ឋី	ស្រុកព្រែកប្បាស
២៣៥	លោកស្រី	ណាង	សុវណ្ណារី	បង្រៀន	អនុវិទ្យាល័យ ពាមមង្គលបូរី	ស្រុកព្រែកប្បាស
២៣៦	លោក	នាង	បង្កំ	បង្រៀន	អនុវិទ្យាល័យ ហ៊ុនសែន ឈ្នះ	ស្រុកព្រែកប្បាស
២៣៧	លោកស្រី	ម៉ែន	ម៉ាវ៉ាវ៉ា	បង្រៀន	សាលាបឋមសិក្សា អំពិលរៀង	ស្រុកព្រែកប្បាស
២៣៨	លោក	ហ៊ឹម	នាងឌី	បង្រៀន	សាលាបឋមសិក្សា សោភ័ណភាគ	ស្រុកព្រែកប្បាស
២៣៩	លោក	ស៊ុន	សាមី	បង្រៀន	សាលាបឋមសិក្សា ព្រៃស្នា	ស្រុកព្រែកប្បាស
២៤០	លោក	ទេស	ឌីនឌុល	បង្រៀន	សាលាបឋមសិក្សា ធម្មវិន័យ	ស្រុកព្រែកប្បាស
២៤១	លោក	ទួន	អធិ	បង្រៀន	សាលាបឋមសិក្សា បាឆយ	ស្រុកព្រែកប្បាស
២៤២	លោក	យុន	សុគុន	បង្រៀន	សាលាបឋមសិក្សា បាឆយ	ស្រុកព្រែកប្បាស
២៤៣	លោក	យ៉ាង	នាងគារា	បង្រៀន	សាលាបឋមសិក្សា សេដ្ឋី	ស្រុកព្រែកប្បាស
២៤៤	លោក	នាង	បន្ទា	បង្រៀន	សាលាបឋមសិក្សា ម៉ាដុយ៉ាម៉ាភោគកញ្ចប់	ស្រុកព្រែកប្បាស
២៤៥	លោកស្រី	តែង	សុខែង	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែនចាវ	ស្រុកព្រែកប្បាស
២៤៦	លោកស្រី	ម៉ីយ	សាឃៈអន	បង្រៀន	សាលាបឋមសិក្សា ក្រាំងស្លា	ស្រុកព្រែកប្បាស
២៤៧	លោក	មាស	មុនី	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែនឈមកា	ស្រុកព្រែកប្បាស
២៤៨	លោក	ប៊ុន	គារា	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ឈ្នះ	ស្រុកព្រែកប្បាស
២៤៩	លោកស្រី	សុខ	ស្រីម៉ុ	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ឈ្នះ	ស្រុកព្រែកប្បាស
២៥០	លោកស្រី	ឌុយ	សុខឿន	បង្រៀន	សាលាបឋមសិក្សា អង្គស្វាយចេក	ស្រុកព្រែកប្បាស
២៥១	លោក	តែង	សាវ័ន	បង្រៀន	សាលាបឋមសិក្សា ចំណោម	ស្រុកព្រែកប្បាស
២៥២	លោកស្រី	សុខ	គិន	បង្រៀន	សាលាបឋមសិក្សា ពាមមង្គលបូរី	ស្រុកព្រែកប្បាស

២៥៣	លោក	សូ	សុវណ្ណ	បង្រៀន	សាលាបឋមសិក្សា ជំនីក	ស្រុកព្រែកឃ្លាស
២៥៤	លោក	នេម	ស៊ីសុវណ្ណ	បង្រៀន	សាលាបឋមសិក្សា ភូមិបី	ស្រុកព្រែកឃ្លាស
២៥៥	លោកស្រី	ម៉ាន់	ចាសនា	មន្ត្រីរដ្ឋបាល	ការិយាល័យ ស្រុកព្រែកឃ្លាស	ស្រុកព្រែកឃ្លាស
២៥៦	លោក	អ៊ុយ	គាន	មន្ត្រីរដ្ឋបាល	ការិយាល័យ ស្រុកព្រែកឃ្លាស	ស្រុកព្រែកឃ្លាស
២៥៧	លោក	តែម	អាន	អនុប្រធានការៈគ្រប់គ្រង	វិទ្យាល័យ ឡាច់ស	ស្រុកសំរោង
២៥៨	លោក	ខែម	មិត្រា	លេខាធិការ	វិទ្យាល័យ ហ៊ុនសែន ស្លាកូ	ស្រុកសំរោង
២៥៩	លោក	សែស	សុខន	លេខាធិការ	វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្លាកូ	ស្រុកសំរោង
២៦០	លោក	សេង	ឈាន	បង្រៀន	វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ភ្នំជីសូរ	ស្រុកសំរោង
២៦១	លោក	ឡុប	សំបូរ	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ស្លាកូ	ស្រុកសំរោង
២៦២	លោក	ថា	អត	បង្រៀន	វិទ្យាល័យ សង្កេចឌី	ស្រុកសំរោង
២៦៣	លោក	សុខ	ម៉េត	បង្រៀន	វិទ្យាល័យ សង្កេចឌី	ស្រុកសំរោង
២៦៤	លោក	នន់	អ៊ុយ	លេខាធិការ	វិទ្យាល័យ ហ៊ុនសែន អង្គប្រឹក្សា	ស្រុកសំរោង
២៦៥	លោក	ធីន	សុផាត	បង្រៀន	វិទ្យាល័យ ហ៊ុនសែន អង្គប្រឹក្សា	ស្រុកសំរោង
២៦៦	លោក	សាត	ចាន់ស័ន	បង្រៀន	វិទ្យាល័យ អេស៊ូ តាយ៉ង	ស្រុកសំរោង
២៦៧	លោក	ឡាន	ម៉ាលី	បង្រៀន	វិទ្យាល័យ អេស៊ូ តាយ៉ង	ស្រុកសំរោង
២៦៨	លោកស្រី	ហែ	មនីយា	បង្រៀន	វិទ្យាល័យ សុខអាន សំរោង	ស្រុកសំរោង
២៦៩	លោក	ចាន់	សុខន	បង្រៀន	វិទ្យាល័យ សុខអាន សំរោង	ស្រុកសំរោង
២៧០	លោក	អ៊ុយ	សាវុឌ្ឍ	បង្រៀន	វិទ្យាល័យ ឡាច់ស	ស្រុកសំរោង
២៧១	លោក	ឃុត	ច្រៀង	បង្រៀន	អនុវិទ្យាល័យ ក្បាលសំរោង	ស្រុកសំរោង
២៧២	លោក	សាត	អុសល្យ	បង្រៀន	អនុវិទ្យាល័យ អង្គចង្កោ	ស្រុកសំរោង
២៧៣	លោក	ពិល	នីរៈ	បង្រៀន	អនុវិទ្យាល័យ ដំរីយកទឹក	ស្រុកសំរោង
២៧៤	លោក	សុខ	ស្រៀម	បង្រៀន	អនុវិទ្យាល័យ ដំរីយកទឹក	ស្រុកសំរោង
២៧៥	លោកស្រី	ខ័រ	សំ	នាយិការងារ	សាលាបឋមសិក្សា អំពិលបី	ស្រុកសំរោង
២៧៦	លោក	នេ	អុសល្យ	បង្រៀន	សាលាបឋមសិក្សា ស្លាកូ	ស្រុកសំរោង
២៧៧	លោក	ព្រហ្ម	សុផុន	លេខាធិការ	សាលាបឋមសិក្សា តាយ៉ង	ស្រុកសំរោង
២៧៨	លោកស្រី	ហ៊ុ	នត្តា	បង្រៀន	សាលាបឋមសិក្សា អង្គព្រះស្តេច	ស្រុកសំរោង
២៧៩	លោក	ឈន	អ៊ុនឡា	បង្រៀន	សាលាបឋមសិក្សា អង្គរកា	ស្រុកសំរោង
២៨០	លោក	សោម	ចាន់	បង្រៀន	សាលាបឋមសិក្សា អង្គកូរ	ស្រុកសំរោង
២៨១	លោកស្រី	ស៊ុន	សុគន្ធា	បង្រៀន	សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន នាងខ្មៅ	ស្រុកសំរោង
២៨២	លោកស្រី	សំ	ស៊ុម	បង្រៀន	សាលាបឋមសិក្សា ភ្នំជីសូរ	ស្រុកសំរោង
២៨៣	លោកស្រី	ផាន់	សុគន្ធា	បង្រៀន	សាលាបឋមសិក្សា អង្គប្រឹក្សា	ស្រុកសំរោង
២៨៤	លោក	សុខ	សំណាង	បង្រៀន	សាលាបឋមសិក្សា អង្គប្រឹក្សា	ស្រុកសំរោង
២៨៥	លោកស្រី	នាត	នី	បង្រៀន	សាលាបឋមសិក្សា ប៉ាណា	ស្រុកសំរោង

២៨៦	លោក	ម៉ែង	យ៉ាន	បង្រៀន	សាលាបឋមសិក្សា ម៉ុកម៉ាអឺត ខ្នាត	ស្រុកសំរោង
២៨៧	លោក	ជុប	គុក	បង្រៀន	សាលាបឋមសិក្សា បឡុមសុរិយា	ស្រុកសំរោង
២៨៨	លោក	ជា	ណារ៉ា	បង្រៀន	សាលាបឋមសិក្សា បឡុមសុរិយា	ស្រុកសំរោង
២៨៩	លោក	សំខ	គាត់	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ឈូកស	ស្រុកសំរោង
២៩០	លោកស្រី	អូន	សុខឿន	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន អង្គចង្កេះ	ស្រុកសំរោង
២៩១	លោក	ឡើង	អេង	បង្រៀន	សាលាបឋមសិក្សា ក្តីទន្ទឹម	ស្រុកសំរោង
២៩២	លោក	ស៊ីម	សាន	បង្រៀន	សាលាបឋមសិក្សា ក្តីទន្ទឹម	ស្រុកសំរោង
២៩៣	លោក	ម៉ែង	ជាន់	បង្រៀន	សាលាបឋមសិក្សា ទួលរៀង	ស្រុកសំរោង
២៩៤	លោក	សយ	សុខឡើង	បង្រៀន	សាលាបឋមសិក្សា ឈើទាលជ្រៃ	ស្រុកបាទី
២៩៥	លោក	ជ័រ	ម៉ី	បង្រៀន	សាលាបឋមសិក្សា ឈើទាលជ្រៃ	ស្រុកបាទី
២៩៦	លោក	ចៅ	ទីម	បង្រៀន	សាលាបឋមសិក្សា ព្រហូត	ស្រុកបាទី
២៩៧	លោក	សំ	គីមសុខ	បង្រៀន	សាលាបឋមសិក្សា ព្រហូត	ស្រុកបាទី
២៩៨	លោកស្រី	ស៊ីង	ស៊ីននៃណា	បង្រៀន	សាលាបឋមសិក្សា ចក	ស្រុកបាទី
២៩៩	លោក	ឃីន	ឡុន	បង្រៀន	សាលាបឋមសិក្សា ផ្កាត់	ស្រុកបាទី
៣០០	លោក	ជ័រ	សាន	បង្រៀន	សាលាបឋមសិក្សា ប្រាសាទ	ស្រុកបាទី
៣០១	លោក	សៅ	ចន្ទឡា	បង្រៀន	សាលាបឋមសិក្សា ចំបក់	ស្រុកបាទី
៣០២	លោកស្រី	ទូ	គង់	បង្រៀន	សាលាបឋមសិក្សា ត្រពាំងគង	ស្រុកបាទី
៣០៣	លោក	ម៉ែង	សាខុម	នាយករង	សាលាបឋមសិក្សា អូរព័ទ្ធ	ស្រុកបាទី
៣០៤	លោក	ស៊ីម	សាម៉ុម	បង្រៀន	សាលាបឋមសិក្សា អូរព័ទ្ធ	ស្រុកបាទី
៣០៥	លោក	ឡុន	ឡុប	បង្រៀន	សាលាបឋមសិក្សា ចំប៉ា	ស្រុកបាទី
៣០៦	លោកស្រី	អ៊ុំម	សាវ័ន	បង្រៀន	សាលាបឋមសិក្សា ត្រាំខ្នាត	ស្រុកបាទី
៣០៧	លោកស្រី	សុខ	សុខាភ	បង្រៀន	សាលាបឋមសិក្សា បាក់រនាស់	ស្រុកបាទី
៣០៨	លោក	គុប	សុខាភ	បង្រៀន	សាលាបឋមសិក្សា អង្គតាភោគ	ស្រុកបាទី
៣០៩	លោក	ឡាយ	ម៉ែង	បង្រៀន	សាលាបឋមសិក្សា ភ្នោត	ស្រុកបាទី
៣១០	លោក	ម៉ែង	សៅឌី	បង្រៀន	សាលាបឋមសិក្សា អង្គ	ស្រុកបាទី
៣១១	លោកស្រី	ឡើង	ឆាវី	បង្រៀន	សាលាបឋមសិក្សា អង្គ	ស្រុកបាទី
៣១២	លោក	ម៉ីង	គុសល្យ	បង្រៀន	សាលាបឋមសិក្សា ភ្នំតូច	ស្រុកបាទី
៣១៣	លោកស្រី	សៅ	សុគីម	បង្រៀន	សាលាបឋមសិក្សា ចំបក់មិទមាស	ស្រុកបាទី
៣១៤	លោកស្រី	គុប	ម៉ែននិមល	បង្រៀន	សាលាបឋមសិក្សា ទន្លេបាទី	ស្រុកបាទី
៣១៥	លោកស្រី	អ៊ុំម	ពុទ្ធនា	បង្រៀន	សាលាបឋមសិក្សា ទន្លេបាទី	ស្រុកបាទី
៣១៦	លោក	ឈីម	ឈីម	នាយករង	សាលាបឋមសិក្សា ហ៊ុនសែន ព្រៃដា	ស្រុកបាទី
៣១៧	លោក	ជិន	ជុន	បង្រៀន	សាលាបឋមសិក្សា ឃ្លាំសៀម	ស្រុកបាទី
៣១៨	លោក	មយ	ថា	បង្រៀន	សាលាបឋមសិក្សា ដីក្រហម	ស្រុកបាទី

៣១៩	លោក	សេវ	និត	បង្រៀន	សាលាបឋមសិក្សា ត្រកៀត	ស្រុកបាទី
៣២០	លោក	ម៉ី	ផល្លី	បង្រៀន	សាលាបឋមសិក្សា ត្រកៀត	ស្រុកបាទី
៣២១	លោក	ជុំ	សុខដ៏អង់	នាយករង	សាលាបឋមសិក្សា ជួនភ្នំ	ស្រុកបាទី
៣២២	លោក	ឡុង	លេង្គង	បង្រៀន	សាលាបឋមសិក្សា សុរេភី	ស្រុកបាទី
៣២៣	លោក	វង្ស	សែន	បង្រៀន	វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី	ស្រុកបាទី
៣២៤	លោក	សំរិទ្ធ	ភារវង្ស	បង្រៀន	វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី	ស្រុកបាទី
៣២៥	លោក	នាង	ថា	បង្រៀន	វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី	ស្រុកបាទី
៣២៦	លោក	ត្រីង	សង្ឃឹន	បង្រៀន	វិទ្យាល័យ សុខអាន ត្រាំខ្នារ	ស្រុកបាទី
៣២៧	លោក	ស្រី	សុខុន	បង្រៀន	វិទ្យាល័យ សុខអាន ត្រាំ ខ្នារ	ស្រុកបាទី
៣២៨	លោក	សំ	គីមហេង	បង្រៀន	វិទ្យាល័យ សុខអាន ត្រាំ ខ្នារ	ស្រុកបាទី
៣២៩	លោកស្រី	មិន	ចន្ទី	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ១មិ ថុនា	ស្រុកបាទី
៣៣០	លោក	លីម	រដ្ឋា	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ១មិ ថុនា	ស្រុកបាទី
៣៣១	លោក	ឡុង	សុខសាន	បង្រៀន	អនុវិទ្យាល័យ ថ្មស	ស្រុកបាទី
៣៣២	លោក	សរ	មិន្តា	បង្រៀន	អនុវិទ្យាល័យ ថ្មស	ស្រុកបាទី
៣៣៣	លោក	សេវ	ម៉ីនសុខ	បង្រៀន	អនុវិទ្យាល័យ សុខអាន ចំបក់ បិទមាស	ស្រុកបាទី
៣៣៤	លោក	យី	សំរុង	បង្រៀន	អនុវិទ្យាល័យ សុខអាន ចំបក់ បិទមាស	ស្រុកបាទី
៣៣៥	លោក	យូ	ស៊ីថា	បង្រៀន	អនុវិទ្យាល័យ សុខអាន ចំបក់ បិទមាស	ស្រុកបាទី
៣៣៦	លោកស្រី	ចំបក់	វណ្ណ	បង្រៀន	អនុវិទ្យាល័យ ក្រាំងពង្រ	ស្រុកបាទី
៣៣៧	លោកស្រី	សាម	ចំនួនសីហា	បង្រៀន	វិទ្យាល័យ ជាស៊ីម តាតែវ	ស្រុកដូនតែវ
៣៣៨	លោកស្រី	គិន	សាវិន	បង្រៀន	វិទ្យាល័យ ជាស៊ីម តាតែវ	ស្រុកដូនតែវ
៣៣៩	លោកស្រី	ខូច	សុភ័ណ្ឌ	បង្រៀន	វិទ្យាល័យ ជាស៊ីម តាតែវ	ស្រុកដូនតែវ
៣៤០	លោកស្រី	សែន	ជានា	បង្រៀន	វិទ្យាល័យ ជាស៊ីម តាតែវ	ស្រុកដូនតែវ
៣៤១	លោក	ហ៊ុន	សុខភ័ណ្ឌ	បង្រៀន	វិទ្យាល័យ ជាស៊ីម តាតែវ	ស្រុកដូនតែវ
៣៤២	លោក	ធី	សុភ័ណ្ឌវិទ្យា	បង្រៀន	វិទ្យាល័យ ជាស៊ីម តាតែវ	ស្រុកដូនតែវ
៣៤៣	លោកស្រី	យីម	ចាន់ណា	បង្រៀន	វិទ្យាល័យ ជាស៊ីម តាតែវ	ស្រុកដូនតែវ
៣៤៤	លោកស្រី	រ៉ុន	ឌុប	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ឈើទាល	ស្រុកដូនតែវ
៣៤៥	លោកស្រី	ឈិន	វណ្ណវិទ្យា	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ឈើទាល	ស្រុកដូនតែវ
៣៤៦	លោកស្រី	យូ	ស៊ីមន	បង្រៀន	អនុវិទ្យាល័យ បាវាយណ៍	ស្រុកដូនតែវ
៣៤៧	លោក	ម៉ីង	សំបួរ	គណនេយ្យ	អនុវិទ្យាល័យ អង្គមេត្រី	ស្រុកដូនតែវ
៣៤៨	លោក	ម៉ីង	មួរ	នាយករង	សាលាបឋមសិក្សា បាវាយណ៍	ស្រុកដូនតែវ
៣៤៩	លោក	ឈន	សុផល	បង្រៀន	សាលាបឋមសិក្សា ផ្លូវមង់	ស្រុកដូនតែវ
៣៥០	លោកស្រី	ឡុង	ចាន់នី	បង្រៀន	សាលាបឋមសិក្សា ត្រសក់ផ្អែម	ស្រុកដូនតែវ
៣៥១	លោកស្រី	សាម	សុផល្លា	បង្រៀន	សាលាបឋមសិក្សា អង្គមេត្រី	ស្រុកដូនតែវ

៣៥២	លោក	សោម	សុខថា	បង្រៀន	សាលាបឋមសិក្សា ឡឹង	ស្រុកដូនកែវ
៣៥៣	លោកស្រី	នាង	ចាន់ឡើង	បង្រៀន	សាលាបឋមសិក្សា ឈើទាល	ស្រុកដូនកែវ
៣៥៤	លោក	ធីន	ផាត	បង្រៀន	សាលាបឋមសិក្សា ត្រាំ	ស្រុកដូនកែវ
៣៥៥	លោក	ហួយ	ស្រី	បង្រៀន	សាលាបឋមសិក្សា កំពង់ស្ពឺ	ស្រុកដូនកែវ
៣៥៦	លោកស្រី	សូ	អធិ	បង្រៀន	សាលាបឋមសិក្សា តុំ	ស្រុកដូនកែវ
៣៥៧	លោក	ជួន	សម្បត្តិ	បង្រៀន	សាលាបឋមសិក្សា តាកែវក្រុង	ស្រុកដូនកែវ
៣៥៨	លោកស្រី	សេន	សុខា	បង្រៀន	សាលាបឋមសិក្សា តាកែវក្រុង	ស្រុកដូនកែវ
៣៥៩	លោក	អ៊ុន	ឈាន	បង្រៀន	សាលាបឋមសិក្សា តាកែវក្រុង	ស្រុកដូនកែវ
៣៦០	លោកស្រី	អ៊ុន	វិធាន	បង្រៀន	សាលាបឋមសិក្សា អនុវត្តខេត្ត	ស្រុកដូនកែវ
៣៦១	លោកស្រី	អ៊ុន	ពុទ្ធានី	បង្រៀន	សាលាបឋមសិក្សា អនុវត្តខេត្ត	ស្រុកដូនកែវ
៣៦២	លោក	យ៉ា	ផល្លី	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃមេលង	កោះកុង
៣៦៣	លោក	ចេន	ចាន់ឌី	បង្រៀន	វិទ្យាល័យ ហ៊ុនសែន កោះកុង	កោះកុង
៣៦៤	លោក	អ៊ុន	អ៊ុន	បង្រៀន	អនុវិទ្យាល័យ សុខអាន ព្រៃធំ	កោះកុង
៣៦៥	លោក	ឡើង	ឡើង	បង្រៀន	អនុវិទ្យាល័យ សុខអាន ព្រៃធំ	កោះកុង
៣៦៦	លោក	សុខ	សុខ	នាយករង	សាលាបឋមសិក្សា ព្រៃបាយ	កោះកុង
៣៦៧	លោក	យ៉ា	អ៊ុនឡើង	បង្រៀន	សាលាបឋមសិក្សា សំរោងរត្ន	កោះកុង
៣៦៨	លោកស្រី	អ៊ុន	សុភា	បង្រៀន	សាលាបឋមសិក្សា ព្រៃមេលង	កោះកុង
៣៦៩	លោក	យ៉ា	ស៊ីថា	បង្រៀន	សាលាបឋមសិក្សា ព្រៃធំ	កោះកុង
៣៧០	លោក	អ៊ុន	សាវាញ	បង្រៀន	សាលាបឋមសិក្សា ក្រពុំឈូក	កោះកុង
៣៧១	លោក	អ៊ុន	ផាត	បង្រៀន	សាលាបឋមសិក្សា ក្រពុំឈូក	កោះកុង
៣៧២	លោក	ហួន	ពុទ្ធ	បង្រៀន	សាលាបឋមសិក្សា ព្រៃម្លូ	កោះកុង
៣៧៣	លោកស្រី	អន់	ចាន់ស៊ីណា	បង្រៀន	សាលាបឋមសិក្សា ព្រៃម្លូ	កោះកុង
៣៧៤	លោក	ឈុន	សុខល	បង្រៀន	សាលាបឋមសិក្សា កោះកុង	កោះកុង
៣៧៥	លោក	សេន	សុខ	បង្រៀន	សាលាបឋមសិក្សា កោះកុង	កោះកុង
៣៧៦	លោកស្រី	សាស	សេនធីន	បង្រៀន	សាលាបឋមសិក្សា កោះកុង	កោះកុង
៣៧៧	លោកស្រី	អ៊ុន	សេន	បង្រៀន	សាលាបឋមសិក្សា កោះកុង	កោះកុង
៣៧៨	លោក	អ៊ុន	សុខឡា	នាយករង	សាលាបឋមសិក្សា អណ្តូងសំរិត	កោះកុង
៣៧៩	លោកស្រី	ធីន	អញ្ញា	បង្រៀន	សាលាបឋមសិក្សា រូង	កោះកុង
៣៨០	លោក	ធីន	វិបិត	បង្រៀន	សាលាបឋមសិក្សា រលួស	កោះកុង
៣៨១	លោក	សាស	ឡាឡា	បង្រៀន	បឋមសិក្សា អង្គសិរីមាលី	កោះកុង
៣៨២	លោកស្រី	អ៊ុន	សេន	បង្រៀន	សាលាបឋមសិក្សា អង្គខ្នា	ស្រុកត្រាំកក់
៣៨៣	លោកស្រី	នាង	សុខាណី	បង្រៀន	វិទ្យាល័យ សុខអាន ខណ្ឌ	ស្រុកត្រាំកក់
៣៨៤	លោក	ជួន	ឡើង	បង្រៀន	វិទ្យាល័យ សុខអាន ខណ្ឌ	ស្រុកត្រាំកក់

៣៨៥	លោក	ឈឹម	សាវុន	បង្រៀន	វិទ្យាល័យ សុខអាន ខណ្ឌសោត	ស្រុកត្រាំកក់
៣៨៦	លោក	អូឃ	ណែល	បង្រៀន	វិទ្យាល័យ អង្គរកា	ស្រុកត្រាំកក់
៣៨៧	លោក	ប្រាង	ថា	បង្រៀន	សាលាបឋមសិក្សា អង្គជួរក	ស្រុកត្រាំកក់
៣៨៨	លោក	ប្រាង	អន្តរមន	បង្រៀន	សាលាបឋមសិក្សា ចំប៉ាឈើក	ស្រុកត្រាំកក់
៣៨៩	លោកស្រី	ចាន់	អ៊ិនណា	បង្រៀន	សាលាបឋមសិក្សា គុស	ស្រុកត្រាំកក់
៣៩០	លោក	សៀង	វិទ្យុ	បង្រៀន	សាលាបឋមសិក្សា សិរីវិសាលភាព	ស្រុកត្រាំកក់
៣៩១	លោកស្រី	ស៊ីម	មនីយា	បង្រៀន	សាលាបឋមសិក្សា អំពិលស្អាង	ស្រុកត្រាំកក់
៣៩២	លោក	សាយ	ហុន	បង្រៀន	សាលាបឋមសិក្សា វត្តវិហារខ្ពស់	ស្រុកត្រាំកក់
៣៩៣	លោកស្រី	ប្រាង	សុខន្ទ្រា	បង្រៀន	សាលាបឋមសិក្សា អង្គជួរក	ស្រុកត្រាំកក់
៣៩៤	លោក	ម៉ែន	ចាន់ឌី	បង្រៀន	សាលាបឋមសិក្សា តាក៏ម	ស្រុកត្រាំកក់
៣៩៥	លោកស្រី	ប្រាង	អូប	បង្រៀន	សាលាបឋមសិក្សា អង្គរវត្ត	ស្រុកត្រាំកក់
៣៩៦	លោកស្រី	មីន	គឹមហាង	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ព្រៃជួរ	ស្រុកត្រាំកក់
៣៩៧	លោក	ជួន	សុខន	បង្រៀន	សាលាបឋមសិក្សា ត្រពាំងកក់	ស្រុកត្រាំកក់
៣៩៨	លោក	សយ	ជួន	បង្រៀន	វិទ្យាល័យអគ្គមហាសេនាបតី ហ៊ុនសែនអង្គតាសោម	ស្រុកត្រាំកក់
៣៩៩	លោកស្រី	តាង	សាវី	បង្រៀន	សាលាបឋមសិក្សា អង្គរវត្ត	ស្រុកត្រាំកក់
៤០០	លោកស្រី	អូប	អន្តរាជារា	បង្រៀន	សាលាបឋមសិក្សា អង្គសមាធិ	ស្រុកត្រាំកក់
៤០១	លោក	មីន	ឡែន	បង្រៀន	សាលាបឋមសិក្សា ត្រាំកក់	ស្រុកត្រាំកក់
៤០២	លោកស្រី	ឡែន	សុខាភិ	បង្រៀន	សាលាបឋមសិក្សា អង្គស្អាត	ស្រុកត្រាំកក់
៤០៣	លោក	សុន	ស៊ីម	បង្រៀន	វិទ្យាល័យអគ្គមហាសេនាបតី ហ៊ុនសែនអង្គតាសោម	ស្រុកត្រាំកក់
៤០៤	លោក	ឃឹម	សាវីម	បង្រៀន	សាលាបឋមសិក្សា អង្គពណ្ណារាយ	ស្រុកត្រាំកក់
៤០៥	លោក	សែម	ថា	បង្រៀន	សាលាបឋមសិក្សា អង្គពណ្ណារាយ	ស្រុកត្រាំកក់
៤០៦	លោក	អូប	សាវីន	បង្រៀន	សាលាបឋមសិក្សា អង្គសង្កែ	ស្រុកត្រាំកក់
៤០៧	លោកស្រី	អ៊ុល	បន្ទុល	បង្រៀន	សាលាបឋមសិក្សា អំពិលស្អាង	ស្រុកត្រាំកក់
៤០៨	លោក	សុន	ឡែន	បង្រៀន	សាលាបឋមសិក្សា ត្រពាំងកក់	ស្រុកត្រាំកក់
៤០៩	លោកស្រី	អូន	ថា	បង្រៀន	សាលាបឋមសិក្សា អង្គរវត្ត	ស្រុកត្រាំកក់
៤១០	លោក	គង់	គឹមសេន	បង្រៀន	សាលាបឋមសិក្សា អង្គខ្នារ	ស្រុកត្រាំកក់
៤១១	លោកស្រី	រិទ្ធ	ប័ន្តសុភាព	បង្រៀន	សាលាបឋមសិក្សា ព្រៃជួរ	ស្រុកត្រាំកក់
៤១២	លោក	ច័ន្ទ	នាង	បង្រៀន	អនុវិទ្យាល័យ ខ្នាត្រហឹម	ស្រុកត្រាំកក់
៤១៣	លោក	គុំ	សុខន្ទ្រាវ៉ា	បង្រៀន	អនុវិទ្យាល័យ ព្រៃជួរ	ស្រុកត្រាំកក់
៤១៤	លោក	អ៊ុន	សំរិទ្ធ	បង្រៀន	អនុវិទ្យាល័យ ព្រៃជួរ	ស្រុកត្រាំកក់
៤១៥	លោកស្រី	ម៉ៅ	គឹមឡែន	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ព្រៃជួរ	ស្រុកត្រាំកក់
៤១៦	លោក	សុខ	ឈឹន	បង្រៀន	សាលាបឋមសិក្សា ត្រពាំងខ្នុរ	ស្រុកត្រាំកក់
៤១៧	លោក	អ៊ុំ	បន្ទុន	បង្រៀន	សាលាបឋមសិក្សា មៀងពារ	ស្រុកត្រាំកក់

៤១៨	លោក	ហៀង	ហាង	បង្រៀន	សាលាបឋមសិក្សា អង្គមន្ត្រី	ស្រុកត្រាំកក់
៤១៩	លោក	ធីតា	យ៉ែន	បង្រៀន	សាលាបឋមសិក្សា ស្រែកនាង	ស្រុកត្រាំកក់
៤២០	លោក	ធីតា	ស៊ីម	បង្រៀន	សាលាបឋមសិក្សា ស្រែកនាង	ស្រុកត្រាំកក់
៤២១	លោកស្រី	អន	ហ៊ុន	បង្រៀន	សាលាបឋមសិក្សា អង្គហ្សឺ	ស្រុកត្រាំកក់
៤២២	លោកស្រី	ឌី	អន	បង្រៀន	អនុវិទ្យាល័យ ពោធិ៍វិស	ស្រុកត្រាំកក់
៤២៣	លោក	ឌី	ឌី	បង្រៀន	សាលាបឋមសិក្សា ថ្មកែវ	ស្រុកត្រាំកក់
៤២៤	លោក	ឌី	ឌី	បង្រៀន	សាលាបឋមសិក្សា ស្រែកនាង	ស្រុកត្រាំកក់
៤២៥	លោក	យស	ឌី	បង្រៀន	សាលាបឋមសិក្សា អង្គស្នែង	ស្រុកត្រាំកក់
៤២៦	លោកស្រី	សោម	សៀង	បង្រៀន	សាលាបឋមសិក្សា សុខអាន លាយបូរ	ស្រុកត្រាំកក់
៤២៧	លោកស្រី	ឌី	សុភី	បង្រៀន	សាលាបឋមសិក្សា ស្រែកនាង	ស្រុកត្រាំកក់
៤២៨	លោក	ហេង	សុភី	បង្រៀន	សាលាបឋមសិក្សា អង្គមន្ត្រី	ស្រុកត្រាំកក់
៤២៩	លោក	នាង	នាង	បង្រៀន	សាលាបឋមសិក្សា អង្គប្រសើរ	ស្រុកត្រាំកក់
៤៣០	លោក	ខាង	សុខា	បង្រៀន	សាលាបឋមសិក្សា ឧត្តមសិលា	ស្រុកត្រាំកក់
៤៣១	លោក	យ៉ែន	ឌី	បង្រៀន	សាលាបឋមសិក្សា ពោធិ៍ដុះ	ស្រុកត្រាំកក់
៤៣២	លោកស្រី	ឌី	ស្រី	បង្រៀន	សាលាបឋមសិក្សា សំណាប	ស្រុកត្រាំកក់
៤៣៣	លោកស្រី	យ៉ែន	ឌី	បង្រៀន	មន្ត្រីយុវ អង្គការសាម	ស្រុកត្រាំកក់
៤៣៤	លោកស្រី	យ៉ែន	សុខា	បង្រៀន	សាលាបឋមសិក្សា អង្គការសាម	ស្រុកត្រាំកក់
៤៣៥	លោក	ស៊ី	ហេង	បង្រៀន	សាលាបឋមសិក្សា ព្រៃក្នុង	ស្រុកត្រាំកក់
៤៣៦	លោក	ឌី	ឌី	បង្រៀន	សាលាបឋមសិក្សា ត្រពាំងអណ្តើក	ស្រុកត្រាំកក់
៤៣៧	លោក	ហាង	សុភី	បង្រៀន	សាលាបឋមសិក្សា សំណាប	ស្រុកត្រាំកក់
៤៣៨	លោក	ឌី	ឌី	បង្រៀន	អនុវិទ្យាល័យ អង្គសិមា	ស្រុកត្រាំកក់
៤៣៩	លោកស្រី	យ៉ែន	ឌី	បង្រៀន	អនុវិទ្យាល័យ អង្គសិមា	ស្រុកត្រាំកក់
៤៤០	លោក	ស៊ី	ឌី	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ភ្នំពេញ	ស្រុកត្រាំកក់
៤៤១	លោក	សុខ	សុខ	បង្រៀន	សាលាបឋមសិក្សា អង្គការសាម	ស្រុកត្រាំកក់
៤៤២	លោក	អន	សុខា	បង្រៀន	វិទ្យាល័យសម្តេចក្រុមព្រះ អង្គនាប	ស្រុកត្រាំកក់
៤៤៣	លោកស្រី	សាម	សុខា	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ព្រៃជួរ	ស្រុកត្រាំកក់
៤៤៤	លោក	ស្រី	ឌី	បង្រៀន	សាលាបឋមសិក្សា អង្គស្នាក់	ស្រុកត្រាំកក់
៤៤៥	លោក	ឌី	សុខា	បង្រៀន	វិទ្យាល័យ សុខអាន លាយបូរ	ស្រុកត្រាំកក់
៤៤៦	លោកស្រី	សុភី	ឌី	បង្រៀន	អនុវិទ្យាល័យ ព្រៃដកពរ	ស្រុកត្រាំកក់
៤៤៧	លោក	ឌី	ឌី	បង្រៀន	វិទ្យាល័យ សុខអាន លាយបូរ	ស្រុកត្រាំកក់
៤៤៨	លោក	ឌី	ឌី	បង្រៀន	សាលាបឋមសិក្សា អង្គស្នាក់	ស្រុកត្រាំកក់
៤៤៩	លោកស្រី	ឌី	ឌី	បង្រៀន	អនុវិទ្យាល័យ អង្គសិមា	ស្រុកត្រាំកក់
៤៥០	លោក	ឌី	ឌី	បង្រៀន	សាលាបឋមសិក្សា ពោធិ៍ដុះ	ស្រុកត្រាំកក់

៤៥១	លោក	សែន	ឌីន	បង្រៀន	វិទ្យាល័យ អង្គរវត្ត	ស្រុកត្រាំកក់
៤៥២	លោក	អ៊ិន	ហុក	បង្រៀន	អនុវិទ្យាល័យ សុខអាន ភ្នំដំរី	ស្រុកគិរីវង់
៤៥៣	លោក	ឆន់	ស៊ីនី	នាយករង	អនុវិទ្យាល័យ សុខអាន គិរីចុងកោះ	ស្រុកគិរីវង់
៤៥៤	លោក	ជន	ស៊ីហុក	បង្រៀន	អនុវិទ្យាល័យ វត្តលើ	ស្រុកគិរីវង់
៤៥៥	លោក	ជាន់	ហ៊ុនឡុង	បង្រៀន	សាលាបឋមសិក្សា សុខអាន ទន្លាប់	ស្រុកគិរីវង់
៤៥៦	លោក	សំរិទ្ធ	ឌីន	បង្រៀន	បឋមសិក្សា កំណប់	ស្រុកគិរីវង់
៤៥៧	លោក	យ៉ាន់	លឿន	បង្រៀន	សាលាបឋមសិក្សា ពោធិសង្កែ	ស្រុកគិរីវង់
៤៥៨	លោក	ជាន់	សាវឿន	បង្រៀន	សាលាបឋមសិក្សា វត្តលើ	ស្រុកគិរីវង់
៤៥៩	លោក	ធីតា	ហ៊ុនឡុង	បង្រៀន	សាលាបឋមសិក្សា ត្រើយទន្លាប់	ស្រុកគិរីវង់
៤៦០	លោកស្រី	ហ៊ុន	គីមណា	បង្រៀន	សាលាបឋមសិក្សា ត្រើយទន្លាប់	ស្រុកគិរីវង់
៤៦១	លោក	ឈាន	សុភាព	បង្រៀន	សាលាបឋមសិក្សា ភាគធន គិរីចុងកោះ	ស្រុកគិរីវង់
៤៦២	លោក	ហ៊ុន	ឌុន្ទី	នាយករង	សាលាបឋមសិក្សា សត្តារាម	ស្រុកគិរីវង់
៤៦៣	លោក	គង់	ឌុន្ទី	បង្រៀន	សាលាបឋមសិក្សា សត្តារាម	ស្រុកគិរីវង់
៤៦៤	លោក	ឡែង	សាវឿន	បង្រៀន	សាលាបឋមសិក្សា សង្កែវដ្ឋាន	ស្រុកគិរីវង់
៤៦៥	លោក	ញ៉ាញ	គង់	បង្រៀន	សាលាបឋមសិក្សា សោម	ស្រុកគិរីវង់
៤៦៦	លោក	ជី	ជាន់	បង្រៀន	សាលាបឋមសិក្សា ឧទុម្ពរ	ស្រុកគិរីវង់
៤៦៧	លោកស្រី	សុំ	អូន	បង្រៀន	សាលាបឋមសិក្សា ស្លា	ស្រុកគិរីវង់
៤៦៨	លោក	ស្រី	សុខន	បង្រៀន	សាលាបឋមសិក្សា ដោម	ស្រុកគិរីវង់
៤៦៩	លោកស្រី	ម៉េង	សុខធី	បង្រៀន	សាលាបឋមសិក្សា ក្រាំទ្រមូង	ស្រុកគិរីវង់
៤៧០	លោក	ច័ន្ទ	នីម	បង្រៀន	សាលាបឋមសិក្សា អ៊ុំម៉េង មង្គលគិរី	ស្រុកគិរីវង់
៤៧១	លោក	ស័ង	សុខ	បង្រៀន	សាលាបឋមសិក្សា ម៉ូឬទ្ធិ អង្គរ	ស្រុកគិរីវង់
៤៧២	លោក	អ៊ុំ	ឈាន	បង្រៀន	សាលាបឋមសិក្សា គិរីវង់	ស្រុកគិរីវង់
៤៧៣	លោក	យ៉ាន់	ជាន់	បង្រៀន	សាលាបឋមសិក្សា គិរីវង់	ស្រុកគិរីវង់
៤៧៤	លោក	ឌីន	សុខន	នាយក	សាលាបឋមសិក្សា គិរីវាលផាត់	ស្រុកគិរីវង់
៤៧៥	លោកស្រី	សែន	ស្រីម៉ា	បង្រៀន	សាលាបឋមសិក្សា ប៉ុនកំរើ ហ៊ុនសែន ទ្រមូង	ស្រុកគិរីវង់
៤៧៦	លោកស្រី	សុខ	សុំ	បង្រៀន	សាលាបឋមសិក្សា ព្រៃអំពក	ស្រុកគិរីវង់
៤៧៧	លោក	អ៊ុំ	ហ៊ុនរ៉ាល់	នាយករង	សាលាបឋមសិក្សា ជីម្រាក់	ស្រុកគិរីវង់
៤៧៨	លោក	សុំ	អ៊ុំរតន	នាយក	សាលាបឋមសិក្សា ប្រាសាទ	ស្រុកគិរីវង់
៤៧៩	លោក	ចាម	ស៊ីសុខនី	នាយក	សាលាបឋមសិក្សា កំពែង	ស្រុកគិរីវង់
៤៨០	លោក	អ៊ុំ	សែន	បង្រៀន	សាលាបឋមសិក្សា អន្លូងទ	ស្រុកគិរីវង់
៤៨១	លោក	អ៊ុំ	ច័ន្ទអុនី	បង្រៀន	សាលាបឋមសិក្សា ពោធិ	ស្រុកគិរីវង់
៤៨២	លោក	សេន	នីម	បង្រៀន	សាលាបឋមសិក្សា ជីប្បូល	ស្រុកគិរីវង់
៤៨៣	លោកស្រី	ហេង	លីន្ទា	នាយិកា	សាលាបឋមសិក្សា ក្បាលដំរី	ស្រុកគិរីវង់

៤៨៤	លោក	ស្រួច	ស៊ុន	នាយក	សាលាបឋមសិក្សា គោករាវ	ស្រុកគីរីវង់
៤៨៥	លោក	សុខ	សុខុណ្ឌគុំ	បង្រៀន	សាលាបឋមសិក្សា ពោធិ៍អង្គ	ស្រុកគីរីវង់
៤៨៦	លោក	ម៉ាត	មញ្ញា	បង្រៀន	សាលាបឋមសិក្សា ទេពប្រណម្យ	ស្រុកគីរីវង់
៤៨៧	លោក	យុន	វិចិត្ត	បង្រៀន	សាលាបឋមសិក្សា រមាមន្តោត	ស្រុកគីរីវង់
៤៨៨	លោក	សាម	សាវ្យ័ន	នាយក	សាលាបឋមសិក្សា អង្គប្រាសាទ	ស្រុកគីរីវង់
៤៨៩	លោក	កង	ម៉េត	បង្រៀន	វិទ្យាល័យ សំរោងពន្លឺ	ស្រុកអង្គរបុរី
៤៩០	លោក	យុន	សុខា	បង្រៀន	សាលាបឋមសិក្សា អង្គជុំ	ស្រុកអង្គរបុរី
៤៩១	លោក	អន	ភាព	នាយករង	អនុវិទ្យាល័យ សែនជ័យព្រៃផ្កា	ស្រុកអង្គរបុរី
៤៩២	លោក	សន	កុសល	បង្រៀន	អនុវិទ្យាល័យ ហ៊ុនសែន រំលក	ស្រុកអង្គរបុរី
៤៩៣	លោក	ស្រួច	ជី	បង្រៀន	សាលាបឋមសិក្សា ស្ទឹងកំបុត	ស្រុកអង្គរបុរី
៤៩៤	លោក	សុខ	ឡឹម	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន រំលក	ស្រុកអង្គរបុរី
៤៩៥	លោក	យុន	ទូច	បង្រៀន	សាលាបឋមសិក្សា សំរោងពន្លឺ	ស្រុកអង្គរបុរី
៤៩៦	លោកស្រី	ស៊ីម	គង់	នាយករង	សាលាបឋមសិក្សា បាក់ដៃ	ស្រុកអង្គរបុរី
៤៩៧	លោក	ពិន	សុដា	នាយករង	សាលាបឋមសិក្សា ភ្នំបូរី	ស្រុកអង្គរបុរី
៤៩៨	លោក	ម៉េត	ហួត	បង្រៀន	វិទ្យាល័យ ហ៊ុនសែន អង្គរបុរី	ស្រុកអង្គរបុរី
៤៩៩	លោក	ពិន	វិលា	បង្រៀន	វិទ្យាល័យ សំរោងពន្លឺ	ស្រុកអង្គរបុរី
៥០០	លោក	ឡឹម	សុខ	បង្រៀន	វិទ្យាល័យ សំរោងពន្លឺ	ស្រុកអង្គរបុរី
៥០១	លោក	ឡឹម	សោភ័ណ្ឌ	បង្រៀន	សាលាបឋមសិក្សា អង្គរបុរី	ស្រុកអង្គរបុរី
៥០២	លោក	គង់	គី	បង្រៀន	សាលាបឋមសិក្សា អង្គរបុរី	ស្រុកអង្គរបុរី
៥០៣	លោក	ឡឹម	ស្រីពៅ	បង្រៀន	អនុវិទ្យាល័យ ព្រែកផ្កា	ស្រុកអង្គរបុរី
៥០៤	លោក	ឡឹម	សុខន	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ច្រនៀងផ្អែម	ស្រុកទ្រាំង
៥០៥	លោក	មិន	តេច	លេខាធិការ	សាលាបឋមសិក្សា ហ៊ុនសែន ច្រនៀងផ្អែម	ស្រុកទ្រាំង
៥០៦	លោក	ម៉ាត	ចាន់	បង្រៀន	សាលាបឋមសិក្សា ដូនកើ	ស្រុកទ្រាំង
៥០៧	លោកស្រី	វិន	ចាវី	បង្រៀន	សាលាបឋមសិក្សា ដូនកើ	ស្រុកទ្រាំង
៥០៨	លោក	ឡឹម	ជ្រូន	បង្រៀន	សាលាបឋមសិក្សា ស្មោង	ស្រុកទ្រាំង
៥០៩	លោក	ឡឹម	ម៉ូត	បង្រៀន	សាលាបឋមសិក្សា ស្មោង	ស្រុកទ្រាំង
៥១០	លោកស្រី	ឡឹម	ចន្ទា	បង្រៀន	សាលាបឋមសិក្សា ដូនកើ	ស្រុកទ្រាំង
៥១១	លោក	ឡឹម	សុភក្តិ	លេខាធិការ	សាលាបឋមសិក្សា ពន្លឺផ្កាយ	ស្រុកទ្រាំង
៥១២	លោក	ឡឹម	ចាន់	នាយករង	សាលាបឋមសិក្សា ភ្នំសន្តិ	ស្រុកទ្រាំង
៥១៣	លោក	ស៊ីម	សុខន	បង្រៀន	សាលាបឋមសិក្សា ស្មោង	ស្រុកទ្រាំង
៥១៤	លោក	មាស	ម៉ឺនឡើង	បង្រៀន	សាលាបឋមសិក្សា សម័រ	ស្រុកទ្រាំង
៥១៥	លោកស្រី	ម៉ឺន	នាមនាវី	បង្រៀន	សាលាបឋមសិក្សា សម័រ	ស្រុកទ្រាំង

៥១៦	លោក	វិសិក	វ៉ា	បង្រៀន	សាលាបឋមសិក្សាព្រៃធ្នៅ	ស្រុកទ្រាំង
៥១៧	លោកស្រី	ខឹម	សាវ័ន	បង្រៀន	សាលាបឋមសិក្សាត្នោតជុំ	ស្រុកទ្រាំង
៥១៨	លោក	សោម	សុរ	បង្រៀន	សាលាបឋមសិក្សាត្នោតជុំ	ស្រុកទ្រាំង
៥១៩	លោកស្រី	សិរិទ	សុគន្ធ	បង្រៀន	សាលាបឋមសិក្សាពោធិ៍អំពិល	ស្រុកទ្រាំង
៥២០	លោក	ណុយ	ជា	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែក	ស្រុកទ្រាំង
៥២១	លោកស្រី	សុខ	ចិន្តា	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែក	ស្រុកទ្រាំង
៥២២	លោក	ឃឹក	សុផា	បេឡា	វិទ្យាល័យ សុខអាន ព្រៃសង្កែក	ស្រុកទ្រាំង
៥២៣	លោក	សុំ	ទូ	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែក	ស្រុកទ្រាំង
៥២៤	លោក	សុំ	ចន្ទា	បង្រៀន	វិទ្យាល័យ សុខអាន ព្រៃសង្កែក	ស្រុកទ្រាំង
៥២៥	លោក	ស៊ីម	ស៊ីម	បង្រៀន	វិទ្យាល័យ សុខអាន ខ្នាត	ស្រុកទ្រាំង
៥២៦	លោក	វិសិក	ស្រី	បង្រៀន	វិទ្យាល័យ សុខអាន ខ្នាត	ស្រុកទ្រាំង
៥២៧	លោកស្រី	ឌីម	ឌីម	បង្រៀន	សាលាបឋមសិក្សា ផ្អែក	ស្រុកទ្រាំង
៥២៨	លោក	សុខ	កុសល	នាយករង	សាលាបឋមសិក្សា ផ្អែក	ស្រុកទ្រាំង
៥២៩	លោកស្រី	ខឹម	ចន្ទា	បង្រៀន	សាលាបឋមសិក្សា ភ្នំខ្ពង់	ស្រុកទ្រាំង
៥៣០	លោក	ចាន់	ចន្ទា	នាយករង	សាលាបឋមសិក្សា ភ្នំខ្ពង់	ស្រុកទ្រាំង
៥៣១	លោក	ចាន់	ឡើង	លេខាធិការ	សាលាបឋមសិក្សា ត្រាំងធំ	ស្រុកទ្រាំង
៥៣២	លោកស្រី	លិន	យ៉ា	បណ្ឌិត	សាលាបឋមសិក្សា ត្រាំងធំ	ស្រុកទ្រាំង
៥៣៣	លោកស្រី	សាន	សាន	បង្រៀន	សាលាបឋមសិក្សា ត្រាំងធំ	ស្រុកទ្រាំង
៥៣៤	លោក	ជុំ	ឡើង	បង្រៀន	សាលាបឋមសិក្សា ត្រាំងធំ	ស្រុកទ្រាំង
៥៣៥	លោក	វិសិក	ឡើង	បង្រៀន	សាលាបឋមសិក្សា សង្កែក	ស្រុកទ្រាំង
៥៣៦	លោក	សុំ	ឡើង	បង្រៀន	សាលាបឋមសិក្សា ត្រាំងសំបួរ	ស្រុកទ្រាំង
៥៣៧	លោក	សុខ	សម្បត្តិ	បង្រៀន	សាលាបឋមសិក្សា ត្រាំងសំបួរ	ស្រុកទ្រាំង
៥៣៨	លោកស្រី	ស៊ីម	ឃឹក	គណនេយ្យ	វិទ្យាល័យ ព្រៃទប់	ស្រុកទ្រាំង
៥៣៩	លោក	ណុយ	សុំ	បង្រៀន	វិទ្យាល័យ ព្រៃទប់	ស្រុកទ្រាំង
៥៤០	លោក	លីន	សម្បត្តិ	បង្រៀន	សាលាបឋមសិក្សា បារាយណ៍	ស្រុកទ្រាំង
៥៤១	លោកស្រី	វុំ	សាវ័ន	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ព្រៃធ្នៅ	ស្រុកទ្រាំង
៥៤២	លោក	សាវ	សែន	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ព្រៃធ្នៅ	ស្រុកទ្រាំង
៥៤៣	លោកស្រី	វុំ	សាវ័ន	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ព្រៃធ្នៅ	ស្រុកទ្រាំង
៥៤៤	លោក	ណុយ	ឡើង	បង្រៀន	សាលាបឋមសិក្សា ហ៊ុនសែន ព្រៃធ្នៅ	ស្រុកទ្រាំង
៥៤៥	លោក	ខឹម	ឡើង	មន្ត្រីរដ្ឋបាល	ការិយាល័យ ស្រុកទ្រាំង	ស្រុកទ្រាំង
៥៤៦	លោកស្រី	ស៊ីម	សាវ័ន	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង
៥៤៧	លោក	រេន	ឡើង	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង

៥៤៨	លោក	ស្រី	ចាន់	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង
៥៤៩	លោក	ឯក	គឹមសុខ	គណនេយ្យ	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង
៥៥០	លោក	ឃុត	សាវឃ្យុន	បង្រៀន	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង
៥៥១	លោក	រឹង	ឌុ	លេខាធិការ	វិទ្យាល័យ ហ៊ុនសែន ពោធិ៍អំពិល	ស្រុកទ្រាំង
៥៥២	លោក	សុខ	ឌុ	បង្រៀន	អនុវិទ្យាល័យ វត្តបាគាយណ៍ វិហារពីរ	ស្រុកទ្រាំង
៥៥៣	លោក	យី	សុខធីត្ថៈ	លេខាធិការ	សាលាបឋមសិក្សា មហាភាជ	ស្រុកទ្រាំង
៥៥៤	លោក	អន	ឌុន	នាយករង	សាលាបឋមសិក្សា មហាភាជ	ស្រុកទ្រាំង
៥៥៥	លោក	ប៉ែន	ធីន	នាយក	សាលាបឋមសិក្សា មហាភាជ	ស្រុកទ្រាំង
៥៥៦	លោក	សំ	យិន	បង្រៀន	សាលាបឋមសិក្សា ជួស	ស្រុកទ្រាំង
៥៥៧	លោក	អន	ត្រក	បង្រៀន	សាលាបឋមសិក្សា ជួស	ស្រុកទ្រាំង
៥៥៨	លោក	ប៉ែត	ប៉ែន	មន្ត្រីរដ្ឋបាល	ការិយាល័យ ស្រុកទ្រាំង	ស្រុកទ្រាំង
៥៥៩	លោក	សាន	បរិវា	បង្រៀន	វិទ្យាល័យ សុខអាន ដូងខ្ពស់ បូរីជលសារ	ស្រុកបូរីជលសារ
៥៦០	លោក	ប៉ែត	សោភា	បង្រៀន	វិទ្យាល័យ សុខអាន ដូងខ្ពស់ បូរីជលសារ	ស្រុកបូរីជលសារ
៥៦១	លោក	រ៉ុត	សុធារិទ្ធ	បង្រៀន	អនុវិទ្យាល័យ គោកពោធិ៍	ស្រុកបូរីជលសារ
៥៦២	លោក	ឈុំ	សុខា	បង្រៀន	អនុវិទ្យាល័យ សុខអាន អង្គក្រូច	ស្រុកបូរីជលសារ
៥៦៣	លោក	គិន	រដ្ឋា	បង្រៀន	សាលាបឋមសិក្សា កំពង់ក្រសាំង	ស្រុកបូរីជលសារ
៥៦៤	លោក	ហាម	សាវរ៉េត	បង្រៀន	សាលាបឋមសិក្សា សុខអាន អង្គក្រូច	ស្រុកបូរីជលសារ
៥៦៥	លោក	ឌុ	ឌុនចេន	ប្រធានគណៈក្របខ័ណ្ឌ	អនុវិទ្យាល័យ តាកាគមន៍	ស្រុកបូរីជលសារ
៥៦៦	លោក	សាន	សេត	បង្រៀន	សាលាបឋមសិក្សា ខ្នារ	ស្រុកបូរីជលសារ
៥៦៧	លោកស្រី	សីម	សាវន	បង្រៀន	សាលាបឋមសិក្សា ខ្នារ	ស្រុកបូរីជលសារ
៥៦៨	លោកស្រី	សីម	ឌុន	បង្រៀន	សាលាបឋមសិក្សា ខ្នារ	ស្រុកបូរីជលសារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តាកែវ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរដ្ឋាភិបាល
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃសុក្រ ១៥កើត ខែ បុស្សឆ្នាំ
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២
ខែ មិថុនា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

លេខ ២៧
នាយករដ្ឋមន្ត្រី



2

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៦២៦.អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងយុត្តិធម៌
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ចំនួន០២រូប ដូចមានរាយនាមខាងក្រោម៖

- ១ - តែងតាំង លោក **លាវ ពិសិដ្ឋ** ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន
- ២ - ផ្ទេរភារកិច្ច លោក **ណុប វណ្ណៈ** ពីប្រធានលេខាធិការដ្ឋាននៃអគ្គាធិការដ្ឋានកិច្ចការតុលាការ
ឱ្យទៅបម្រើការងារជាប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ
នៃអគ្គលេខាធិការដ្ឋាន។

មាត្រា ២ .- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៥ កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ✓

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៦២ ល.រ.រដ្ឋក្រ.សត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១. បំពាក់ **មេដាយការងារ**តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន៦៤៦រូប ដែលមានស្នាដៃល្អក្នុងការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយសាសការងារ

- | | |
|-----------------------------|---|
| ១-លោក កៅ លីនដា | ប្រធានផ្នែកលទ្ធកម្មកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល |
| ២-លោក លីល សុមុនី | មន្ត្រីលទ្ធកម្មកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល |
| ៣-លោកស្រី សូ ឆាវី | មន្ត្រីត្រួតពិនិត្យគុណភាពកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល |
| ៤-លោកស្រី នាង លីនដា | មន្ត្រីទំនាក់ទំនងសាធារណៈកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល |
| ៥-លោក ចន វិសុភុត | មន្ត្រីត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល |
| ៦-លោក ដេង ចន្ទ្យា | អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ |
| ៧-លោក ស្រីម សុខុ | មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ |
| ៨-លោក កាត់ វិបុលធារិ | មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ |

- ៩-លោកស្រី សេក វិធីស័ក្តិ មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១០-លោកស្រី អ៊ុក ដាវី មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១១-លោកស្រី ស្រួច ហ៊ុនឃ័ន មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១២-លោកស្រី ស៊ុក សុភី មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៣-លោកស្រី ប៊ូ វិច្ឆិកា មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៤-លោក ឡាន ស៊ុន មន្ត្រីផ្សព្វផ្សាយក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៥-លោក នេត សំឡែង មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៦-លោក សៅ សេដ្ឋា មន្ត្រីរៀបចំដែនដីក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៧-លោក ផេង លាង មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៨-លោក ផេង គន្ធា មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៩-លោក ហុង វិសិដ្ឋ មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២០-លោក លាង ស៊ុនភាគ មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២១-លោក អ៊ុន ឈល មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២២-លោកស្រី គឹម សារះចត្តិ អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២៣-លោក យ៉ា ចន្ទា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២៤-លោក ឡាន លីមហ៊ុន មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២៥-លោកស្រី ឌី ឆន្ទា មន្ត្រីផ្សព្វផ្សាយក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២៦-លោកស្រី ស៊ុន ផាន់ណា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២៧-លោក ឡាន បូមី មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ

- ២៨-លោក ហ៊ុន ម៉ុងធីន្ត្រៈ មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ២៩-លោក គុន ប្រសិទ្ធិ មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣០-លោក ថោង សុខដំរី មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣១-លោកស្រី លីម សុផាវី មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣២-លោក សេង សម្បត្តិ មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣៣-លោក មិន សុខណាត មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣៤-លោក ឡាន ថាវ មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣៥-លោក ស រស់ មន្ត្រីរៀបចំដែនដីក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣៦-កញ្ញា ហ៊ុន សុខុម មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣៧-លោកស្រី មុត សុភាពា មន្ត្រីវិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣៨-លោក ឡឹក ចន្ទី មន្ត្រីវាស់វែងក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៣៩-លោកស្រី ក្រុង ច័ន្ទផល មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៤០-លោកស្រី សុខ ម៉ុំ មន្ត្រីវិនិច្ឆ័យក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៤១-លោកស្រី កែវ សោភា មន្ត្រីវិនិច្ឆ័យក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៤២-លោក កែវ សុផាវីន មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៤៣-លោកស្រី ហាវ វីណាត មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៤៤-លោក ឡាន សុខណា មន្ត្រីផ្សព្វផ្សាយក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៤៥-លោកស្រី យីម សាវ័ន្យ មន្ត្រីរដ្ឋបាល និងគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
- ៤៦-លោកស្រី សេង រតនា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

៤៧-លោក	ថោង ចន្ទា	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៤៨-លោក	អ៊ុំ បូរ៉ាមី	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៤៩-លោក	តេជ ពន្លក	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៥០-លោក	ហួត បណ្ណាម	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៥១-លោក	សុខ ហេង	មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៥២-លោក	សាត គី	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៥៣-លោក	គង់ សាវ៉ាត	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល
៥៤-លោក	អ៊ឹម ចន	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល
៥៥-លោក	យន់ បូរ៉ា	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល
៥៦-លោក	គួន ចាន់ដារា	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល
៥៧-លោក	យិន ចាន់សុផល	មន្ត្រីវាស់វែងក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល
៥៨-លោកស្រី	ទុត ខេមា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់
៥៩-លោក	ផែ វិចិត្រ	មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៦០-លោក	ស៊ុក សយ	មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៦១-លោក	ម៉ី ជេដ្ឋា	មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៦២-លោក	សុក សំអាត	មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៦៣-លោក	ផែម សំណាង	មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
៦៤-លោក	វ៉ា ចាន់ដាន	មន្ត្រីរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៦៥-លោក	ស្រីក សុភ័ក្ត្រ	មន្ត្រីវិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រៃវែង

- ៦៦-លោក យ៉ាន់ សុខឿន មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ៦៧-លោក មុជ ស្គន មន្ត្រីរៀបចំដែនដី និងផ្សព្វផ្សាយនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
- ៦៨-លោក អ៊ុំ ច័ន្ទកម្ពុជវង្សរដ្ឋា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
- ៦៩-លោកស្រី ឌិន ច័ន្ទស្រី មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
- ៧០-លោក ជា សុជាតិ មន្ត្រីវាស់វែងនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ៧១-លោក ចេស សុខ មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ៧២-លោក ស្រីម សារុន មន្ត្រីវិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ៧៣-លោក គុ សុំម៉េត មន្ត្រីវិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ៧៤-លោក យាន វី មន្ត្រីវិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ៧៥-លោកស្រី ឆ្មារ៉ា ចាន់ មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៧៦-លោក ថុល ម៉ីន មន្ត្រីផ្សព្វផ្សាយក្រុមទី ១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៧៧-លោកស្រី ខុម សារ៉ាណា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី ១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៧៨-លោក ម៉ែន សីណា មន្ត្រីវាស់វែងក្រុមទី ១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៧៩-លោក យុ សែ មន្ត្រីវិនិច្ឆ័យក្រុមទី ១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៨០-លោក កុយ ចាសនា មន្ត្រីវិនិច្ឆ័យក្រុមទី ១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៨១-លោក អោក ណេ អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី ២នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៨២-លោក សោម សុខជា មន្ត្រីវាស់វែងក្រុមទី ២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៨៣-លោក តេង លេង្រង មន្ត្រីវាស់វែងក្រុមទី ២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
- ៨៤-លោក ហាន ផលមុន្នី មន្ត្រីវាស់វែងក្រុមទី ២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង

៨៥-លោក ឆ្នាំ មុរ៉ា	មន្ត្រីវិនិច្ឆ័យក្រុមទី ២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
៨៦-លោក ឆាន ចេនា	មន្ត្រីវិនិច្ឆ័យក្រុមទី ២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
៨៧-លោកស្រី សោម សំរុន	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី ៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
៨៨-លោក ម៉ុច ចិន្តា	មន្ត្រីវាស់វែងក្រុមទី ៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
៨៩-លោក ម៉ែន ឥសាន	មន្ត្រីវាស់វែងក្រុមទី ៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
៩០-លោក មុត សុភាព	មន្ត្រីវិនិច្ឆ័យក្រុមទី ៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
៩១-លោក នាង ចិន្តារ៉ា	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី ៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
៩២-លោក ឡាន ម៉ង់ឌី	មន្ត្រីវាស់វែងក្រុមទី ៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង
៩៣-លោក ពេជ សាមន	មន្ត្រីវាស់វែងក្រុមទី ៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
៩៤-លោក ធាន ចន្ទា	មន្ត្រីវាស់វែងក្រុមទី ៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
៩៥-លោក ព្យង ឥសាន	មន្ត្រីវិនិច្ឆ័យក្រុមទី ៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្វាយរៀង
៩៦-លោក យុន សាវុធ	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៩៧-លោក យល ប៊ុនសេន	មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
៩៨-លោក ឡឹក សុន	មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
៩៩-លោក ដុល ឌុន	មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
១០០-លោក សុខ ប៊ុនសុខ	មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១០១-លោក អុប ឈាន	មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
១០២-លោក សោ ពាឡា	មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១០៣-លោក គុយ សារ៉ាត់	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ

១០៤-លោក	ហុង ប៊ុនធឿន	មន្ត្រីផ្សព្វផ្សាយក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១០៥-លោក	ធីត សុខសៅ	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១០៦-លោក	អ៊ឹម ឡាយ	មន្ត្រីផ្សព្វផ្សាយក្រុមទី៣នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១០៧-លោក	ឃុត សុផល	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
១០៨-លោក	ឈុន ធី	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
១០៩-លោក	ហ៊ឹម ប៊ុនធា	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
១១០-លោក	សោម ច័ត	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១១១-លោក	ឃាត សុធី	មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១១២-លោក	សោ ឈាត	មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
១១៣-លោក	ម៉ី សុភក្តិ	មន្ត្រីផ្សព្វផ្សាយក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១១៤-លោក	ស្នើ សាមុត	មន្ត្រីវិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១១៥-លោក	សួន សុខ	មន្ត្រីវិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
១១៦-លោក	គិត ចុង	ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១១៧-លោក	ជា គុណធី	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១១៨-លោក	ខៀវ សារី	មន្ត្រីផ្សព្វផ្សាយ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១១៩-លោក	ម៉េង ហ៊ុត	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១២០-លោក	ស្រី កំណត់	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១២១-លោក	គង់ ចុងធឿន	មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១២២-លោក	នាង ឌុប	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត

១២៣-លោក ប្រាជ្ញ ឃៀន	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១២៤-លោក នាគ ធី	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១២៥-លោក អ៊ុយ សាគាល	មន្ត្រីផ្សព្វផ្សាយ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១២៦-លោក អ៊ុយ សុផល	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១២៧-លោក កែវ ផល់	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១២៨-លោក ម៉ៅ សុគន្ធី	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១២៩-លោក សុខ ជារិន	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១៣០-លោក ឯម ភ្នុយ	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១៣១-លោក តោ វី	មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១៣២-លោក ជួប សារុន	មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១៣៣-លោក ឌុច ខឿន	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១៣៤-លោក អ៊ុក សារី	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១៣៥-លោក តោម តែ	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១៣៦-លោក កែន ចន្ទីរ៉ា	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
១៣៧-លោក ឈាម បូរ៉ាមី	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
១៣៨-លោក ច័ន្ទ សុផល	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
១៣៩-លោក សុខ សុំណាត	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ
១៤០-លោក អ៊ុក សំណាង	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ
១៤១-លោក ម៉ៅ ជា	មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ

- ១៤២-លោក ជា ហ៊ានី មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
- ១៤៣-លោក ព្យាង្គ ចន្ទ្រាៈ ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង
- ១៤៤-លោក ហ៊ឹម សារ៉ាន់ អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង
- ១៤៥-លោក តែច ជារ៉ា មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង
- ១៤៦-លោក សិន គា មន្ត្រីផ្សព្វផ្សាយក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៤៧-លោក ឈុន ជន មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៤៨-លោក យិន សៀន មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៤៩-លោក អន ចុន្ទី មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥០-លោក អុល ធឿន មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥១-លោក ពៅ ពន្លត មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥២-លោក ជា ចន្ទ្រា មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥៣-លោក ហែម សុខុន មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥៤-លោក ស៊ឹម សុផាណាត ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥៥-លោក សុទ្ធា ជិនៈ អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥៦-លោក ខៀវ ប៊ុនធឿន មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥៧-លោក កុល ចន្ទ្រា មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥៨-លោក សុខ ស៊ឹម មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៥៩-លោក ជុំ លាង មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៦០-លោកស្រី ឡាំ រីតា មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ

- ១៦១-លោក ឃ្លួន ចន្ទ្រា: មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៦២-លោក គូច ចន្ទ្រា: មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៦៣-លោក ហេង ឆាយ: មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៦៤-លោក ម៉ី សំអឿន: ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៦៥-លោកស្រី អ៊ុំ ចន្ទា: មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៦៦-លោក ស៊ី ថន: មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៦៧-លោក ផល ផល្លា: មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៦៨-លោក អ៊ឹម សាវ៉ា: ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៦៩-លោកស្រី យន់ អែម: មន្ត្រីព័ត៌មានភូមិសាស្ត្រ ក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧០-លោក ជាតិ: មន្ត្រីកំណត់ព្រំ ក្រុមទី ២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧១-លោក ចាន់ សម្បត្តិ: អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧២-លោក ប័ន្ទ សាខុន: មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៣-លោក ចាន់ សាវ័ន្ទ្រ: អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៤-លោក អ៊ុំ សារ៉ុន: អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តប៉ៃលិន
- ១៧៥-លោក ឡើង ហាន់: អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ
- ១៧៦-លោក ខៀវ ចន្ទ្រា: អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ
- ១៧៧-លោក វិន ម៉ូត: ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ១៧៨-លោក ហង្ស ចាសនា: អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ១៧៩-លោក ជួន ចំរើន: មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ

- ១៨០-លោក ឆ្នាំ គុម្ភៈ អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី២នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ១៨១-លោកស្រី ជិន ឡុង មន្ត្រីវិនិច្ឆ័យក្រុមទី២នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ១៨២-លោក អ៊ុន គឹមរី មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសៀមរាប
- ១៨៣-លោក សំ សុខហាន មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប
- ១៨៤-លោក ស៊ុម ណារិន ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៨៥-លោក ហ៊ុម សំរិទ្ធ អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៨៦-លោក ត្រាប ត្រាង មន្ត្រីផ្សព្វផ្សាយរៀបចំដែនដីក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៨៧-លោក សាត ផែន មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប
- ១៨៨-លោក រួស ប៊ុនថុន មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប
- ១៨៩-លោក ឌិន ស៊ីវង មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប
- ១៩០-កញ្ញា ម៉ៅ សុជាតា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៩១-លោក បេង ចន្ទឡឿង មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៩២-លោក ឡាច សុដី ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៩៣-លោក ឡាច សុភាព អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៩៤-លោក ហុរ ហុក្រ មន្ត្រីផ្សព្វផ្សាយរៀបចំដែនដីក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៩៥-លោក ឡេង សារឿង មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តសៀមរាប
- ១៩៦-លោកស្រី តែត ថោងចន្ទឡ មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តសៀមរាប
- ១៩៧-លោកស្រី យស សុវណ្ណា មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្ទឹងត្រែង
- ១៩៨-លោក ធី រចនា ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង

១៩៩-លោក	អ៊ុំ មនោ	អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
២០០-លោក	ហុក ឆន្ទា	ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
២០១-លោក	យ៉ឹម ចន្ទា	នាយករងចាត់ការកម្មវិធី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
២០២-លោកស្រី	សេន សុភក្ត្រា	មន្ត្រីគណនេយ្យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
២០៣-លោក	លីម សុខខេង	អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
២០៤-លោក	ស្រេង រតនៈ	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
២០៥-លោក	ស៊ឹម ចាន់	ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ធំ
២០៦-លោក	ឌុយ ចំរើន	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ
២០៧-លោក	ឈា ឃ្វឿន	មន្ត្រីវិនិច្ឆ័យ ក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំ
២០៨-លោក	ឆ័ង ធាន	មន្ត្រីកំណត់ព្រំ ក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
២០៩-លោក	ព័ន សុវណ្ណ	ប្រធានស្តីទីគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
២១០-លោក	ចាន់ សុំ	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
២១១-លោក	កាន់ ភឹមស្រេង	ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
២១២-លោក	សេង សុំណា	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំ
២១៣-លោក	ចាន់ ឌុយ	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ធំ
២១៤-លោក	ជា តែត	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
២១៥-លោក	ឈា ម៉េងហួត	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
២១៦-លោក	សេង សាវីន	ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
២១៧-លោក	ភើត ភ្លុយ	មន្ត្រីកំណត់ព្រំក្រុមទី ៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ

- ២១៨-លោក ម៉ែន សីហ៍ មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២១៩-លោក ស៊ាត់ ហ៊ាន់ មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២២០-លោក ទុត ហួយ មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២២១-លោក ស៊ី សុខហាន ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ ក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២២២-លោកស្រី ឈាង សុខា អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២២៣-លោក ដាន ដាន់ណា ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ ក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២២៤-កញ្ញា ហាស ច័ន្ទធាន្យា អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២២៥-លោក ណាង ប្រុញ អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២២៦-លោក ត្រឹង ចន្ទ្យា មន្ត្រីរៀបចំដែនដី-ផ្សព្វផ្សាយ ក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២២៧-លោក ចាប អុន ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២២៨-លោក សក សំណាង ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម

ខ-មេដាយប្រាក់ការងារ

- ១-លោក អ៊ុំ អក្សរុទ្ធី មន្ត្រីរដ្ឋបាលកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ២-លោក ដំ បញ្ញារិទ្ធិ មន្ត្រីរដ្ឋបាលកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៣-លោក ពៅ វិរៈ មន្ត្រីរដ្ឋបាលកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៤-លោក វ៉ែម អក្សា ប្រធានផ្នែកត្រួតពិនិត្យគុណភាពកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៥-លោក អេង សុវត្ថ ជំនួយការនាយកកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៦-លោកស្រី អ៊ុន សោតី មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ៧-លោក ហៃ គីសា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល
- ៨-លោក ស៊ីម ចុន្ទី មន្ត្រីវិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល
- ៩-កញ្ញា យុន សោត៌ន្យា មន្ត្រីគណនេយ្យ-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង

- ១០-លោក មិន ចន្ទនា មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
- ១១-លោក ឌី សាវុឌ្ឍី មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
- ១២-លោកស្រី ស៊ី ចិន្តាភក្តី មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
- ១៣-លោកស្រី គន់ ច័ន្ទសុភាព មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
- ១៤-លោក ហែល សុវណ្ណា មន្ត្រីរៀបចំដែនដីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
- ១៥-លោក សំ បូរណ មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
- ១៦-លោកស្រី ស្វ័ក ដា មន្ត្រីវាស់វែងក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
- ១៧-លោក លីម ជាំង ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង
- ១៨-លោក ជឹម សារឿង មន្ត្រីព័ត៌មានវិទ្យានៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ
- ១៩-លោកស្រី លុយ អមរិន្ទ មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ២០-លោក សរ សី មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ២១-លោក សាង សុឡា មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ២២-លោក ស្រួន ស៊ីវ៉ា មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ២៣-លោក សុខ គន្ធា មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ២៤-លោកស្រី សិទ្ធិ ណារី មន្ត្រីគណនេយ្យ-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
- ២៥-លោក ខុន ឡឹម ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់
- ២៦-លោក ភឹម សារុន អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ២៧-លោក ហ៊ុន លន់សីហា ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង

- ២៨-លោកស្រី ធីត្យ សុគន្ធ មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ២៩-លោក កង វត្តការ៉ា ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ
- ៣០-លោក ភាប វ៉ាវី មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ
- ៣១-លោក យ៉ក ច័ន្ទរដ្ឋា គណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ
- ៣២-លោក ម៉ក់ ចន្ទឡា មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ
- ៣៣-លោក សុខ ទ័ន្ធ មន្ត្រីវាស់វែងក្រុមទី២នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តបន្ទាយមានជ័យ
- ៣៤-លោក វ៉ាន់ កុនធីន មន្ត្រីវិនិច្ឆ័យក្រុមទី៣នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ៣៥-លោក យ៉ាន់ យុន មន្ត្រីរៀបចំដែនដីក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ៣៦-លោក ឈឿម ឡឹក មន្ត្រីវាស់វែងក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ៣៧-លោក សាយ រតនា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ៣៨-លោក មីន ភីសាមី មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ៣៩-លោក យិន សុខា មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ៤០-លោក ទួច ដា មន្ត្រីវិនិច្ឆ័យ ក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដីខេត្តមណ្ឌលគិរី
- ៤១-លោកស្រី លាង លីណា មន្ត្រីវិនិច្ឆ័យ ក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ៤២-លោក កង សក្កដា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ៤៣-លោកស្រី ពិន ម៉ន្ទម៉ារីណាត មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ៤៤-កញ្ញា យុន ឧសភា មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តក្រចេះ
- ៤៥-កញ្ញា ម៉ុនចាញា សុខមេនា មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តក្រចេះ
- ៤៦-លោក រដ្ឋ សភា មន្ត្រីព័ត៌មានវិទ្យា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តក្រចេះ

៤៧-លោក	ម៉ាត់ លី	ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី
៤៨-លោក	តែង សុខ	នគរបន្ថែមកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
៤៩-កញ្ញា	អ៊ុំ សាវណារី	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី
៥០-លោក	សា ឧត្តម	នគរបន្ថែមកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
៥១-លោក	យ៉ែម ពុទ្ធ	មន្ត្រីផ្សព្វផ្សាយក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរបន្ថែមកម្ម សំណង់
៥២-លោក	ហ៊ាន ប៊ុនរ៉ាត់	និងសុរិយោដីខេត្តក្រចេះ
៥៣-លោក	ខ្មុរ សត្យា	ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី
៥៤-លោក	ស្រី ចិន្តា	នគរបន្ថែមកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
៥៥-លោក	ធួន ចុល	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរបន្ថែមកម្ម សំណង់
៥៦-លោក	ចួន សាវុធ	និងសុរិយោដីខេត្តកំពង់ធំ
៥៧-លោក	អូង សំអ៊ុន	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរបន្ថែមកម្ម សំណង់
៥៨-លោក	ហាក់ ហុក	និងសុរិយោដីខេត្តកំពង់ធំ
៥៩-លោក	ប៊ុន គង់	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរបន្ថែមកម្ម សំណង់
៦០-លោក	ច័ន្ទ ចន្ទា	និងសុរិយោដីខេត្តកំពង់ធំ
៦១-លោក	អ៊ុន ចិន	មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរបន្ថែមកម្មសំណង់
៦២-លោក	ឌឹម បូរេត	និងសុរិយោដីខេត្តកំពង់ឆ្នាំង
៦៣-លោក	ធួន ចិន្ទា	អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី
៦៤-លោក	អេង ឆន្ទា	នគរបន្ថែមកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
		មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរបន្ថែមកម្ម សំណង់
		និងសុរិយោដីខេត្តកំពង់ឆ្នាំង
		មន្ត្រីវិនិច្ឆ័យក្រុមទី៧ នៃមន្ទីររៀបចំដែនដី នគរបន្ថែមកម្មសំណង់
		និងសុរិយោដីខេត្តកំពង់ចាម
		ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី
		នគរបន្ថែមកម្ម សំណង់ និងសុរិយោដីខេត្តក្បុងឃុំ

- ៦៥-លោក **ជឹម សុផាត** មន្ត្រីផ្សព្វផ្សាយក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ
- ៦៦-លោក **ហ៊ុន វិចិត្រ** ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ

ក-មេដាយសំរិទ្ធការងារ

- ១-លោក **តែ ប៊ុនឡា** មន្ត្រីរដ្ឋបាលកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ២-លោកស្រី **ឃៀន ដានី** មន្ត្រីហិរញ្ញវត្ថុកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៣-លោក **ពៅ ឈឹមសុផា** មន្ត្រីហិរញ្ញវត្ថុកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៤-លោកស្រី **ឡាន ហ៊ាន** មន្ត្រីលទ្ធកម្មកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៥-លោក **ចាន់ ចុល** មន្ត្រីលទ្ធកម្មកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៦-លោក **ប៊ុ ចិត្រា** មន្ត្រីលទ្ធកម្មកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៧-លោក **ស៊ុន ថៃហេង** មន្ត្រីលទ្ធកម្មកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៨-លោក **យុន ចាន** មន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីថ្នាក់កណ្តាល
- ៩-លោកស្រី **សយ ស៊ុនដារ៉ា** មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ
- ១០-កញ្ញា **អ៊ាន សាវិន** មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១១-កញ្ញា **អ៊ាន ចិន្តា** មន្ត្រីរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ
- ១២-លោក **គង់ ចន្ទធា** មន្ត្រីព័ត៌មានវិទ្យា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ
- ១៣-លោកស្រី **នេវ រ៉ាវី** មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ
- ១៤-លោកស្រី **នួន សុខនា** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៥-លោក **ចែត ពន្លឺ** មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ
- ១៦-លោក **សយ សុវណ្ណយ៉ាង** មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ
- ១៧-លោក **ស្រួន ដាវីដ** មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជធានីភ្នំពេញ
- ១៨-លោក **ចន្ទា គីរីសុវណ្ណ** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
- ១៩-លោក **ចួន កាន់សុខ** មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីភ្នំពេញ
- ២០-លោក **គង់ ឌីណា** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ

២១-លោក ផេង ផេងធឿន	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
២២-លោក យ៉ឹម ស៊ីណា	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
២៣-លោក មិន ចាន់ដារ៉ា	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
២៤-លោក នៃ សំអាច	អ្នកបើកបរក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
២៥-លោក កែវ សុវណ្ណឌី	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
២៦-កញ្ញា អែម សុដីតា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
២៧-លោក តៃ សុនីល	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
២៨-លោកស្រី គង់ កន្ធុកា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
២៩-លោក អិណ ថាវីត	មន្ត្រីវាស់វែងក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣០-លោក ណែម កែវរតនៈ	មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣១-លោក ដូង ម៉ុងដង	មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣២-លោក ម៉ក់ ចាន់តារា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ
៣៣-លោក យា រ៉ត្ត	មន្ត្រីកំណត់ព្រំក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣៤-លោកស្រី សំ អ៊ុនី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣៥-លោក អ៊ុំ នរិន្ទ	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣៦-លោក កែវ ជាយ៉ាវ៉ត្ត	មន្ត្រីកំណត់ព្រំក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣៧-លោកស្រី ថ្លឹង សុនីតា	មន្ត្រីកំណត់ព្រំក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣៨-លោកស្រី កែវ ចល័ត្តណ៍	មន្ត្រីកំណត់ព្រំក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៣៩-លោក ឡឹក ឌីម៉ង់	មន្ត្រីវាស់វែងក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ

៤០-លោក សេង ឫអ៊ុត	អ្នកបើកបរក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤១-លោក ហេង ពិភារណ្ណារ៉ាត់	ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤២-លោកស្រី អ៊ុំ ចាន់ឌីណា	មន្ត្រីវិនិច្ឆ័យក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤៣-លោក ទូ ឫវី	មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤៤-លោក រីន ពុទ្ធា	មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤៥-លោក ប៊ែន ច័ន្ទសុវណ្ណ	មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤៦-លោក គ្រុយ ឆាងលី	មន្ត្រីវាស់វែងក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤៧-លោកស្រី កង ណាវី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤៨-លោកស្រី សែម សុវណ្ណឌី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៤៩-លោក សេង ឆែលី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៥០-លោក ឌី កាំសេង	មន្ត្រីវាស់វែងក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៥១-លោក ណាត ហ៊ុនឡុ	មន្ត្រីវាស់វែងក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៥២-លោក គង់ សិរាមន្តី	មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ
៥៣-លោក ប៊ែន សកល	មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល
៥៤-លោក ភឹម សត្យា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកណ្តាល
៥៥-លោក ឆាង ស៊ុនណារ៉ា	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
៥៦-លោក ប៊ែន រតនា	មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
៥៧-លោកស្រី ពៅ សុវណ្ណ	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល

៥៨-លោក ម៉ុង នាង	មន្ត្រីវាស់វែងក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល
៥៩-លោកស្រី ម៉ាឡា សុភក្ការ	មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
៦០-លោក វ៉ាន់ ចាន់វ៉ា	មន្ត្រីកំណត់ព្រំក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
៦១-លោក នួន សុភា	មន្ត្រីកំណត់ព្រំក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្តាល
៦២-លោក ម៉ៅ ម៉ន្តាវ៉ា	មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៦៣-លោក អ៊ុយ វីរៈ	មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៦៤-លោកស្រី ហាត់ ជាណា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៦៥-លោក ថេង ម៉ាន់ជាវ៉ា	មន្ត្រីរៀបចំដែនដី និងផ្សព្វផ្សាយនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៦៦-លោក ម៉ុង សំបូរ	មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៦៧-លោក អ៊ាង វិសោធនៈ	មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៦៨-លោក គង់ សំរេច	មន្ត្រីវាស់វែងនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៦៩-លោក ចាន់ វិជ័យ	មន្ត្រីវាស់វែងនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៧០-លោកស្រី ជា គន្ធា	មន្ត្រីវិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៧១-លោកស្រី អ៊ុយ ផល្ល័ង	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៧២-លោក នាង ឈុត	មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៧៣-កញ្ញា ចន្ទា ឌុប	មន្ត្រីវិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង
៧៤-លោក អាន ចុន្ទី	មន្ត្រីរៀបចំដែនដី-ផ្សព្វផ្សាយនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង
៧៥-លោក ហាត់ តែហុន	មន្ត្រីវាស់វែងនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រៃវែង

៧៦-លោក នាង សុផាសី	អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៧៧-លោកស្រី តែ សុរិយា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៧៨-លោក គួន ឆាយ	មន្ត្រីវិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៧៩-លោកស្រី សាន វណ្ណក	មន្ត្រីវិនិច្ឆ័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៨០-លោក ចាន់ ឡើង	មន្ត្រីកំណត់ព្រំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង
៨១-លោកស្រី នាង អេនា	មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៨២-លោកស្រី ណាង គន្ធា	មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ
៨៣-កញ្ញា គង់ ឡើង	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៨៤-លោកស្រី ថៃ លីនដា	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៨៥-លោក អ៊ុន ច័ន្ទសុតិ	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៨៦-លោកស្រី ឡែង គណ្ណា	មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៨៧-លោក សុខ តិរម្យ	មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៨៨-លោក អ៊ុំ ឡើង	មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៨៩-លោកស្រី ជា ជាតិ	មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៩០-លោក តែ ប៊ុនថាង	មន្ត្រីវិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៩១-លោក ហុក ហានធួន្តា	មន្ត្រីវាស់វែងក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
៩២-លោក យ៉ាន់ សុផា	មន្ត្រីវិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ
៩៣-លោកស្រី ហ៊ុន ច័ន្ទណាង	មន្ត្រីវិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ

៩៤-លោក ឈឹម ភក្តី	មន្ត្រីវាស់វែងក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តតាកែវ
៩៥-លោក ហ៊ាន់ បញ្ញារត្ន	មន្ត្រីវាស់វែងក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៩៦-កញ្ញា ទេស សុមិនា	មន្ត្រីវាស់វែងក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៩៧-លោក អែល ឈុប	មន្ត្រីវាស់វែងក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៩៨-លោក ចិន យ៉ូធិបុទ	មន្ត្រីផ្សព្វផ្សាយ និងរៀបចំដែនដីក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ
៩៩-លោក ស៊ុន តុង	មន្ត្រីព័ត៌មានវិទ្យានៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០០-លោកស្រី ជីវ សុគន្ធា	មន្ត្រីគណនេយ្យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០១-លោក ផ្លុយ សុផល	មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០២-លោក សួន ចន្ទីលីតឡ	មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០៣-លោក ស្វាយ សីហា	មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០៤-លោក ឡុង បញ្ញា	មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០៥-លោក អន ចន្ទនា	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០៦-លោក រុំ វិធី	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០៧-លោកស្រី យ៉ាត ចន្ទី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត
១០៨-លោក ឃឹក សំណាង	មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១០៩-លោក ឃិន ភក្តី	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១១០-លោក ចាន់ ស៊ីនឿន	មន្ត្រីវិនិច្ឆ័យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
១១១-លោកស្រី ដាង រដ្ឋចាន់លីដា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត

- ១១២-លោក **នួន ចុយ** មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
- ១១៣-លោក **ហ៊ឹម រតនៈ** មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
- ១១៤-លោកស្រី **ស៊ិន សុភន្ទារី** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ១១៥-លោក **តិន សំបូរ** មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ១១៦-លោក **អ៊ុយ គុំសែនសុខាធម្ម** មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
- ១១៧-លោក **តុប ពិសិដ្ឋ** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ១១៨-លោកស្រី **នាង បូរ៉ានី** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ១១៩-លោក **ជ ត្រួតណាង** មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
- ១២០-លោក **ឡាយ ធិតា** មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត
- ១២១-កញ្ញា **សេង រចនា** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ១២២-លោក **ហ៊ា សុវណ្ណារិទ្ធ** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត
- ១២៣-លោកស្រី **យ៉ង ចាន់ធឿន** មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១២៤-លោក **ឈន សុភក្រិ** ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១២៥-លោកស្រី **នែឡេង សុខដាន** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១២៦-លោកស្រី **សន ចន្ទា** មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១២៧-លោក **ម៉ែន សុវណ្ណារ៉ា** មន្ត្រីផ្សព្វផ្សាយក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១២៨-លោក **ជី ចន្ទារ៉ា** មន្ត្រីវិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប
- ១២៩-លោក **សយ ឡា** មន្ត្រីវិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប
- ១៣០-លោក **ស៊ុម ពលធិតា** មន្ត្រីវិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប

- ១៣១-លោក អ៊ុន សេងលី មន្ត្រីវិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១៣២-លោក អ៊ុន ពោរ មន្ត្រីវិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១៣៣-លោក លីម ម៉ៅ មន្ត្រីវាស់វែង និងកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១៣៤-លោក សួន ឫវ៉ាត់ មន្ត្រីវាស់វែង និងកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១៣៥-លោក សួន រតនា មន្ត្រីវាស់វែង និងកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១៣៦-លោក ទុត ច័ន្ទឫឡុន មន្ត្រីវាស់វែង និងកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
- ១៣៧-លោកស្រី ឌឹម រក្សា មន្ត្រីគណនេយ្យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
- ១៣៨-លោកស្រី ធួន សុម៉ាលី មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
- ១៣៩-លោក ឡឿង ឌិន មន្ត្រីពាណិជ្ជកម្ម នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
- ១៤០-លោក អ៊ឹម ណារិន្ទ មន្ត្រីវាស់វែង នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
- ១៤១-លោក សុខ ហុនគា មន្ត្រីកំណត់ព្រំ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ
- ១៤២-លោក ឌី វិសាល មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង
- ១៤៣-លោក ឡុង បេគីមឌុយ មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង
- ១៤៤-លោកស្រី អ៊ុយ ច័ន្ទធរណី មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៤៥-លោក ហ៊ុយ ម៉េង មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៤៦-លោក ឌិត សំ មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៤៧-លោក សេង សុខឃ្លៀង អនុប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ
- ១៤៨-លោកស្រី ស៊ី សុខគ្រឿង មន្ត្រីរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់
- ១៤៩-លោក ម៉ី ចុន្ទី អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តពោធិ៍សាត់

១៥០-លោកស្រី គង់ ដានី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់
១៥១-លោក អេង ប៊ុនថា	មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៥២-លោក ញ៉ា ម៉េង	មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៥៣-លោក ជួន សុផល	មន្ត្រីវាស់វែងក្រុមទី ១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៥៤-លោក លី សុវណា	មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៥៥-លោក កែត មេត្រីឌី	ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់
១៥៦-កញ្ញា ច័ន សុគន្ធារី	អនុប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់
១៥៧-លោក ហាង ភី	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៥៨-លោក សេង សំរោង	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៥៩-លោក ជេត សុវិចិត្រ	មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៦០-លោកស្រី ស៊ុម វិឡាសិដ្ឋ	មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៦១-លោក ឃ្មុក ចិត្រ	ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់
១៦២-កញ្ញា ម៉ែង សារ៉ា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់
១៦៣-លោក យ៉ិន សុភី	មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៦៤-លោក សែម សុវឿន	មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៦៥-លោក ឈិន វិបុល	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៦៦-កញ្ញា កែត ពិសី	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៦៧-កញ្ញា ឯម សិដ្ឋ	មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់
១៦៨-លោក ជួន ភិក្ខុ	មន្ត្រីគណនេយ្យនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបាត់ដំបង

- ១៦៩-លោក សេក សុភ័ក្ត្រ មន្ត្រីព័ត៌មានវិទ្យានៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧០-លោក ភាន់ ហាសង្វាន់ណាង មន្ត្រីវាស់វែង ក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧១-លោក តោម ធីន មន្ត្រីកំណត់ព្រំ ក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧២-លោក ថុក ច័ន្ទធរា មន្ត្រីកំណត់ព្រំ ក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៣-លោកស្រី ឌុច សុគន្ធា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៤-លោក សេង្រង ហៀង មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៥-លោកស្រី អ៊ុច គុសល មន្ត្រីវិនិច្ឆ័យ ក្រុមទី២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៦-លោក ហ៊ុន សយ មន្ត្រីវាស់វែង ក្រុមទី២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៧-លោក ធួក ធីរិទ្ធ មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៨-លោកស្រី ហួន ត្រីវង្ស មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៧៩-លោក សុះ ចាន់ដេត មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨០-លោក តេត គឹមសែន មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨១-លោក កក គន្ធា មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨២-លោក ផាត់ ចុន្ទី មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី៤ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨៣-លោក ឈួន ចន្ទាៈ មន្ត្រីវាស់វែង ក្រុមទី៤ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨៤-លោក ឡាន សេរី មន្ត្រីវិនិច្ឆ័យ ក្រុមទី៤ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨៥-លោក ផល សោភ័ណ មន្ត្រីវិនិច្ឆ័យ ក្រុមទី៤ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨៦-លោក ឌុច ចន្ទាវិទ្យា មន្ត្រីវិនិច្ឆ័យ ក្រុមទី៤ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨៧-លោក អ៊ាន ប៊ុនស្រីត មន្ត្រីកំណត់ព្រំ ក្រុមទី៤ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង

- ១៨៨-លោក ហ៊ាន ឧត្តម មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង
- ១៨៩-លោក វ៉ឹម សុខណា មន្ត្រីរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩០-លោក ឈិន សៀកម៉េង មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩១-លោក នៅ ពិសិដ្ឋ មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩២-លោក សោម សិទ្ធា មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩៣-លោក ហៀក សុទ្ធាវុំ មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩៤-លោក មុំ សាខន មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩៥-លោក ហ៊ុន រតនៈ មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩៦-លោក ចាន់ សម្បត្តិ មន្ត្រីផ្សព្វផ្សាយក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩៧-លោក សៀ ម៉ានិល មន្ត្រីផ្សព្វផ្សាយក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩៨-លោក ព្រាង សុផល មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ១៩៩-លោក ធន សំរុង មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ២០០-លោក នួន ប៊ុនផេង មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន
- ២០១-លោក ចាន់ វ៉ែលឿត មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ
- ២០២-លោកស្រី យ៉ម សុផល មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ
- ២០៣-លោក ចាន់ ប៊ុនរត្ន មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឧត្តរមានជ័យ
- ២០៤-លោក គិន ប៊ុនចាន់ មន្ត្រីព័ត៌មានវិទ្យា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ២០៥-លោក លឿង ប៊ុនឡុច មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ២០៦-លោក ហង្ស ចំរើន មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
- ២០៧-លោក ហង្ស ឧត្តម មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ

២០៨-លោក	ហឿន ភិរម្យ	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
២០៩-កញ្ញា	ចុន ឆ្លីម៉ៅ	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
២១០-លោក	ចុន ឡឿ	មន្ត្រីវាស់វែងក្រុមទី២នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ
២១១-លោក	គាន់ ភិទ	មន្ត្រីវាស់វែងក្រុមទី៣នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ
២១២-កញ្ញា	យួន សុផាន់ត្ថ	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
២១៣-លោក	ហឿន លាត	មន្ត្រីវាស់វែងក្រុមទី៣នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
២១៤-លោក	ឈឹម ភីណា	មន្ត្រីវាស់វែងក្រុមទី៣នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
២១៥-លោក	ឈុប សីហា	មន្ត្រីកំណត់ព្រំក្រុមទី៣នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
២១៦-លោក	ស្វាត់ ចាន់សី	មន្ត្រីវាស់វែងក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
២១៧-លោក	ផេង មករា	មន្ត្រីវិនិច្ឆ័យក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
២១៨-លោក	អុន សុវិជ្ជា	មន្ត្រីវិនិច្ឆ័យក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
២១៩-លោក	មុយ ចំរើន	មន្ត្រីកំណត់ព្រំក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
២២០-កញ្ញា	ឈុយ សាវឌី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
២២១-លោក	ឃីន សុផា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ
២២២-លោក	ពៅ សុភាព	មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
២២៣-លោក	ពិន សុខខន	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប
២២៤-លោកស្រី	សិទ្ធិ សុភី	មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ
២២៥-លោក	សំ សារ៉ន	មន្ត្រីផ្សព្វផ្សាយទីក្រុមទី ២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ

- ២២៦-លោក ឡើង ឡើង មន្ត្រីប្រព័ន្ធព័ត៌មានក្រុមហ៊ុនសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ
- ២២៧-លោកស្រី កែវ គឹមណុន មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តស្ទឹងត្រែង
- ២២៨-លោក ចង់ សារ៉ុន មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ២២៩-លោកស្រី អេង សុភារិច មន្ត្រីផ្សព្វផ្សាយ ក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ២៣០-លោក ភិរាង សុភ័ក្ត្រ មន្ត្រីប្រព័ន្ធព័ត៌មានក្រុមហ៊ុនសាស្ត្រ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ២៣១-លោក លង់ ភាព មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង
- ២៣២-លោក អេង ប៊ុនណារិន្ទ មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ២៣៣-លោក គីន សុខាឧត្តម មន្ត្រីផ្សព្វផ្សាយក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ២៣៤-លោក ស៊ុ សុវណ្ណានិទ្ទ មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ២៣៥-លោក ហាង អគនៈ មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ២៣៦-លោកស្រី គីន ណារី មន្ត្រីផ្សព្វផ្សាយក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង
- ២៣៧-លោក ទួន ហ៊ាវក មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី
- ២៣៨-លោក ហ៊ុល បញ្ញាធីតា ប្រធានវាលក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី
- ២៣៩-លោក ឡុង សំបូរណ៍ ប្រធានវាលក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តរតនគិរី
- ២៤០-លោក អ៊ុយ វិសាល មន្ត្រីវាស់វែងក្រុមទី២នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តរតនគិរី
- ២៤១-លោក ថាវ ភ្លឺង ប្រធានវាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី
- ២៤២-លោក ហេង ហាសនា អនុប្រធានវាលនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី
- ២៤៣-លោក ហែម សិណ្ឌា មន្ត្រីផ្សព្វផ្សាយក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី

- ២៤៤-លោក ចាន់ សុភ័ក្ត្រ មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ២៤៥-លោក ផាត់ ធារិយ មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ២៤៦-លោក រស់ គីរី មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ២៤៧-លោក អុន ឌីម៉ង់ មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ២៤៨-លោក ធី រតនា មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ២៤៩-កញ្ញា លីន បូធរុណារី មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
- ២៥០-លោក សន ចំរើន មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
- ២៥១-លោកស្រី ម៉ែង បុន្នា មន្ត្រីផ្សព្វផ្សាយក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ
- ២៥២-លោក ពៅ សុខែង មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៥៣-លោកស្រី ម៉ុញ សុផាភិត មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៥៤-លោកស្រី ស្រួច ចាន់លេខា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៥៥-លោក ហឿន បូរ៉ា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៥៦-លោកស្រី ថៃ សុវណារត់ មន្ត្រីផ្សព្វផ្សាយក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៥៧-លោក ម៉ៅ ពុធហឿន មន្ត្រីវាស់វែងក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៥៨-លោកស្រី យ៉ក់ សំណាង មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៥៩-លោក ម៉ុ ចំរើន មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៦០-កញ្ញា ឃ្វន ចន្ទាៈ មន្ត្រីផ្សព្វផ្សាយក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៦១-កញ្ញា ត្រី ឆាលី មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ

- ២៦២-លោក ឡើង សុវណ្ណារ៉ូង មន្ត្រីវាស់វែងក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ
- ២៦៣-លោកស្រី ឌី ឌីនណា មន្ត្រីរដ្ឋបាល-បេឡា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៦៤-កញ្ញា ទូ ចន្ទា មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៦៥-លោក ភីក ដារ៉ាបុរ មន្ត្រីព័ត៌មានវិទ្យា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តកំពង់ឆ្នាំង
- ២៦៦-លោក ឡឹក ភីមឃាច មន្ត្រីរៀបចំដែនដី និងផ្សព្វផ្សាយក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៦៧-លោក រ៉ុង វិធីច័ន្ទ មន្ត្រីរៀបចំដែនដី និងផ្សព្វផ្សាយក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៦៨-លោកស្រី ហេង ចាន់រស្មី មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៦៩-លោក ហឿន ចំរើន មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧០-លោក ហ៊ៅ សុគន្ធាវិន្ទ មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧១-លោក ឌុយ មិនា មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧២-លោក ជិន សុវណ្ណារ៉ូង មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧៣-លោក លង់ ឆ្លី ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យ ក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧៤-លោកស្រី ស៊ុន រតនា មន្ត្រីរៀបចំដែនដី និងផ្សព្វផ្សាយក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧៥-កញ្ញា ចង្វ ភូមីណា មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧៦-លោក ហ៊ៅ សុភាវី មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧៧-លោក ឈឹម ចំរើន មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧៨-លោក កែវ សំអាត មន្ត្រីវាស់វែងក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៧៩-លោកស្រី ភាត សុណា មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង

- ២៨០-លោក កុយ ធីតុន មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨១-លោក ឡាន ខៀវត្រ មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨២-លោក ជា សិរីវឌ្ឍនា មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨៣-លោកស្រី ជា វណ្ណធីតា មន្ត្រីរៀបចំដែនដី និងផ្សព្វផ្សាយ ក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨៤-លោក ខន រតនពិសិដ្ឋ មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨៥-លោក ឃឹម សុផារិទ្ធ មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨៦-លោក ឃឹម បូរិន មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨៧-លោក ជូ សារ៉េត មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨៨-លោក ជូ បូរីន្ទា មន្ត្រីកំណត់ព្រំ ក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៨៩-លោកស្រី លន សុវណ្ណា មន្ត្រីកំណត់ព្រំ ក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង
- ២៩០-លោកស្រី លន់ សេងយ៉េង មន្ត្រីរដ្ឋបាល នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម
- ២៩១-លោក ឌី ដារ៉ាវិចិត្រ ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២៩២-លោក ស៊ីម សុផល មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២៩៣-លោក អ៊ុក វណ្ណៈ មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២៩៤-លោក សារ៉ា សំរុល មន្ត្រីវិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២៩៥-លោក សុខ ឈុនហេង មន្ត្រីវិនិច្ឆ័យក្រុមទី១នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២៩៦-លោក ណែម បូរ៉ាត់ មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២៩៧-លោក វង្ស ចាន់ឌី មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
- ២៩៨-កញ្ញា សំ ស្រីណេត មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម

២៩៩-លោក គួយ ប៊ុនណាត	មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០០-កញ្ញា សុភ ចរិយា	មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០១-លោក ទុយ វិរុដ្ឋា	ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០២-លោកស្រី តែរណន អាគុល	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០៣-កញ្ញា ឈាង វេណាម	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០៤-លោកស្រី អេង សុធារី	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០៥-លោកស្រី គង់ ឡូធីម៉ា	មន្ត្រីកំណត់ព្រំក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០៦-លោកស្រី គង់ ឡូធីនី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០៧-លោក ខាត់ សុខដា	មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០៨-លោក អាន សុខឃ្លើង	មន្ត្រីវិនិច្ឆ័យក្រុមទី៣នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣០៩-លោក ជា ឡើង	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១០-លោក ឃ្លុយ ត្រេង	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១១-កញ្ញា ថៃ វ៉ាន់នី	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១២-លោក អ៊ុន ផានីន	មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១៣-លោកស្រី គូឃ្មុ ដារី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១៤-លោក សាវីរម ប៊ុនធីតា	មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១៥-លោកស្រី ហុន ម៉ូលីន	មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១៦-លោក ចំរើន វណ្ណា	មន្ត្រីកំណត់ព្រំក្រុមទី៤ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១៧-លោកស្រី ឆួន សុផាវី	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៥ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១៨-លោក សេង សំណាង	មន្ត្រីវិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣១៩-លោកស្រី ហុន សេងអ៊ុំ	មន្ត្រីវិនិច្ឆ័យក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម

៣២០-លោក ផន គុណ	មន្ត្រីកំណត់ព្រំក្រុមទី៥ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២១-លោកស្រី អាន ឆ្លវណ្ណ	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២២-លោក ឡូ បូរិន	មន្ត្រីវិនិច្ឆ័យក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២៣-កញ្ញា ឡុង សុដា	មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២៤-លោក ខេង សុខណេត	មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២៥-កញ្ញា ឡុង ផានី	មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២៦-លោក លន់ លីមហេង្រង	មន្ត្រីកំណត់ព្រំក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២៧-កញ្ញា សាត ធារី	មន្ត្រីវិនិច្ឆ័យក្រុមទី៦ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២៨-លោក រស់ វិធី	ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៧ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣២៩-លោកស្រី អ៊ុន អ័ន្ទា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី៧ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣៣០-លោក ស៊ុយ ពិសិដ្ឋ	មន្ត្រីរៀបចំដែនដី-ផ្សព្វផ្សាយ ក្រុមទី៧ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣៣១-លោក ឈុន ម៉េងហ៊ាង	មន្ត្រីវិនិច្ឆ័យក្រុមទី៧ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣៣២-លោក ផុន ផាណារិទ្ធ	មន្ត្រីវាស់វែងក្រុមទី៧ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣៣៣-លោកស្រី នៅ ណារ៉ា	មន្ត្រីកំណត់ព្រំក្រុមទី៧ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣៣៤-លោក តេកឡា វ៉ិនឡុង	មន្ត្រីកំណត់ព្រំក្រុមទី៧ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម
៣៣៥-លោកស្រី ហ៊ាន សាងហ្វាយ	មន្ត្រីគណនេយ្យ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ
៣៣៦-លោក លី ប៊ុន សាន់	មន្ត្រីព័ត៌មានវិទ្យា នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ
៣៣៧-លោក ឈឿន សុភាព	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ
៣៣៨-លោក ស៊ឹម សុភុរណា	មន្ត្រីប្រព័ន្ធព័ត៌មានភូមិសាស្ត្រក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ
៣៣៩-លោក ឌី លា	មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ
៣៤០-លោក សៅ សារី	មន្ត្រីវិនិច្ឆ័យក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ

- | | |
|----------------------------------|--|
| ៣៤១-លោក លះ សុវត្ថិ | មន្ត្រីវាស់វែងក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៤២-លោក អ៊ុយ សគុណ | មន្ត្រីកំណត់ព្រំក្រុមទី១ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៤៣-លោកស្រី ឌុប ប៊ិនបូរណា | មន្ត្រីវិនិច្ឆ័យក្រុមទី២ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៤៤-លោក ទេ ចុះ | ប្រធានគ្រប់គ្រងការងារតំបន់វិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៤៥-លោកស្រី ម៉ុង បុត្តាផល | មន្ត្រីប្រព័ន្ធព័ត៌មានក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៤៦-លោកស្រី កែវ ពិសី | មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៤៧-លោក គាំម ចាន់សត្យា | មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៤៨-លោក ច័ន្ទ ប៊ុនធី | មន្ត្រីវិនិច្ឆ័យក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៤៩-លោក ហ៊ាន ចំរើន | មន្ត្រីវាស់វែងក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៥០-លោក សរ សារី | មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៥១-លោក លាង ឆន្ទា | មន្ត្រីកំណត់ព្រំក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |
| ៣៥២-លោក រៀល សុផាន់ណា | មន្ត្រីផ្សព្វផ្សាយក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ |

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ *g-c sh*

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសោបុរេនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យនបនាយករដ្ឋមន្ត្រី
 - អង្គមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៤ ខែ កើត ឆ្នាំ ឧសភា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៨

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ១២០៩៣/២០១៨

ថ្ងៃចេញផ្សាយ : ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ក្រុមហ៊ុនសីផាសស៊ីង ហ្គាមិន ហ្វេកទ័រី ឯ.ក។

ស ៤ ម ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន សីផាសស៊ីង ហ្គាមិន ហ្វេកទ័រី ឯ.ក (SURPASSING GARMENT FACTORY CO., LTD.) តំណាងដោយ លោកស្រី WANG MEI JUN បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្មី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

(Signature)

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ "រោងចក្រកាត់ដេរសម្លៀកបំពាក់ សីផាសស៊ីង ហ្គាមិន ហ្វេរី ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



ហេង សុខគង់

- ឧបករណ៍:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - “ដើម្បីជូនជ្រាប”
 - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី